

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

# ២០២០

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ



**Sacombank**



## **ធនាគារ សាខាម៉ែឡែ (ខេមបូឌា) ភីអិលស៊ី**

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង  
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មអនុលោមតាម  
ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

# មាតិកា

## ក្រុមការងារបេឡេកទេស

ប្រធានក្រុម

លោក **Nguyen Nhi Thanh**

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

អនុប្រធានក្រុម

លោក **Phung Thai Phung**

អគ្គនាយករង

ចេនាត្រាហ្វិក

លោក **តាំង ឆេង**

បុគ្គលិកផ្នែកចេនា

លោក **ឆម រ៉ាត់**

បុគ្គលិកផ្នែកចេនា

## ទំព័រ

## ធនាគារ សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី

- ១ ទស្សនៈ - បេសកកម្ម - តម្លៃស្នូល
- ២ - ៣ ព្រឹត្តិការណ៍សំខាន់ៗនៃធនាគារ សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី
- ៤ - ៥ សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
- ៦ - ៧ លំនាំដើមស្តីពីធនាគារ សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី
- ៨ - ៩ ព្រឹត្តិការណ៍សង្ខេប

## រចនាសម្ព័ន្ធ

- ១០ តារាងរចនាសម្ព័ន្ធ
- ១១ លំនាំស្តីពីក្រុមប្រឹក្សាភិបាល
- ១២ លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ

## របាយការណ៍

- ១៣ - ១៦ លំនាំដើមស្តីពីធនាគារ សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី

## របាយការណ៍ហិរញ្ញវត្ថុ

- ១៧ - ១៨ របាយការណ៍របស់សវនករឯករាជ្យ
- ១៩ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ២០ របាយការណ៍លទ្ធផលពេញលេញ
- ២១ របាយការណ៍បម្រែបម្រួលមូលធន
- ២២ - ២៣ របាយការណ៍លំហូរសាច់ប្រាក់
- ២៤ - ៧៨ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ



## ទស្សនៈ

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា

## បេសកកម្ម

- បន្តអភិវឌ្ឍន៍ឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
- នាំមកនូវតម្លៃវិជ្ជាជីវៈ និងភាពថ្កុំថ្កើងដល់បុគ្គលិក
- រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសហគមន៍

## តម្លៃស្នូល

១. ស្ម័គ្រចិត្តធ្វើជាអ្នកត្រួតត្រាគ្រប់គ្រង និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
២. ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រតិដ្ឋ ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចម្រើន
៣. ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាព ប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និង កិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
៤. ទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍ ស្របតាមពាក្យស្លោកពោលថា “អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា”
៥. បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រតិដ្ឋ។




# ព្រឹត្តិការណ៍នានា នៃធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី



## ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩

ធនាគារ សាខមប៉ែង បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏ជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកគ្រួសារយុវជនដំបូងគេចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៉ែង បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីដំណាក់កាលមួយទៀតស្តីពីការពង្រីក ខ្លួនរបស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន។



## ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០

ធនាគារ សាខមប៉ែង បានប្រារព្ធធវិធីបើកសម្ពោធសាខារងដំបូងគេនៅរាជធានីភ្នំពេញ មានឈ្មោះថា សាខារងអូឡាំពិក ដែលមានទីតាំងស្ថិតនៅតំបន់ដែលមានពាណិជ្ជកម្មមាញឹកបំផុតមួយក្នុងរាជធានី។ សាខារងមួយនេះបានសម្រួលដល់តម្រូវការផ្នែក សេវាកម្មហិរញ្ញវត្ថុជាច្រើន ក្នុងតំបន់ផ្សារអូឡាំពិក ដោយផ្តល់ជូននូវផលិតផល-សេវាកម្មសំខាន់ៗដូចជា ហិរញ្ញប្បទានពាណិជ្ជកម្មឥណទានពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់។



## ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានបន្តពង្រីកបណ្តាញសាខា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដោយបានបើកសម្ពោធសាខារងទីពីរ ស្ថិតនៅក្នុងផ្សារទំនើបវៀតណាម។ សាខារងថ្មីមួយនេះបានបង្កើតនូវឱកាស ដ៏សំខាន់មួយដល់អតិថិជនជាងកត្តុជន និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះ តាមរយៈផលិតផល-សេវាកម្មជា ច្រើនប្រភេទ និងទីតាំងដែលប្រកបដោយភាពងាយស្រួល។



## ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង បានបើកសម្ពោធសាខារងទីបី របស់ខ្លួននៅភាគខាងកើតឈាងខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារទីនេះជាតំបន់ប្រជុំជនដែលមានការរីកចម្រើនលឿនខាងផ្នែកសេដ្ឋកិច្ច សាខារងច្បារអំពៅមានឱកាសបានរួមចំណែកក្នុងការលើកស្ទួយ លក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយតាមផ្សារ។



## ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១

ក្រុមប្រឹក្សាភិបាល ធនាគារបានចេញសេចក្តីជូនដំណឹងស្តីពី ការកម្លាយខ្លួនពីសាខាភ្នំពេញទៅជាធនាគារបុត្រសម្ព័ន្ធបរទេសនៃធនាគារ សាខមប៉ែងស្ថិតក្រោមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និងក្រោមការជួយជ្រោមជ្រែងពីធនាគាររដ្ឋវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកត់សម្គាល់ពីចំណុចអន្តរកាលនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍របស់ធនាគារ សាខមប៉ែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រជាជននៃប្រទេសទាំងពីរគឺវៀតណាម និងកម្ពុជា។



## ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២

ជាលើកទី១ ដែលធនាគារ សាខមប៉ែង ចាប់ផ្តើមឈានជើងចេញក្រៅរាជធានី ទៅកាន់ទីកន្លែងដែលមាន ពាណិជ្ជកម្មមាញឹកបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះ សាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញព្រមទាំងបានរួមចំណែកក្នុងការជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។



## ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខមប៉ែង បានធ្វើការផ្លាស់ប្តូរទីតាំងសាខា ផ្សារទំនើបវៀតណាមទៅកាន់ទីតាំងថ្មីធំទូលាយជាងនេះ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៥៣៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញដោយបានប្តូរឈ្មោះទៅជាសាខាព្រះមុនីវង្ស។ ការបង្កើតទីតាំងប្រតិបត្តិការថ្មី ដែលស្ថិតនៅចំកណ្តាលនៃរាជធានីនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះគឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាតំបន់ពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។




### ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២

ធនាគារ សាខមប៉ែង ខេមបូឌា បានចាប់ផ្តើមផ្តល់សេវាកម្មទាត់ពាណិជ្ជកម្មឆ្លងព្រំដែន ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃការបង្កើតពាណិជ្ជកម្មឆ្លងដែននូវប្រាក់រៀតពាណិជ្ជកម្ម និងអនុញ្ញាតឱ្យសហគ្រាសកម្ពុជាអាចធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រាក់ដុល្លារអាមេរិកដោយមិនចាំបាច់កាន់គណនីជាប្រិយប័ណ្ណឡើយ។ ផ្ទុយមកវិញការផ្គត់ផ្គង់នៅប្រទេសកម្ពុជាក៏អាចទទួលបានការទូទាត់របស់ពួកគេដល់ពាណិជ្ជកររៀតពាណិជ្ជកម្មដោយផ្ទាល់ជាប្រាក់រៀលខ្មែរផងដែរ។




### ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣

ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្ត្រចម្បងរបស់ធនាគារ ដូចនេះហើយទើបធនាគារបានបន្តបើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខាផ្សារហេងលី ដែលជាការនាំយកនូវផលិតផល-សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅជុំវិញតំបន់ផ្សារសំខាន់ៗ។



### ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូនដំណឹងស្តីពីការបើកសម្ពោធសាខាពោធិ៍ចិនក្នុង ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខាទី៧របស់ ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេសដោយបានបំពេញបន្ថែមចំនួនទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាច្បារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។



### ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤

ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាជីវកម្មក្នុងទីក្រុង ដែលសកម្មបំផុតនៅរាជធានីភ្នំពេញ។ ធនាគារ សាខមប៉ែង ខេមបូឌា បានប្រកាសការបើកសាខាតាខ្មៅ។ នេះគឺជាសាខាទីប្រាំបីនៅក្នុងប្រទេស និងជាសាខាទីពីរនៅខាងក្រៅរាជធានីភ្នំពេញ។ ការបន្តបង្ហាញការប្តេជ្ញារបស់យើងក្នុងការពង្រីកអាជីវកម្មនៃប្រទេសកម្ពុជា។



### ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧

ដើម្បីពង្រីកបន្ថែមនូវបណ្តាញប្រតិបត្តិការ និងសេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារ សាខមប៉ែង ខេមបូឌាបានរៀបចំពិធីសម្ពោធសាខាខេត្តសៀមរាប ដែលជាសាខាថ្មី។ ធនាគារ សាខមប៉ែង ខេមបូឌា បច្ចុប្បន្នមានការិយាល័យកណ្តាលចំនួន០១ និង សាខាចំនួន ០៨ ដែលធ្វើឱ្យអតិថិជន មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងធ្វើការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ ជាមួយធនាគារ សាខមប៉ែង ខេមបូឌា។



### ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៉ែង បានរៀបចំដោយជោគជ័យនូវខួបអនុស្សាវរីយ៍លើកទី ១០ របស់ខ្លួន។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៉ែង បានបើកសម្ពោធសាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជកម្មដំបូងគេរបស់រៀតពាណិជ្ជកម្ម ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារ សាខមប៉ែង ដើម្បីកសាងរូបភាពដ៏គួរអោយចាប់អារម្មណ៍ដល់អតិថិជននៅលើទឹកដីកម្ពុជា ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា - រៀតពាណិជ្ជកម្ម។



### ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៉ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័ត (SC mBanking) ដែលជាកម្មវិធីទំនើបជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។ ជាមួយកម្មវិធីធនាគារខ្មែរស្នូលចល័តនេះ លោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកធ្វើប្រតិបត្តិការផ្ទាល់នៅបញ្ជីធនាគារឡើយ។ ឥឡូវនេះលោកអ្នកអាចទាញយកកម្មវិធី SC mBanking នៅតាម Apple's App Store និង Google's Play Store បានដោយឥតគិតថ្លៃ។

# សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល





**គោរពជូន៖ អតិថិជន ដៃគូអាជីវកម្ម ជាមួយនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាទីគោរព**

ឆ្នាំ២០២០ ដែលជាឆ្នាំពោរពេញទៅដោយឧបសគ្គសម្រាប់សកលលោក និងក៏ដូចជាប្រទេសកម្ពុជានិយាយដោយឡែកផងដែរ។ ជម្ងឺកូវីដ១៩បាន ជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃពិភពលោក បណ្តាលឱ្យ មានផលអវិជ្ជមានចំពោះដោយផ្ទាល់ដល់សកម្មភាពអាជីវកម្មលើវិស័យ ជាច្រើន ក្នុងនោះសកម្មភាពអាជីវកម្មរបស់ធនាគារ ក៏ត្រូវស្ថិតក្នុងក្រុមនេះ ផងដែរ។

ទោះជាស្ថិតក្នុងកាលៈទេសៈមួយដែលត្រូវប្រយមមុខជាមួយបញ្ហាជាច្រើន បណ្តាលមកពីជម្ងឺកូវីដ១៩ ក៏ពិតមែន ធនាគារ សាខមប៊ែង ខេមបូឌា នៅតែ សម្រេចបានគោលការណ៍សំខាន់មួយចំនួនក្នុងផែនការមេ ជាមួយនិង ប្រាក់ចំណេញមុនគិតពន្ធសម្រេចបាន ២,០១ លានដុល្លារអាមេរិក ទ្រព្យ សរុបសម្រេចបាន ២៥៤,២៧ លានដុល្លារអាមេរិក កើន១៣,៦% ប្រាក់ បញ្ញើសរុបសម្រេចបាន ១៩០,៤៥ លានដុល្លារអាមេរិក កើន១៨,៧% ប្រាក់ផ្តល់កម្ចីសរុបសម្រេចបាន ១៦២,១៩ លានដុល្លារអាមេរិក កើន៣% និងចំណូលសរុបលើសេវាកម្មកើន៥៥% សម្រេចបាន ២,៧៣ លានដុល្លារ អាមេរិក កើន៥៤,៩%។ ក្នុងឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌាបាន ដាក់ឱ្យដំណើរការកម្មវិធីជាច្រើន បានផ្តល់ភាពងាយស្រួលនិងអត្ថប្រយោជន៍ ជូនអតិថិជន ដូចជាការដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារទូរសព្ទចល័ត (SC mBanking) សេវាធនាគារតាមអ៊ីនធឺណែត (Internet Banking) កាត់បន្ថយប្រតិបត្តិការសាច់ប្រាក់ក្នុងអំឡុងពេលមានការរាលដាលនៃជម្ងឺ កូវីដ១៩ បង្កើនការផ្តល់ជូនជាមួយប័ណ្ណធនាគារ កាត់បន្ថយពេលវេលាក្នុង ការផ្ទេរប្រាក់ទៅអន្តរជាតិ ជាពិសេសជួយពន្លឿនដល់សកម្មភាពដោះដូរ អាជីវកម្មរវាងប្រទេសកម្ពុជា និងវៀតណាម។ ជាមួយនិងទៀតវាបានបញ្ជាក់យ៉ាង ច្បាស់ពីគោលការណ៍ច្បាស់លាស់ និងមត៌កដ៏ត្រឹមត្រូវ មានសមត្ថភាពគ្រប់ គ្រាន់ក្នុងការឆ្លើយតបនិងបំពេញតម្រូវការហិរញ្ញវត្ថុជូនអតិថិជនរបស់ ធនាគារ សាខមប៊ែង ខេមបូឌា។

ដើម្បីសម្រេចបានសមិទ្ធផលទាំងនេះ ក្រៅពីមានការកំណត់ទិសដៅ ការ គាំទ្រពីសំណាក់ធនាគារមេ សាខមប៊ែង វៀតណាម នៅមានការប្តេជ្ញា មោះមុតខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ សាខមប៊ែង ខេមបូឌា ជាមួយនិងការជឿជាក់និងការរួមដំណើររបស់ អតិថិជន ដៃគូអាជីវកម្ម ព្រមជាមួយការជួយជ្រោមជ្រែងបង្គុលត្អូង អំណោយផលពីរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ផងដែរ។

បន្តលើកកម្ពស់សមិទ្ធផលដែលសម្រេចបានទាំងអម្បាលមាន ជាក់ស្តែង ឆ្នាំ២០២១នេះ ដែលជាឆ្នាំពោរពេញទៅដោយឱកាសក៏ដូចជាឧបសគ្គជា ច្រើនបុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា នឹងបន្តការខិតខំប្រឹងប្រែង បន្ថែមទៀត ប្តេជ្ញាចិត្តធ្វើឱ្យធនាគារ សាខមប៊ែង ខេមបូឌា ក្លាយជាធនាគារ លក់រាយពហុមុខងារ ទំនើបទាន់សម័យនៅទីផ្សារកម្ពុជា បន្តការរៀបចំ ប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែរឹងមាំ និងជម្រុញសកម្មភាពអាជីវកម្ម ដើម្បីនាំមក នូវតម្លៃវិជ្ជមាន លើកកម្ពស់ផលប្រយោជន៍របស់អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ សាខមប៊ែង ខេមបូឌា។ បន្ថែម

ពីនេះ យើងខ្ញុំនឹងតែងតែរួមដំណើរជាមួយបណ្តាកម្មវិធី ក៏ដូចជាយុទ្ធនាការ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការស្តារឡើងវិញសេដ្ឋកិច្ចក្នុង ដំណាក់កាលវិបត្តិមួយនេះ។

តំណាងឱ្យក្រុមប្រឹក្សាភិបាលនៃធនាគារ សាខមប៊ែង ខេមបូឌា ខ្ញុំបាទសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងអតិថិជនជាទីគោរពស្រឡាញ់ ក៏ដូចជាដៃគូអាជីវកម្ម ព្រមទាំងបុគ្គលិក គ្រប់ជាន់ថ្នាក់របស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលតែងតែជឿជាក់ និង រួមដំណើរជាមួយគ្នាអស់រយៈពេល ១២ឆ្នាំកន្លងមក។ យើងខ្ញុំមានការប្តេជ្ញា ចិត្តយ៉ាងមុតមាំ និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍនិង ភាពរុងរឿងរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក៏ដូចជាការរួមចំណែក មួយក្នុងភាពជោគជ័យរបស់ប្រព័ន្ធហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ទាំងមូល។

សូមគោរពជូនពរអស់លោក លោកស្រី ប្រកបដោយសុខភាពល្អ បរិបូណ៌ សុភមង្គល និងជោគជ័យលើគ្រប់ការកិច្ច។

ដោយក្តីគោរព!



**លោក TRINH VAN TY**  
ប្រធានក្រុមប្រឹក្សាភិបាលនៃ  
ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី



# លំនាំដើមស្តីពីធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខមប៉ែង គឺជាធនាគារពាណិជ្ជកម្មដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែងនៅក្នុងតំបន់។

ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកត្រួតត្រាយន្តវដ្តដំបូងគេចូលក្នុង វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ, ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទាប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធសាស្ត្រ អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជាធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុធនាគារ ប្រកបដោយការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។

ឈ្មោះជាភាសាអង់គ្លេស ៖	ធនាគារសាយហ្គាន ជឿងទីន (ខេមបូឌា) ភីអិលស៊ី
ឈ្មោះជាអក្សរកាត់ ៖	ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី
ស្នាក់ការកណ្តាល ៖	លេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរសព្ទ ៖	(+៨៥៥) ២៣ ២២៣ ៤២៣
អ៊ីម៉ែល ៖	info@sacombank.com.kh
គេហទំព័រ ៖	www.sacombank.com.kh
ថ្ងៃបង្កើតធនាគារ ៖	ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
ដើមទុន ៖	៧៥,០០០,០០០ ដុល្លារ
ទីតាំងប្រតិបត្តិការ ៖	១០ កន្លែង

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាឯកត្តជនក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

- ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
- បោះផ្សាយវិញ្ញាបនប័ត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាគ្គិ
- ផ្តល់ឥណទានក្រោមរូបភាពដូចជា៖
  - ឥណទាន
  - ការកាត់យកកម្រៃជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃផ្សេងទៀត
  - លិខិតធានា
  - ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
- បើកគណនីទូទាត់ជូនដល់អតិថិជន
- ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
- សេវាកម្មទូទាត់ដូចខាងក្រោម៖
  - សេវាកម្មទូទាត់ក្នុងប្រទេសរួមបញ្ចូលទាំងមូលប្បទានប័ត្រ សំណើទូទាត់ ធ្វើសិទ្ធិត្រួតពិនិត្យ ធ្វើសិទ្ធិប្រមូលសាច់ប្រាក់ លិខិតឥណទាន សេវាកម្មបញ្ជាទូទាត់ផ្សេងទៀត
  - សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត



# ព្រឹត្តិការណ៍សង្ខេប

## ធនាគារ សាខមប៉ែង ខេមបូឌា បានចូលរួមបិទបញ្ចប់វិភាគចំនួន ២០,០០០,០០០ រៀល ដើម្បីប្រយុទ្ធប្រឆាំង និងការពារជម្ងឺកូវីដ១៩

ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ធនាគារ សាខមប៉ែង ខេមបូឌា បានចូលរួមបិទបញ្ចប់វិភាគចំនួន ២០,០០០,០០០ រៀល ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសមាគមធនាគារ នៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំង និងការពារជម្ងឺកូវីដ១៩។



### ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារ សាខមប៉ែង ខេមបូឌា និង ក្រុមហ៊ុន ឃីង ថេកណូឡូជី

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ធនាគារ សាខមប៉ែង (ខេមបូឌា) ក៏អិលស៊ី បានប្រារព្ធពិធីចុះហត្ថលេខាភាពជាដៃគូជាផ្លូវការជាមួយក្រុមហ៊ុន OpenNet (ឃីង ថេកណូឡូជី) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណែតមួយដែលល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មនៃភាគីទាំងសងខាង។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលនៃធនាគារសាខមប៉ែង ខេមបូឌា ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៦០មហាវិថីព្រះនរោត្តម។ ជាមួយកិច្ចសហប្រតិបត្តិការនេះ អតិថិជននៃភាគីទាំងពីរ ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីភាពសម្បូរបែបនៃផលិតផល សេវាកម្មធនាគារ និងអ៊ីនធឺណែត។

### ធនាគារ សាខមប៉ែង ខេមបូឌា ដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីធនាគារចល័ត (SC mBanking)

នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៉ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័ត (SC mBanking) ដែលជាកម្មវិធីទំនើបជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។ ឥឡូវនេះលោកអ្នកអាចទាញយកកម្មវិធី SC mBanking នៅតាម Apple's App Store និង Google's Play Store បានដោយឥតគិតថ្លៃ។

ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៉ែង ខេមបូឌា បានរៀបចំពិធីផ្តល់ជូនរង្វាន់មួយដែលមានឈ្មោះថា៖ “ដំណើរការ SC mBanking - ទទួលបានទឹកប្រាក់!” កម្មវិធីនេះសម្រាប់អតិថិជនតែ ២០០ នាក់ដំបូងដែលបានចុះឈ្មោះ និងដំណើរការកម្មវិធី SC mBanking ប៉ុណ្ណោះ។



**ធនាគារ សាខមប៉ែង ខេមបូឌា ចែករំលែក កម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី»**

ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ធនាគារ សាខមប៉ែង ខេមបូឌា បានរៀបចំ កម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» ឆ្លងតាមរយៈកម្មវិធីនេះ ផងដែរ ថ្នាក់ដឹកនាំនៃធនាគារ សាខមប៉ែង ខេមបូឌា បានអញ្ជើញ សូរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូន និងជូនអំណោយ ចំនួន១០០កញ្ចប់ជូនដល់បងប្អូនក្រុមគ្រួសារដែលមានជីវភាព ក្រីក្រ កំពុងរស់នៅតាមបណ្តាសង្កាត់ ខណ្ឌក្នុងរាជធានីភ្នំពេញ។




**ធនាគារ សាខមប៉ែង ខេមបូឌា បានចូលរួមបម្រើគ្រួសារកម្រិត ២០,០០០,០០០ រៀល ដើម្បីប្រយុទ្ធប្រឆាំង និងការពារជម្ងឺកូវីដ១៩**



បច្ចុប្បន្ននេះធនាគារ សាខមប៉ែង ខេមបូឌា បានសហការជាមួយប្តីចំនួន ៧ ដើម្បីផ្តល់ឥណទានគេហដ្ឋានរួមមាន៖ ប៊ុរី ប្រាយ ឡាញ, ប៊ុរី ហេងណា, ប៊ុរី សុខ ចម្រើន, ប៊ុរី ហុក ឆេង, ប៊ុរី ជុន ស៊ុយ, ប៊ុរី 237 និង លំនៅដ្ឋាន ប៉េង ម៉ាលី។ អតិថិជនដែលមកទិញគេហដ្ឋាននៅតាម ប៊ុរីខាងលើនេះនឹងទទួលបានការផ្តល់ជូនពីធនាគារ សាខមប៉ែង ខេមបូឌា រហូតដល់ ៧០% នៃតម្លៃផ្ទះ អត្រាការប្រាក់ពិសេសត្រឹមចាប់ពី ៧%/ឆ្នាំ ជាមួយរបៀបក្នុងការបង់យ៉ាងបត់បែនសម្បូរបែប និងរយៈពេលនៃកម្ចីឡើងដល់ ២០ឆ្នាំដំណើរការផ្តល់ឥណទានរបស់សម្ព័ន្ធមិត្តអតិថិជន សម្រេចទិញគេហដ្ឋានបានទាន់ចិត្តភ្លាមៗតែម្តង។

ក្នុងឆើមឆ្នាំ២០២០ ធនាគារ សាខមប៉ែង ខេមបូឌា បានបោះជំហានថ្មីបន្ថែមទៀត ដោយបានបន្តកែលម្អលក្ខណៈនៃការផ្តល់ឥណទានទិញ រថយន្ត តាមរយៈការសហការជាមួយក្រុមហ៊ុនលក់ឡាន និងហ្គារ៉ាសមាគមដូចជា៖ HGB Auto, SL Auto Garage ដើម្បីជាការងាយស្រួល សម្រាប់អតិថិជនដែលមានបំណងទិញឡាន លោកអ្នកនឹងទទួលបានឥណទានរហូតដល់៧០%តម្លៃរថយន្ត អត្រាការប្រាក់ពិសេសត្រឹម ចាប់ពី ៨,៥%ក្នុងមួយឆ្នាំ ជាមួយភាពបត់បែនក្នុងការសងត្រឡប់ រយៈពេលកម្ចីបានដល់ ០៥ឆ្នាំ ឯកសារតម្រូវសាមញ្ញ និងដំណើរផ្តល់ ឥណទានលឿន និងស្របតាមសមត្ថភាពហិរញ្ញវត្ថុរបស់អតិថិជន។





# លំនាំស្តីពីក្រុមប្រឹក្សាភិបាល



## លោក TRINH VAN TY

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៣ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក NGUYEN THUC VINH

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ២៣ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ៣១ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក ឈួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៨ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៧ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក PHUNG THAI PHUNG

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៨ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

# លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ



**លោក NGUYEN NHI THANH**

*អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក*

មានបទពិសោធន៍ជាង ៣១ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ច



**លោក PHAN HOANG ANH**

*សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង*

មានបទពិសោធន៍ជាង ១៧ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញផ្នែកធនាគារ



**លោក PHUNG THAI PHUNG**

*សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង*

មានបទពិសោធន៍ជាង ១៨ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម



**លោក ហាក់ សីលា**

*អគ្គនាយករង*

មានបទពិសោធន៍ជាង ១០ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ  
និងធនាគារ



# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ ធនាគារ សាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) សូមបង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

## ព័ត៌មានអំពីធនាគារ

ធនាគារ សាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកជនមួយដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារមេ”) ដែលជាធនាគារពាណិជ្ជបង្កើត និងចុះបញ្ជីនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើត និងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារ លេខ ២៧ ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ និងលេខចុះបញ្ជីចុងក្រោយ បង្អស់ ០០០២៧០៥៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ការិយាល័យដែលបានចុះបញ្ជីរបស់ធនាគារមានទីតាំងនៅផ្ទះលេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

## សកម្មភាពចម្បងរបស់ធនាគារ

ធនាគារត្រូវបានបង្កើតឡើងដើម្បីធ្វើសកម្មភាពធនាគារដែលរួមមានការផ្តល់ប្រាក់កម្ចីដល់បុគ្គល និងស្ថាប័ន ការទទួលប្រាក់បញ្ញើពីបុគ្គល និងស្ថាប័ន ការផ្ទេរប្រាក់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសេវាកម្មធនាគារផ្សេងទៀតដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ពុំមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក
ប្រាក់ចំណេញមុនពន្ធគិតពន្ធ	2,010,759	4,099,201
ចំណាយពន្ធលើប្រាក់ចំណូល	(554,064)	(1,036,899)
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	1,456,695	3,062,302
សមមូលពាន់រៀល	5,938,942	12,408,447

## ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមានដើមទុនចំនួន ៧៥,០០០,០០០ ដុល្លារអាមេរិក ឬ ៣០៥,៦២៥,០០០,០០០ រៀល (២០១៩: ៧៥,០០០,០០០ ដុល្លារអាមេរិក ឬ ៣០៥,៦២៥,០០០,០០០ រៀល)។ ពុំមានការផ្លាស់ប្តូរលើដើមទុនរបស់ធនាគារឡើយនៅឆ្នាំនេះ។

## ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែបម្រុងបម្រុងដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទី១)

## ការលុបចោល និងធ្វើសំវិធានធនសម្រាប់ការខាតបង់ឥណទានក្នុងកម្មវិធីប្រាក់បញ្ញើ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបាន រៀបចំឡើងក្រុមប្រឹក្សាភិបាលធនាគារបានចាត់វិធានការសមស្របនានាដើម្បីឈានដល់ការ អះអាងថា នីតិវិធីក្នុងការលុបចោលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានការរំពឹងទុកសហគុណ ក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យា ទាំងមូល ឬ ផ្នែកណាមួយ និងការធ្វើសំវិធានធនលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយនិងជឿជាក់ថា រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ទាំងអស់មិនមានការរំពឹងទុកសហគុណក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាត្រូវបានលុបចោល ហើយសំវិធានធនលើការបាត់បង់ ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលធនាគារពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឲ្យចំនួននៃការលុបចេញ សម្រាប់ សំវិធានធនលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

## ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលធនាគារបានចាត់វិធានការសមស្របនានាដើម្បីអះអាងថារាល់ ទ្រព្យសកម្មទាំងឡាយ ដែលទំនងមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃដូចដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ ធនាគារនោះ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលពួកគេគិតថាអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលបណ្តាលឲ្យ តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារមានការយល់ច្រឡំ ឬ ក៏មិនសហគុណជាសារវន្តនោះទេ។

## វិនិយោគសាស្ត្រនាយកដ្ឋាន

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលកើតឡើង និងបណ្តាលឲ្យមានការផលប៉ះពាល់ដល់វិនិយោគសាស្ត្រ ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលកំពុងតែមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្កឲ្យមានការយល់ច្រឡំ ឬ មានភាពមិន សមស្របជាសារវន្តនោះទេ។

## បំណុលយថាភាពនិងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលកើនឡើងចាប់ពី ការិយបរិច្ឆេទបញ្ចប់ ដើម្បីធានាបំណុលរបស់បុគ្គលណាមួយនោះទេ និង
- ពុំមានបំណុលយថាភាពទាក់ទងនឹងធនាគារ ដែលបានកើតឡើងចាប់ពីការិយបរិច្ឆេទបញ្ចប់ ក្រៅពីបំណុលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ ធនាគារនោះទេ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬ បំណុលផ្សេងទៀតរបស់ធនាគារ ដែលបាន ឬ ទំនងនឹងក្លាយទៅជាកាតព្វកិច្ចបំណុល ក្នុងកំឡុង 12ខែមុខ បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់នេះ ដែលនឹងមាន ឬ អាចជះឥទ្ធិពលជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ ខ្លួននៅពេលបំណុលទាំងនោះដល់ការកំណត់នោះទេ។

## បម្រែបម្រួលព្រឹត្តិការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើងទេបើមិនដូច្នោះទេត្រូវបានដោះស្រាយ នៅក្នុងរបាយការណ៍នេះ ឬ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងផ្តល់នូវចំនួនទឹកប្រាក់ណាមួយដែលមានចែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែល មានការភាន់ច្រឡំ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំរាយការណ៍មិនមានរងផលប៉ះពាល់យ៉ាងខ្លាំងពីធាតុប្រតិបត្តិការ ឬ ព្រឹត្តិការណ៍នៃសារវន្ត និងលក្ខណៈដែលមានភាពមិនប្រក្រតីនោះទេ។

មិនមានការកើនឡើងក្នុងចន្លោះពេលចុងឆ្នាំនៃរបាយការណ៍ និងការិយបរិច្ឆេទនៃរបាយការណ៍នេះទេធាតុប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមាន លក្ខណៈជាសារវន្ត និងលក្ខណៈមិនធម្មតា ដែលទំនងជាប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់រយៈពេលរបាយការណ៍បច្ចុប្បន្នដែល របាយការណ៍នេះត្រូវបានធ្វើឡើង។

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងដំបូង)

## ព្រឹត្តិការណ៍បន្ទាប់

មិនមានព្រឹត្តិការណ៍សំខាន់ណាមួយកើតឡើងក្នុងអំឡុងពេលរវាងចុងឆ្នាំរាយការណ៍ និងកាលបរិច្ឆេទអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះដែលនឹងតម្រូវឲ្យមានការកែសម្រួល ឬ ការបង្ហាញផ្សេងទៀតក្រៅពីព្រឹត្តិការណ៍ដែលឆ្លងបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងការិយបរិច្ឆេទ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង
លោក TRINH VAN TY	ប្រធាន	តែងតាំងសារជាថ្មីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩
លោក NGUYEN NHI THANH	អនុប្រធាន	តែងតាំងសារជាថ្មីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩
លោក NGUYEN VAN MINH	សមាជិក	តែងតាំងសារជាថ្មីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លាលែងពីតំណែងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០
លោក CHHUON CHHEN	សមាជិក	តែងតាំងសារជាថ្មីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩
លោក PHUNG THAI PHUNG	សមាជិក	តែងតាំងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០
លោក PHAN HOANG ANH	សមាជិក	តែងតាំងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩
លោក NGUYEN THUC VINH	សមាជិកឯករាជ្យ	តែងតាំងសារជាថ្មីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩
លោក DAM VAN TIEP	សមាជិកឯករាជ្យ	តែងតាំងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លាលែងពីតំណែងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

## គណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រង ក្នុងអំឡុងការិយបរិច្ឆេទបញ្ចប់ និងរហូតដល់កាលបរិច្ឆេទរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង
លោក NGUYEN NHI THANH	អគ្គនាយក
លោក PHAN HOANG ANH	អគ្គនាយករង
លោក PHUNG THAI PHUNG	អគ្គនាយករង
លោក HAK SEILA	អគ្គនាយករង

## សវនករ

ក្រុមហ៊ុនសវនករ Ernst & Young (Cambodia) Ltd ជាសវនកររបស់ធនាគារ។

## កម្មសិទ្ធិរបស់អភិបាល

គ្មានសមាជិកណាម្នាក់នៃក្រុមប្រឹក្សាភិបាលណាម្នាក់មានកម្មសិទ្ធិផ្ទាល់ទៅលើភាគហ៊ុនរបស់ធនាគារឡើយ។

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទី១)

## អត្ថប្រយោជន៍របស់គណៈគ្រប់គ្រង

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ពុំមានការព្រមព្រៀងណាមួយ ដែលមានធនាគារចូលរួមជាតួភាគីក្នុងគោលបំណងជួយដល់នាយក របស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬ បំណុលបំណុលរបស់ធនាគារ ឬ សាជីវកម្មដទៃទៀតនោះទេ។

គ្មានសមាជិកនៃក្រុមប្រឹក្សាភិបាលធនាគារបានទទួល ឬ មានសិទ្ធិទទួលបានអត្ថប្រយោជន៍ណាមួយដោយហេតុផលនៃកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬ ជាមួយក្រុមហ៊ុនដែលនាយកជាសមាជិក ឬ ជាមួយក្រុមហ៊ុនដែលអ្នកគ្រប់គ្រងមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ ក្រៅពីអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

## របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវដើម្បីធានាអះអាងថា របាយការណ៍ហិរញ្ញវត្ថុពិតជាផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលហិរញ្ញវត្ថុហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ នៃកម្ពុជា ("CIFRS")។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឲ្យ៖

- អនុវត្តនូវគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដ៏សមហេតុផល និងប្រុងប្រយ័ត្ន និងត្រូវ អនុវត្តគោលនយោបាយទាំងនេះជាអចិន្ត្រៃយ៍
- អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRSs") ប្រសិនបើមានគម្លាតពីស្តង់ដារនេះ ដើម្បីជាផល ប្រយោជន៍ដល់ការបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនេះគួរតែត្រូវបានលាតត្រដាងជាព័ត៌មានពន្យល់ និងកំណត់ជាចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមស្រប
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលុះត្រាតែធនាគារ និងមិនអាចបន្តអាជីវកម្មនាពេល អនាគតដែលអាចគិតទុកជាមុនបាន និង
- បង្កើតគោលនយោបាយទូទៅសម្រាប់ធនាគារ អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយដែលមានតម្លៃលំដាប់សារវន្តប្រតិបត្តិ ការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ហើយធានាថាគោលនយោបាយ និងការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាង សមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវដើម្បីធានាថា បញ្ជីគណនេយ្យត្រឹមត្រូវ ហើយត្រូវបានរក្សាទុក នឹងលាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ ឲ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏ជាអ្នកទទួល ខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ ហើយម្យ៉ាងទៀតក៏ត្រូវធានាការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកំហុសចេតនា ហើយនិងមាន ភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល សូមបញ្ជាក់ថាធនាគារ បានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានា ដូចបានរៀបរាប់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

## អត្ថប្រយោជន៍របស់គណៈគ្រប់គ្រង

ក្រុមប្រឹក្សាភិបាលអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់ជាមួយនេះថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅ តាម CIFRSs។

តំណាងឲ្យក្រុមប្រឹក្សាភិបាល



លោក **NGUYEN NHI THANH**  
អគ្គនាយក  
រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១

# របាយការណ៍របស់សវនករឯករាជ្យ

## ជូនចំពោះ៖ ម្ចាស់ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

### មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងរបាយការណ៍លទ្ធផលពេញលេញរបាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយ បរិច្ឆេទបញ្ចប់ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (“CIFRSs”)។

### មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារ នេះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់ យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ដោយយោងតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា។ យើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុង ប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំ ដោយស្របទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំជាក់ ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ

### ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀតដែលទទួលបាន នាកាលបរិច្ឆេទរបាយការណ៍សវនករ រួមមានរបាយការណ៍របស់គណៈគ្រប់គ្រងដែលមានចែងក្នុងទំព័រទី១ ទៅ ទី៦។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗនេះ។ មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុពុំគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗ នេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។ ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណាថាព័ត៌មានផ្សេងៗនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬ ថាព័ត៌មានផ្សេងៗនេះមានកំហុសខុសឆ្គងជា សារវន្តនោះទេ ដោយផ្អែកទៅលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត និងព័ត៌មានផ្សេងៗនេះយើងខ្ញុំនឹងតម្រូវឲ្យ រាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំ ពុំមានហេតុការណ៍អ្វីដែលតម្រូវឲ្យរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

### ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ព្រមទាំងទទួលខុសត្រូវផងដែរ ចំពោះប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងគិតថាចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។ នៅក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងការធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហា ទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ធនាគារលើកំលែងតែ ក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។ អ្នកទទួលបន្ទុកលើ អភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការវាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

### ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាង ដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែ រកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពី ការក្លែងបន្លំ ឬ ការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើមាន កំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

**ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសម្រេច)**

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំផ្សេងៗ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់យោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពី ការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធ នឹងការយុបយិត ការបន្លំ ការលុបចេញ ចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ ការមិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ជាក់យោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការ បង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និង តាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាតើមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ ឬ ទេ។ ប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំត្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើ កំណត់សម្គាល់ពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំ នឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យធនាគារ មិនអាចបន្ត និរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថាតើរបាយការណ៍ ហិរញ្ញវត្ថុតំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញនូវត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃ ការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



Emmanuel A. Guelas  
Partner

**Ernst & Young (Cambodia) Ltd.**  
ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	3	11,858,023	47,965,703	10,366,993	42,245,496
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	47,886,258	193,699,914	32,545,189	132,621,645
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	5	46,360,926	187,529,946	35,093,917	143,007,712
ឧបករណ៍មូលធននូវតម្លៃសមស្របតាម ចំណូលពេញលេញផ្សេងទៀត ("FVOCI")	6	25,000	101,125	25,000	101,875
ឥណទានទៅអតិថិជន	7	140,942,990	570,114,395	138,110,118	562,798,731
ទ្រព្យសកម្មផ្សេងៗ	8	725,977	2,936,577	663,045	2,701,908
អចលនទ្រព្យ និងហត្ថបករណ៍	9	1,385,257	5,603,365	1,248,602	5,088,053
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	10	1,205,049	4,874,423	1,539,911	6,275,137
ទ្រព្យអរូបិយ	11	470,825	1,904,487	435,252	1,773,652
ពន្ធពន្យារជាទ្រព្យសកម្ម	15.2	3,413,705	13,808,437	3,795,472	15,466,548
<b>ទ្រព្យសកម្មសរុប</b>		<b>254,274,010</b>	<b>1,028,538,372</b>	<b>223,823,499</b>	<b>912,080,757</b>
<b>ទ្រព្យអសកម្ម និងមូលធន</b>					
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	12	3,550,514	14,361,829	12,323,387	50,217,802
ប្រាក់បញ្ញើពីអតិថិជន	13	186,901,918	756,018,260	148,091,740	603,473,841
បំណុលភតិសន្យា	14	1,309,117	5,295,378	1,640,783	6,686,191
បំណុលពន្ធលើប្រាក់ចំណូល	15.1	23,889	96,631	13,147	53,574
ទ្រព្យអសកម្មផ្សេងៗ	16	772,020	3,122,821	1,494,585	6,090,434
<b>ទ្រព្យអសកម្មសរុប</b>		<b>192,557,458</b>	<b>778,894,919</b>	<b>163,563,642</b>	<b>666,521,842</b>
<b>មូលធន</b>					
ដើមទុន	17	75,000,000	305,625,000	75,000,000	305,625,000
ទុនបម្រុងបទប្បញ្ញត្តិ		576,822	2,351,703	-	-
ខាតបង្គរ		(13,860,270)	(56,027,088)	(14,740,143)	(59,614,327)
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	(2,306,162)	-	(451,758)
<b>មូលធនសរុប</b>		<b>61,716,552</b>	<b>249,643,453</b>	<b>60,259,857</b>	<b>245,558,915</b>
<b>ទ្រព្យអសកម្មនិងមូលធនសរុប</b>		<b>254,274,010</b>	<b>1,028,538,372</b>	<b>223,823,499</b>	<b>912,080,757</b>

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍លទ្ធផលសេដ្ឋកិច្ច

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់សម្គាល់	២០២០		២០១៩	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណូលការប្រាក់	18	14,242,878	58,068,214	9,114,653	36,932,574
ចំណាយការប្រាក់	19	(6,710,201)	(27,357,489)	(5,348,731)	(21,673,058)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>7,532,677</b>	<b>30,710,725</b>	<b>3,765,922</b>	<b>15,259,516</b>
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ	20	2,890,000	11,782,530	2,113,399	8,563,493
ចំណាយថ្លៃឈ្នួល និងកម្រៃជើងសារ	20	(159,432)	(650,004)	(350,980)	(1,422,171)
<b>ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ</b>		<b>2,730,568</b>	<b>11,132,526</b>	<b>1,762,419</b>	<b>7,141,322</b>
ចំណូលប្រតិបត្តិការផ្សេងៗ	21	297,023	1,210,963	121,524	492,415
<b>ចំណូលប្រតិបត្តិការសរុប</b>		<b>10,560,268</b>	<b>43,054,214</b>	<b>5,649,865</b>	<b>22,893,253</b>
ចំណាយបុគ្គលិក	22	(3,949,951)	(16,103,950)	(4,499,577)	(18,232,286)
ចំណាយរដ្ឋបាលនិងចំណាយទូទៅ	23	(1,535,106)	(6,258,627)	(1,719,702)	(6,968,233)
ចំណាយរំលស់	24	(1,087,153)	(4,432,323)	(1,025,003)	(4,153,312)
<b>ប្រាក់ចំណេញប្រតិបត្តិការ</b>		<b>3,988,058</b>	<b>16,259,314</b>	<b>(1,594,417)</b>	<b>(6,460,578)</b>
ការកត់ត្រាបញ្ញត្តិសំណើការបាត់បង់ឥណទាន	25	(1,977,299)	(8,061,453)	5,693,618	23,070,540
<b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>		<b>2,010,759</b>	<b>8,197,861</b>	<b>4,099,201</b>	<b>16,609,962</b>
ចំណាយពន្ធលើប្រាក់ចំណូល	15.1	(554,064)	(2,258,919)	(1,036,899)	(4,201,515)
<b>ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>		<b>1,456,695</b>	<b>5,938,942</b>	<b>3,062,302</b>	<b>12,408,447</b>
(ខាត)ចំណូលពេញលេញផ្សេងៗទៀត		-	(1,854,404)	-	(661,501)
<b>ចំណេញពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ</b>		<b>1,456,695</b>	<b>4,084,538</b>	<b>3,062,302</b>	<b>11,746,946</b>

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



## របាយការណ៍លម្អិតប្រែប្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ព័ត៌មាន	ដើមទុន		ហិរញ្ញប្បទាន		ទុនបម្រុងបទប្បញ្ញត្តិ		លម្អៀងបង្កើតការប្រែប្រួលរូបិយប័ណ្ណ		សរុប
	ដុល្លារអាមេរិក	សមមូល ពាន់រៀល	ដុល្លារអាមេរិក	សមមូល ពាន់រៀល	ដុល្លារអាមេរិក	សមមូល ពាន់រៀល	ដុល្លារអាមេរិក	សមមូល ពាន់រៀល	
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<b>75,000,000</b>	<b>305,625,000</b>	<b>(14,740,143)</b>	<b>(59,614,327)</b>	-	-	<b>(451,758)</b>	<b>60,259,857</b>	<b>245,558,915</b>
ចំណេញសុទ្ធប្រចាំការិយបរិច្ឆេទ	-	5,938,942	1,456,695	5,938,942	-	-	-	1,456,695	5,938,942
ផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅទុនបម្រុងបទប្បញ្ញត្តិ	-	-	(576,822)	(2,351,703)	576,822	2,351,703	-	-	-
លម្អៀងពីការប្រែប្រួលរូបិយប័ណ្ណ	-	-	-	-	-	-	-	-	(1,854,404)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<b>75,000,000</b>	<b>305,625,000</b>	<b>(13,860,270)</b>	<b>(56,027,088)</b>	<b>576,822</b>	<b>2,351,703</b>	<b>(2,306,162)</b>	<b>61,716,552</b>	<b>249,643,453</b>
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	<b>38,000,000</b>	<b>155,960,000</b>	<b>(12,363,862)</b>	<b>(50,023,707)</b>	-	-	<b>209,746</b>	<b>25,636,138</b>	<b>106,146,039</b>
ចំណេញសុទ្ធប្រចាំការិយបរិច្ឆេទ	-	-	3,062,302	12,408,447	-	-	-	3,062,302	12,408,447
វិភាគទានដើមទុនបន្ថែម	32,765,157	132,535,060	-	-	-	-	-	32,765,157	132,535,060
ការផ្លាស់ប្តូរទៅជាដើមទុន	4,234,843	17,129,940	(4,234,843)	(17,129,940)	-	-	-	-	-
ភាគលាភបានប្រកាស	-	-	(1,203,740)	(4,869,127)	-	-	-	(1,203,740)	(4,869,127)
លម្អៀងពីការប្រែប្រួលរូបិយប័ណ្ណ	-	-	-	-	-	-	-	-	(661,504)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	<b>75,000,000</b>	<b>305,625,000</b>	<b>(14,740,143)</b>	<b>(59,614,327)</b>	-	-	<b>(451,758)</b>	<b>60,259,857</b>	<b>245,558,915</b>

កំណត់សម្គាល់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០		២០១៩	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
ចំណេញមុនពន្ធគិតបង់ពន្ធ		2,010,759	8,197,861	4,099,201	16,609,962
ការធ្វើនិយ័តកម្មទៅលើ៖					
រំលស់ទ្រព្យរូបិយ និងអរូបិយ	24	1,087,153	4,432,323	1,025,003	4,153,312
សំវិធានធន (ការកាត់ប្រយោជន៍) នៃ ចំណាយពីការខាតបង់ឥណទានរំពឹងទុក	25	1,977,299	8,061,453	(5,693,618)	(23,070,540)
ចំណូលពីភាគលាភ	21	(38,777)	(158,094)	(15,740)	(63,778)
ការចំណេញលើការលក់ទ្រព្យ និងហត្ថបករណ៍		-	-	(14,600)	(59,159)
<b>ប្រាក់ចំណេញ (ខាត) ប្រតិបត្តិការមុន បម្រែបម្រួលទុនបង្វិល</b>		<b>5,036,434</b>	<b>20,533,543</b>	<b>(599,754)</b>	<b>(2,430,203)</b>
<b>បម្រែបម្រួលទុនបង្វិល៖</b>					
ថយចុះ (កើនឡើង)					
ក្នុងទ្រព្យសកម្មប្រតិបត្តិការ					
សមតុល្យជាមួយធនាគារជាតិ		5,247,856	21,395,509	(5,325,619)	(21,579,408)
សមតុល្យជាមួយធនាគារផ្សេងៗ		(1,550,812)	(6,322,661)	(3,399,318)	(13,774,037)
ឥណទានទៅអតិថិជន		(4,810,171)	(19,611,067)	(13,698,778)	(55,507,449)
ទ្រព្យសកម្មផ្សេងៗ		(137,162)	(559,209)	(320,809)	(1,299,918)
កើនឡើង (ថយចុះ)					
នៅក្នុងបំណុលប្រតិបត្តិការ					
ប្រាក់បញ្ញើពីធនាគារផ្សេងទៀត		(8,772,873)	(35,767,003)	(21,693,253)	(87,901,061)
ប្រាក់បញ្ញើពីអតិថិជន		38,810,178	158,229,096	35,387,419	143,389,822
ទ្រព្យសកម្មផ្សេងទៀត		(648,335)	(2,643,262)	1,265,798	5,129,014
<b>សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ</b>		<b>33,175,115</b>	<b>135,254,946</b>	<b>(8,384,314)</b>	<b>(33,973,240)</b>
ពន្ធលើប្រាក់ចំណូលដែលបានបង់	15	(161,555)	(658,660)	(117,487)	(476,057)
<b>សាច់ប្រាក់សុទ្ធពី (ប្រើក្នុង) សកម្មភាព ប្រតិបត្តិការ</b>		<b>33,013,560</b>	<b>134,596,286</b>	<b>(8,501,801)</b>	<b>(34,449,297)</b>

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍លំហូរសាច់ប្រាក់ (តតិដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០		២០១៩	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>សកម្មភាពវិនិយោគ</b>					
ភាគលាភទទួលបាន	21	38,777	158,094	15,740	63,778
ការទិញ៖					
ទ្រព្យ និងហត្ថបករណ៍	9	(633,617)	(2,583,257)	(351,711)	(1,425,133)
កម្មវិធីកុំព្យូទ័រ	11	(216,672)	(883,372)	(4,793)	(19,421)
សាច់ប្រាក់ទទួលបានពីការទិញលក់ ទ្រព្យ និងហត្ថបករណ៍	21	-	-	14,600	59,159
<b>សាច់ប្រាក់ប្រើក្នុងកម្មវិធីវិនិយោគសុទ្ធ</b>		<b>(811,512)</b>	<b>(3,308,535)</b>	<b>(326,164)</b>	<b>(1,321,617)</b>
<b>សកម្មភាពហិរញ្ញវត្ថុ</b>					
សាច់ប្រាក់ទូទាត់លើបំណុលភតិសន្យា		(405,896)	(1,654,838)	(359,173)	(1,455,369)
សាច់ប្រាក់ពីដើមទុនបន្ថែម	17	-	-	32,765,157	132,535,060
ភាគលាភទូទាត់		-	-	(1,203,740)	(4,869,127)
<b>សាច់ប្រាក់សុទ្ធ (ប្រើក្នុង) ទទួលបានពី សកម្មភាពហិរញ្ញវត្ថុ</b>		<b>(405,896)</b>	<b>(1,654,838)</b>	<b>31,202,244</b>	<b>126,210,564</b>
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូល		<b>31,796,152</b>	<b>129,632,913</b>	<b>22,374,279</b>	<b>90,439,650</b>
<b>សាច់ប្រាក់និងសាច់ប្រាក់សមមូលដើមគ្រា</b>		<b>45,685,308</b>	<b>186,167,630</b>	<b>23,311,029</b>	<b>93,663,715</b>
លម្អៀងអត្រាប្តូរប្រាក់		-	(2,388,037)	-	1,843,336
<b>សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅចុង ការិយបរិច្ឆេទ</b>	<b>3</b>	<b>77,481,460</b>	<b>313,412,506</b>	<b>45,685,308</b>	<b>185,946,701</b>
<b>ព័ត៌មានបន្ថែមអំពីលំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់៖</b>					
ការប្រាក់ទទួលបាន		14,012,556	57,129,189	5,863,039	23,757,035
ការប្រាក់ទូទាត់		(5,756,479)	(23,469,164)	(4,721,793)	(19,132,707)

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១. ព័ត៌មានអំពីធនាគារ

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បានបង្កើតឡើង និងចុះបញ្ជីអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

### ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកជនមួយដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារមេ”) ដែលជាធនាគារពាណិជ្ជបង្កើត និងចុះបញ្ជីនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើត និងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារលេខ 27 ដែលចេញដោយធនាគារជាតិនៃកម្ពុជានា ថ្ងៃទី19 ខែមិថុនា ឆ្នាំ2009 និងលេខចុះបញ្ជីចុងក្រោយបង្អស់ 00027054 ចុះថ្ងៃទី20 ខែកញ្ញា ឆ្នាំ2011 ។

ធនាគារត្រូវបានបង្កើតឡើងដើម្បីអនុវត្តសកម្មភាពធនាគារ ដែលរួមមានការផ្តល់ប្រាក់កម្ចីដល់ បុគ្គល និងស្ថាប័នការទទួលប្រាក់បញ្ញើពីបុគ្គល និងស្ថាប័នការផ្ទេរប្រាក់ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសកម្មភាពធនាគារផ្សេងទៀត ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា (“NBC”)។

មិនមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ចំពោះសកម្មភាពសំខាន់ៗក្នុងឆ្នាំនេះទេ។

### ដើមទុន

គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ធនាគារមានដើមទុនចំនួន 75,000,000 ដុល្លារអាមេរិក ឬ 305,625,000,000 រៀល (ឆ្នាំ2019: 75,000,000 ដុល្លារអាមេរិក ឬ 305,625,000,000 រៀល)។

### ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ 60 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

### បុគ្គលិក

គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ធនាគារមានបុគ្គលិកសរុបចំនួន 250 នាក់ (2019: 273 នាក់)។

### ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តឲ្យផ្សាយដោយក្រុមប្រឹក្សាភិបាលនាថ្ងៃទី8 ខែកក្កដា ឆ្នាំ2021។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំខាន់)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកទៅតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ។

### ២.១ រូបិយប័ណ្ណគោល និងសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិកម្ពុជា ជាប្រាក់រៀល។ ប៉ុន្តែដោយសារធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាគណនេយ្យ ជាដុល្លារអាមេរិក។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល និងសម្រាប់បង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីលក្ខណៈសេដ្ឋកិច្ចនៃប្រតិបត្តិការ មូលដ្ឋាន និងកាលៈទេសៈរបស់ធនាគារ។

### ២.២ ការប្រែសម្រួលប្រាក់ដុល្លារអាមេរិកនៅប្រាក់រៀល

ការប្រែសម្រួលចំនួនប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអនុលោមតាមច្បាប់ស្តី គណនេយ្យ និងសវនកម្ម ដោយប្រើប្រាស់អត្រាចុងគ្រា និងអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទ ដែលបានចេញផ្សាយដោយធនាគារជាតិនៃ កម្ពុជា។ ការប្រែសម្រួលនេះមិនគួរត្រូវបានបកស្រាយថាជាតំណាងដែលចំនួនទឹកប្រាក់ដុល្លារអាមេរិកអាចជា ឬ នៅពេលអនាគតអាចត្រូវបាន ប្តូរទៅជាប្រាក់រៀលតាមអត្រានេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។ ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្រែសម្រួលតាមអត្រាការប្រាក់នៅការិយបរិច្ឆេទនៃ របាយការណ៍នីមួយៗ ចំណែកចំណូល និងចំណាយសម្រាប់បង្ហាញ ក្នុងរបាយការណ៍លទ្ធផលពេញលេញ ត្រូវបានប្រែសម្រួលតាមអត្រា មធ្យមសម្រាប់កាលបរិច្ឆេទបញ្ចប់។ រាល់លើសពីអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀត ('OCI')។

ដើមទុនចុះបញ្ជីរបស់ធនាគារត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាប្រវត្តិសាស្ត្រ 4,000 រៀលក្នុង 1 ដុល្លារអាមេរិក។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកនៅខាងក្រោម៖

	ចុងគ្រា	មធ្យម
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	4,045	4,077
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019	4,075	4,052

### ២.៣ ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

### ២.៤ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលរួមបញ្ចូលទាំងការប្រើប្រាស់របស់ពួកគេ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលមិនបានជូនដំណឹងអំពីគោល នយោបាយគោលការណ៍គណនេយ្យ និងនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជា ហើយលើសពីនេះទៀតមិនមានបំណងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ នូវលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ខ្លួន ស្របតាមជាមួយនឹងគោលការណ៍គណនេយ្យ និងការអនុវត្តជាទូទៅ ត្រូវបានទទួល ស្គាល់នៅប្រទេសនានាក្រៅពីព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយគណនេយ្យ ដែលបានកំណត់ខាងក្រោមត្រូវបានអនុវត្តខ្ជាប់ខ្ជួនដោយធនាគារក្នុងការិយបរិច្ឆេទ។

### ២.៥ សេចក្តីថ្លែងការណ៍នៃការអនុលោម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងអនុលោមតាមស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS")។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

### ២.៦ ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយគណនេយ្យ និងការលក់គ្រដាខ

ចំនួននៃស្តង់ដារថ្មី និងការធ្វើវិសោធនកម្មលើបទដ្ឋានមានប្រសិទ្ធភាពសម្រាប់រយៈពេលប្រចាំឆ្នាំចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ហើយការប្រើប្រាស់មុនត្រូវបានអនុញ្ញាត។ ទោះយ៉ាងណាធនាគារមិនទាន់បានទទួលយកប្រើប្រាស់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះទេ។ ស្តង់ដារដែលបានធ្វើវិសោធនកម្ម ខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ៖

- សម្បទានជួលដែលពាក់ព័ន្ធ Covid-19 (វិសោធនកម្ម CIFRS 16)
- ឯកសារយោងនៃក្របខ័ណ្ឌគំនិត (វិសោធនកម្ម CIFRS 3)
- ការធ្វើវិសោធនកម្មលើ IFRS 7, IFRS 9 និង IAS 39 កំណែទម្រង់លើអត្រាប្តូរប្រាក់គោល
- ការធ្វើវិសោធនកម្មលើ IAS 1 និង IAS 8 និយមន័យនៃសារវន្តភាព។

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

#### ២.៧.១ ការទទួលស្គាល់ប្រាក់ចំណូល

##### ២.៧.១.១ វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព

ក្រោម IFRS 9 ប្រាក់ចំណូលពីឥណទានទៅអតិថិជន ត្រូវបានកត់ត្រាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ("EIR") សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់។ ការចំណាយលើការប្រាក់ត្រូវបានគណនាដោយការវិធីសាស្ត្រ EIR សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលត្រូវបានគិតតាមថ្លៃដើមរំលស់។ EIR គឺជាអត្រាមួយដែលធ្វើអប្បបរមាលើចំណូលសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតតាមរយៈអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ ឬ នៅពេលដែលសមស្រប នៅរយៈពេលខ្លីជាងទៅនឹងចំនួនយោងដុលនៃឧបករណ៍ហិរញ្ញវត្ថុ។

EIR (ថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ) ត្រូវបានគណនាដោយគិតគូរនូវថ្លៃដើមប្រតិបត្តិការនិងការបញ្ចុះតម្លៃ ឬ បុព្វលាភណាមួយលើការទិញទ្រព្យសកម្មហិរញ្ញវត្ថុដូចជាថ្លៃ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR។ ធនាគារទទួលស្គាល់ចំណូលការប្រាក់ដោយប្រើអត្រានៃការត្រឡប់មកវិញ ដែលតំណាងឲ្យការប៉ាន់ស្មានល្អបំផុត នៃអត្រាថេរនៃប្រាក់ចំណេញលើអាយុកាលរំពឹងទុកនៃឥណទាន។ ដូចនេះការគណនា EIR ក៏ត្រូវបានគិតគូរពីផលប៉ះពាល់នៃអត្រាការប្រាក់ខុសៗគ្នា ដែលអាចត្រូវបានគិតនៅដំណាក់កាលផ្សេងៗ និងលក្ខណៈផ្សេងទៀតនៃវដ្តជីវិតផលិតផល (រាប់បញ្ចូលទាំងការទូទាត់ជាមុន ការប្រាក់ពិន័យ និងការគិតថ្លៃ)។

ប្រសិនបើការរំពឹងទុកទាក់ទងនឹងលំហូរសាច់ប្រាក់នៅលើទ្រព្យសកម្ម ឬ បំណុលហិរញ្ញវត្ថុដែលមានអត្រាថេរ ត្រូវបានកែឡើងវិញសម្រាប់ហេតុផលក្រៅពីហានិភ័យឥណទាន ការផ្លាស់ប្តូរលំហូរសាច់ប្រាក់តាមកិច្ចសន្យានាពេលអនាគតត្រូវបានធ្វើអប្បបរមានៅអត្រា EIR ដើមជាមួយនឹងនិយ័តកម្មទៅលើចំនួនដែលនៅសល់។ និយ័តកម្មត្រូវបានកត់ត្រាទុកជានិយ័តកម្មបូក ឬ ដកលើចំនួនទ្រព្យសកម្ម ឬ ទ្រព្យសកម្មដែលនៅសល់ក្នុងតារាងតុល្យការជាមួយនឹងការកើនឡើង ឬ ថយចុះប្រាក់ចំណូល ឬ ចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអវិជ្ជមាន ការប៉ាន់ប្រមាណជាទៀងទាត់នៃលំហូរសាច់ប្រាក់ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារក៏ផ្លាស់ប្តូរអត្រាការប្រាក់ប្រសិទ្ធភាពដែរ ប៉ុន្តែ នៅពេលដែលឧបករណ៍ត្រូវបាន ទទួលស្គាល់ដំបូងក្នុងចំនួនទឹកប្រាក់ស្មើនឹងប្រាក់ដើមការប៉ាន់ប្រមាណឡើងវិញ ការទូទាត់ការប្រាក់នាថ្ងៃអនាគត មិនជះឥទ្ធិពលខ្លាំងទៅលើចំនួនទ្រព្យសកម្ម ឬ ទ្រព្យសកម្មដែលនៅសល់នោះទេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

#### ២.៧.១ ការទទួលស្គាល់ប្រាក់ចំណូល (តំបន់ព័រមុន)

##### ២.៧.១.២ ការប្រាក់និងចំណូលចំណាយប្រហាក់ប្រហែល

ចំណូលការប្រាក់សុទ្ធរួមមានចំណូលការប្រាក់ និងចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងវិធីសាស្ត្រផ្សេងទៀត។ ទាំងនេះត្រូវបានបង្ហាញដាច់ដោយឡែកលើផ្នែកខាងមុខនៃរបាយការណ៍លទ្ធផល សម្រាប់ទាំងចំណូលការប្រាក់ និងចំណាយការប្រាក់ដើម្បីផ្តល់ព័ត៌មានស៊ីមេទ្រី និងប្រៀបធៀប។

ចំណូល ឬ ចំណាយការប្រាក់ ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព ធនាគាររួមបញ្ចូលតែការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុទាំងនោះដែលត្រូវបានកំណត់នៅក្នុងកំណត់សម្គាល់ 2.7.1.1 ខាងលើប៉ុណ្ណោះ។

ធនាគារ គណនាចំណូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែទ្រព្យដែលចម្ងាយចុះតម្លៃ ដោយប្រើប្រាស់ EIR ចំពោះតម្លៃយោងសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជាឥណទាន អ៊ីមតែ ដូច្នោះត្រូវបានចាត់ទុកថាជា "ដំណាក់កាលទី៣" ធនាគារ និងគណនាចំណូលការប្រាក់ដល់អនុវត្ត EIR ទៅនឹងតម្លៃដើមរំលស់សុទ្ធនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុ អាចជាសះស្បើយ ហើយលែងមានការចម្ងាយចុះតម្លៃឥណទានវិញ ធនាគារនឹងប្តូរទៅគណនាចំណូលការប្រាក់តាមមូលដ្ឋានដុលវិញ។

##### ២.៧.១.៣ ចំណូលកម្រៃជើងសារ

ចំណូល និងចំណាយកម្រៃជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណូលកម្រៃជើងសារផ្សេងទៀត រួមទាំងថ្លៃសេវាកម្មគណនីត្រូវបានទទួលស្គាល់ នៅពេលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជន ដែលត្រូវបានទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអាចជាផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 9 និងផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 15 ។ ប្រសិនបើករណីដូចខាងលើនេះ ធនាគារនឹងអនុវត្តតាម CIFRS 9 ដើម្បីញែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពនៃ CIFRS 9 ហើយបន្ទាប់មកអនុវត្តតាម CIFRS 15 ទៅផ្នែកដែលនៅសល់។

##### ២.៧.២ ការទទួលស្គាល់ចំណាយ

ការចំណាយ ត្រូវបានទទួលស្គាល់ នៅពេលដែលអាចមានការចម្ងាយចុះនូវផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលទាក់ទងទៅនឹងការចម្ងាយចុះនៃទ្រព្យសកម្ម ឬ ការកើនឡើងនូវទ្រព្យសកម្ម បានកើតឡើងហើយការចម្ងាយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចអាចត្រូវវាស់វែងបាន។ ការចំណាយដែលអាចកើតឡើងក្នុងសកម្មភាពធម្មតារបស់ធនាគារ រួមមានចំណាយប្រតិបត្តិការលើប្រតិបត្តិការរបស់ធនាគារ។

ការចំណាយត្រូវបានទទួលស្គាល់ថាជា:

- (ក) ថ្លៃចំណាយ និងកម្រៃជើងសារ ត្រូវបានគិតទៅលើរបាយការណ៍ប្រាក់ចំណេញ ឬ ខាត និងប្រាក់ចំណូលពេញលេញផ្សេងទៀតនៅពេលចំណាយបានកើតឡើង។
- (ខ) ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ដោយផ្អែកលើបង្ករ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

#### ២.៧.៣ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

##### ២.៧.៣.១ កាលបរិច្ឆេទនៃការទទួលស្គាល់

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុលើកលែងតែឥណទានទៅអតិថិជន និងប្រាក់បញ្ញើត្រូវបានទទួលស្គាល់ដំបូងនៅកាលបរិច្ឆេទពាណិជ្ជកម្មពេល គឺកាលបរិច្ឆេទ ដែលធនាគារក្លាយជាភាគីកិច្ចសន្យាសំរិទានធននៃឧបករណ៍។ នេះរួមបញ្ចូលទាំងការធ្វើពាណិជ្ជកម្មតាមវិធីធម្មតា ការទិញ ឬ លក់ នៅទ្រព្យសកម្មហិរញ្ញវត្ថុដែលតម្រូវឱ្យប្រគល់ទ្រព្យសកម្មក្នុងរយៈពេលដែលបង្កើតដោយបទប្បញ្ញត្តិ ឬ អនុសញ្ញានៅក្នុងទីផ្សារ។ ឥណទានទៅ អតិថិជនត្រូវបានទទួលស្គាល់នៅពេលដែលផ្ទេរប្រាក់ទៅគណនីរបស់អតិថិជន។ ធនាគារទទួលស្គាល់សមតុល្យប្រាក់បញ្ញើនៅពេលផ្ទេរប្រាក់ ទៅធនាគារ។

##### ២.៧.៣.២ ការវាស់វែងដំបូងនៃឧបករណ៍ហិរញ្ញវត្ថុ

ការធ្វើចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ នូវការទទួលស្គាល់ដំបូងអាស្រ័យលើរយៈពេលនៃកិច្ចសន្យា និងម៉ូដែលអាជីវកម្មសម្រាប់គ្រប់គ្រង ឧបករណ៍ (ដូចដែលបានរៀបរាប់ក្នុងកំណត់សម្គាល់លេខ 2.7.5.1)។ ឧបករណ៍ហិរញ្ញវត្ថុដំបូងត្រូវបានវាស់តាមតម្លៃសមរម្យ (ដែលបានកំណត់ក្នុង កំណត់សម្គាល់ 2.7.4) លើកលែងតែករណីទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រានៅ FVPL ការចំណាយប្រតិបត្តិការត្រូវបានបន្ថែម ឬ ដកពីចំនួននេះ។ គណនីត្រូវទទួលបាន ត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការ។ នៅពេលតម្លៃសមហេតុសមផលនៃឧបករណ៍ហិរញ្ញវត្ថុនៅពេល មានការទទួលស្គាល់ដំបូងខុសគ្នាពីតម្លៃប្រតិបត្តិការធនាគារគណនីសម្រាប់ “ផលចំណេញ ឬ ខាតនាថ្ងៃទី១” ដូចបានរៀបរាប់ខាងក្រោម។

##### ២.៧.៣.៣ ផលចំណេញឬខាតនាថ្ងៃទី១

នៅពេលដែលថ្លៃប្រតិបត្តិការ ខុសពីថ្លៃតម្លៃពិតគណនេយ្យដើម និងតម្លៃពិតគណនេយ្យដែលផ្អែកលើការវាយតម្លៃបច្ចេកទេសប្រើប្រាស់ តែ ទិន្នន័យទីផ្សារដែលអាចអង្កេតបាននោះធនាគារនឹង ទទួលស្គាល់ភាពខុសគ្នារវាងថ្លៃប្រតិបត្តិការ និងតម្លៃពិតគណនេយ្យនៅក្នុងចំណូល ប្រតិបត្តិការសុទ្ធ។ នៅក្នុងករណីដែលតម្លៃពិតគណនេយ្យផ្អែកតាមម៉ូដែលដែលទិន្នន័យមិនអាចអង្កេតបានភាពខុសគ្នារវាងថ្លៃដើមប្រតិបត្តិការ និងតម្លៃពិតគណនេយ្យត្រូវបានពន្យារ រឹងទទួលស្គាល់ត្រឹមតែជាចំណេញ ឬ ខាតនៅពេលដែលធាតុចូលអាចអង្កេតបាន ឬ នៅពេលដែល ឧបករណ៍ត្រូវលប់ទទួលស្គាល់។

##### ២.៧.៣.៤ ប្រភេទរង្វាន់នៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដោយផ្អែកលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិ និងលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្ម ដែលបានវាស់វែងទាំង៖

- ថ្លៃដើមរំលស់ដូចបានពន្យល់ក្នុងកំណត់សម្គាល់ 2.7.5.1
- FVOCI
- FVPL

បំណុលហិរញ្ញវត្ថុ ក្រៅពីកិច្ចសន្យាឥណទាន និងការធានាហិរញ្ញវត្ថុត្រូវបានវាស់វែងដោយចំណាយរំលស់ ឬ នៅ FVPL នៅពេលដែលវាត្រូវបាន ធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម និងឧបករណ៍ទាញយក ឬ ការរចនាតម្លៃត្រឹមត្រូវ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនដោយចំណាយរំលស់ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែង តាមតម្លៃដើមរំលស់។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

#### ២.៧.៤ ការកំណត់តម្លៃពិត

ដើម្បីបង្ហាញពីរបៀបដែលតម្លៃត្រូវបានចេញមក ឧបករណ៍ហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ដោយផ្អែកលើហានិភ័យនៃបច្ចេកទេសវាយតម្លៃដែលត្រូវបានទទួលស្គាល់ដូចខាងក្រោម៖

- ឧបករណ៍ហិរញ្ញវត្ថុកម្រិត១ - ឧបករណ៍ទាំងឡាយណាដែលធាតុបញ្ចូលដែលត្រូវបានប្រើក្នុងការវាយតម្លៃតម្លៃត្រូវបានដកហូតពីតម្លៃទីផ្សារដែលសម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នាដែលធាតុបញ្ចូលទទួលបាននៅកាលបរិច្ឆេទវាស់វែង។ ធាតុបញ្ចូលទុកទីផ្សារសកម្មតែក្នុងករណីមានសកម្មភាពជួញដូរគ្រប់គ្រាន់ទាក់ទងនឹងបរិមាណ និងភាពរឹងមាំនៃទ្រព្យសកម្ម ឬ បំណុលដូចគ្នានិងនៅពេលមានការបញ្ជាក់ និងដកស្រង់តម្លៃដែលអាចប្រើបាននៅកាលបរិច្ឆេទរបាយការណ៍។
- ឧបករណ៍ហិរញ្ញវត្ថុកម្រិត២ - ឧបករណ៍ទាំងឡាយណាដែលធាតុបញ្ចូលដែលត្រូវបានប្រើសម្រាប់វាយតម្លៃមានតម្លៃត្រូវបានកំណត់សម្គាល់ ហើយត្រូវបានទទួលពីទិន្នន័យទីផ្សារដែលអាចសង្កេតបានដោយផ្ទាល់ ឬ ដោយប្រយោលដែលអាចរកបានក្នុងរយៈពេលពេញមួយជីវិតរបស់ឧបករណ៍។ ការបញ្ចូលបែបនេះរួមមានតម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្មតម្លៃដកស្រង់សម្រាប់ឧបករណ៍ដូចគ្នានៅក្នុង ទីផ្សារអសកម្ម និងធាតុបញ្ចូលដែលអាចសង្កេតបានក្រៅពីតម្លៃដែលបានដកស្រង់ដូចជាអត្រាការប្រាក់ និងខ្សែកោងទិន្នផលភាពប្រែប្រួលនិងការសាយភាយឥណទាន។ លើសពីនេះទៀតនិយ័តកម្មអាចត្រូវបានទាមទារសម្រាប់លក្ខខណ្ឌ ឬ ទីតាំងនៃទ្រព្យសកម្ម ឬ វិសាលភាពដែលវាទាក់ទងនឹងធាតុដែលអាចប្រៀបធៀបទៅនឹងឧបករណ៍ដែលមានតម្លៃ។ ទោះយ៉ាងណាក៏ដោយប្រសិនបើនិយ័តកម្មបែបនេះ គឺផ្អែកលើការបញ្ចូលដែលមិនអាចគ្រប់គ្រងបានដែលមានសារៈសំខាន់ ចំពោះការវាស់វែងទាំងមូលធាតុបញ្ចូលនឹងចាត់ថ្នាក់ឧបករណ៍ដូចកម្រិត៣។
- ឧបករណ៍ហិរញ្ញវត្ថុកម្រិត៣ - ឧបករណ៍ដែលរួមបញ្ចូលការបញ្ចូលដែលមិនអាចគ្រប់គ្រងបានមួយចំនួនដែលមានសារៈសំខាន់ចំពោះការវាស់វែងទាំងមូល។

ធាតុបញ្ចូលវាយតម្លៃកម្រិតនៅក្នុងរយៈពេលរបាយការណ៍នីមួយៗ ដោយផ្អែកលើមូលដ្ឋានឧបករណ៍និងរៀបចំឧបករណ៍ឡើងវិញនៅពេលចាំបាច់ដោយផ្អែកលើអង្គហេតុនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍។

#### ២.៧.៥ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៧.៥.១ សាច់ប្រាក់របស់ធនាគារ មានសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា មានតុល្យភាពជាមួយធនាគារផ្សេងៗឥណទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតដោយចំណាយរំលស់ធនាគារគ្រាន់តែវាស់វែងដោយសារតែធនាគារ ឥណទានទៅអតិថិជន និងការវិនិយោគហិរញ្ញវត្ថុផ្សេងទៀតដោយឆ្លើយតបលើសំណើប្រសិនបើលក្ខខណ្ឌទាំងពីរត្រូវបានបំពេញតាម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានអនុវត្តតាមគំរូអាជីវកម្មមួយ ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់ទៅនឹងលំហូរសាច់ប្រាក់ដែលជាការទូទាត់លើប្រាក់ដើមនិងការប្រាក់ (SPPI) លើចំនួនដើម ដែលនៅសល់។

ព័ត៌មានលម្អិតនៃលក្ខខណ្ឌទាំងនេះមានដូចខាងក្រោម។

#### ក. ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ កំណត់គំរូអាជីវកម្មរបស់ខ្លួននៅកម្រិតដែលឆ្លុះបញ្ចាំងយ៉ាងល្អបំផុតពីរបៀបដែលខ្លួនគ្រប់គ្រងក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន។ គំរូអាជីវកម្មរបស់ធនាគារមិនត្រូវបានវាយតម្លៃដោយផ្អែកលើឧបករណ៍ដោយឧបករណ៍ទេ ប៉ុន្តែនៅកម្រិតខ្ពស់នៃផលប្រយោជន៍សរុបហើយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- យុទ្ធសាស្ត្រជំនួញសម្រាប់សំណុំឥណទាន
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្ម ហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យត្រូវបានគ្រប់គ្រង។
- តើអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណងយ៉ាងដូចម្តេច (ឧទាហរណ៍ថាតើសំណងតម្លៃសមរម្យនៃទ្រព្យសម្បត្តិដែលបានគ្រប់គ្រង ឬ លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ក៏ជាទិដ្ឋភាពសំខាន់នៃការវាយតម្លៃរបស់ធនាគារផងដែរ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងធុន)

#### ២.៧.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ (តំណែងធុន)

##### ២.៧.៥.១ សាច់ប្រាក់របស់ធនាគារ មានសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា មានតុល្យភាពជាមួយធនាគារផ្សេងៗ ឥណទានទៅអតិថិជន និង ទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតដោយចំណាយរំលស់ (តំណែងធុន)

###### ខ. តេស្ត SPPI

ក្នុងនាមជាធុនទី២ នៃដំណើរការចាត់ថ្នាក់របស់ខ្លួន ធនាគារវាយតម្លៃលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីកំណត់ថាតើពួកគេឆ្លើយតបទៅនឹងការសាកល្បង SPPI។

“គោលការណ៍” សំខាន់សម្រាប់គោលបំណងនៃការធ្វើតេស្តនេះត្រូវបានកំណត់ជាតម្លៃត្រឹមត្រូវនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុនៅពេលមានការទទួលស្គាល់ដំបូង ហើយអាចផ្លាស់ប្តូរអាយុកាលទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម ឬ ការទទួលស្គាល់បុព្វលាភរ៉ាប់រង ឬ ការបញ្ចុះតម្លៃ)។

ជាតុល្យភាពនៃការប្រាក់ក្នុងការរៀបចំឥណទាន ជាធម្មតាត្រូវពិចារណាលើតម្លៃពេលវេលានៃហានិភ័យប្រាក់ និងហានិភ័យឥណទាន។ ដើម្បីធ្វើការវាយតម្លៃ SPPI ធនាគារអនុវត្តការវិនិច្ឆ័យនិងពិចារណាលើកត្តាពាក់ព័ន្ធដូចជា រូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់ និងរយៈពេលដែលអត្រាការប្រាក់ត្រូវបានកំណត់។

ផ្ទុយទៅវិញលក្ខខណ្ឌកិច្ចសន្យាដែលបង្ហាញពីការប៉ះពាល់ទៅនឹងហានិភ័យ ឬ volatility នៅក្នុងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋានមិនបង្កឲ្យមានលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទៅលើចំនួនទឹកប្រាក់ដែលនៅសល់។ ក្នុងករណីបែបនេះទ្រព្យសម្បត្តិហិរញ្ញវត្ថុត្រូវបានគេវាស់នៅ FVPL។

#### ២.៧.៥.២ ការដាក់ប្រាក់ពីធនាគារ និងអតិថិជនដទៃទៀត

បន្ទាប់ពីវាស់វែងដំបូង ប្រាក់បញ្ញើពីធនាគារផ្សេងទៀតនិងអតិថិជនត្រូវបានវាស់ជាបន្តបន្ទាប់ដោយថ្លៃរំលស់។ ការចំណាយរំលស់ត្រូវបានគណនាដោយគិតគូរពីការបញ្ចុះ ឬ បុព្វលាភលើមូលនិធិដែលចេញ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR។

#### ២.៧.៦ ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ធនាគារមិនធ្វើចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញទេបន្ទាប់ពីការទទួលស្គាល់ដំបូងរបស់ពួកគេត្រូវពីកាលៈទេសៈពិសេស ដែលធនាគារបានទិញបោះចោល ឬ បញ្ចប់អាជីវកម្មទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញទេ។

#### ២.៧.៧ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល

##### ២.៧.៧.១ ការមិនទទួលស្គាល់ដោយសារតែការកែប្រែយ៉ាងច្រើននៃលក្ខខណ្ឌ

ធនាគារមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដូចជា ឥណទានទៅអតិថិជន នៅពេលដែលលក្ខខណ្ឌនានាត្រូវបានចរចាឡើងវិញក្នុងកម្រិតមួយដែលសំខាន់ក្លាយជាឥណទានថ្មី ដោយភាពខុសគ្នាត្រូវបានទទួលស្គាល់ថាជាការចំណេញ ឬ ការបាត់បង់ការខាតបង់ដល់កម្រិតដែលការខាតបង់លើឱនភាពតម្រូវ មិនត្រូវបានកត់ត្រាឡើយ។

នៅពេលធ្វើការវាយតម្លៃថាតើត្រូវមិនទទួលស្គាល់ឥណទានទៅអតិថិជន ហើយក្នុងចំណោមធនាគារដទៃទៀតធនាគារពិចារណាលើកត្តាដូចខាងក្រោម៖

- បម្រែបម្រួលលើរូបិយប័ណ្ណរបស់ឥណទាន
- ការណែនាំពីលក្ខណៈពិសេសនៃភាគហ៊ុន
- បម្រែបម្រួលលើដៃគូ និង
- ប្រសិនបើបម្រែបម្រួលដែលខុសគ្នានោះមិនត្រូវតាមលក្ខណៈវិនិច្ឆ័យ SPPI ទៀតទេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តារាងទី៤)

#### ២.៧.៧ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល (តារាងទី៤)

##### ២.៧.៧.២ ការមិនទទួលស្គាល់ក្រៅពីការកែប្រែសំខាន់

###### ក. ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ( ឬ ក្នុងករណីដែលអាចអនុវត្តផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ( ឬ ផ្នែកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ស្រដៀងគ្នា) ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម បានផុតកំណត់។ ធនាគារក៏បានមិនទទួលស្គាល់ នូវទ្រព្យសកម្មហិរញ្ញវត្ថុប្រសិនបើពួកគេទាំងពីរបានធ្វើទ្រព្យសម្បត្តិហិរញ្ញវត្ថុហើយការផ្ទេរនេះមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការទទួលស្គាល់។

ធនាគារបានធ្វើទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រសិនបើនិង៖

- ធនាគារបានធ្វើសិទ្ធិក្នុងកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រក្សាសិទ្ធិក្នុងលំហូរសាច់ប្រាក់ប៉ុន្តែបានបំពេញកាតព្វកិច្ចបង់លុយសាច់ប្រាក់ ដែលទទួលបានទាំងស្រុងដោយគ្មានការពន្យារពេលដល់ភាគីទីបីក្រោមការរៀបចំ “ឆ្លងកាត់”។

ការរៀបចំ “ឆ្លងកាត់” គឺជាប្រតិបត្តិការដែលធនាគាររក្សាសិទ្ធិតាមកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ (“ទ្រព្យសកម្មដើម”) ប៉ុន្តែមានកាតព្វកិច្ចក្នុងកិច្ចសន្យាការទូទាត់លំហូរសាច់ប្រាក់ទាំងនោះទៅអង្គការមួយ ឬ ច្រើន (អ្នកទទួល) នៅពេលដែលលក្ខខណ្ឌទាំងបីខាងក្រោមត្រូវបានបំពេញ៖

- ធនាគារមិនមានកាតព្វកិច្ចបង់ទៅអ្នកទទួលទេ លុះត្រាតែខ្លួនបានប្រមូលចំនួនទឹកប្រាក់សមមូលពីទ្រព្យសកម្មដើមដោយមិនរាប់បញ្ចូលការប្រាក់ជាមុនក្នុងរយៈពេលខ្លីដោយអង្គការដែលមានសិទ្ធិក្នុងការស្តារឡើងវិញនូវចំនួនទឹកប្រាក់ដែលបានខ្ចី និងការប្រាក់សរុប
- ធនាគារមិនអាចលក់ ឬ សន្យាទ្រព្យសកម្មដើម ជាជាងការធានាសុវត្ថិភាព ដល់អ្នក ទទួលសម្រាប់កាតព្វកិច្ចបង់សាច់ប្រាក់ឲ្យពួកគេឡើយ។ និង
- ធនាគារ ត្រូវតែទូទាត់រាល់ លំហូរសាច់ប្រាក់ ដែលខ្លួនប្រមូលបានក្នុងនាមអ្នកទទួល ដោយគ្មានការពន្យារពេល។ លើសពីនេះទៀត ធនាគារមិនមាន សិទ្ធិ ក្នុងការធ្វើសមាហរណកម្ម លំហូរសាច់ប្រាក់បែបនេះទេ លើកលែងតែការវិនិយោគជាសាច់ប្រាក់ ឬ សមមូលសាច់ប្រាក់ រួមទាំងការប្រាក់ ដែលទទួលបានក្នុងកំឡុងពេលទូទាត់ខ្លីចាប់ពីកាលបរិច្ឆេទប្រមូល រហូតដល់កាលបរិច្ឆេទនៃការផ្ទេរប្រាក់ទៅអ្នកទទួល។

ការផ្ទេរមួយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលស្គាល់តែប៉ុណ្ណោះប្រសិនបើមាន៖

- ធនាគារបានផ្ទេររាល់ហានិភ័យ និងរង្វាន់នានានៃទ្រព្យសកម្ម ឬ
- ធនាគារមិនបានផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងទ្រព្យសកម្មទាំងអស់ទេ ប៉ុន្តែបានផ្ទេរការគ្រប់គ្រងទ្រព្យសកម្មទាក់ទងនឹងបញ្ហាខាងលើ ធនាគារចាត់ទុកការគ្រប់គ្រងត្រូវផ្ទេរ ប្រសិនបើអ្នកផ្ទេរប្រាក់មានសមត្ថភាពជាក់ស្តែង ក្នុងការលក់ទ្រព្យសម្បត្តិទាំងមូលទៅឲ្យភាគីទីបីដែលមិនទាក់ទងគ្នាហើយអាចអនុវត្តសមត្ថភាពនោះដោយឯកតោភាគី និងដោយមិនចាំបាច់ ដាក់ការរឹតបន្តឹងបន្ថែមលើការផ្ទេរប្រាក់។

នៅពេលធនាគារបានផ្ទេរសិទ្ធិរបស់ខ្លួនក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ឬ បានរៀបចំចាត់ចែងឆ្លងហើយមិនបានផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងរង្វាន់របស់ទ្រព្យ ឬ ការផ្ទេរការគ្រប់គ្រងទ្រព្យនោះទេ ទ្រព្យនោះត្រូវបានទទួលស្គាល់ ដល់កម្រិតនៃការបន្តចូលរួមរបស់ធនាគារនៅក្នុងធនាគារនេះ។ ក្នុងករណីនោះធនាគារក៏ទទួលស្គាល់ការទទួលខុសត្រូវដែលពាក់ព័ន្ធផងដែរ។ ទ្រព្យសកម្មដែលបានផ្ទេរ និងបំណុលដែលពាក់ព័ន្ធត្រូវបានវាស់តាមមូលដ្ឋានដែលឆ្លុះបញ្ចាំងពីសិទ្ធិ និងកាតព្វកិច្ចដែលធនាគារបានរក្សាទុក។

ការជាប់ទាក់ទង ជាបន្តដែលធ្វើឡើងជាទម្រង់នៃការធានាលើទ្រព្យសកម្មដែលបានផ្ទេរត្រូវបានវាស់វែងទាបជាងចំនួនដើមនៃទ្រព្យសកម្ម និងចំនួនទឹកប្រាក់អតិបរមានៃការពិចារណាដែលធនាគារអាចត្រូវបានតម្រូវឲ្យសង។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

#### ២.៧.៧ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល (តពិទំព័រមុន)

##### ២.៧.៧.២ ការមិនទទួលស្គាល់ក្រៅពីការកែប្រែដ៏សំខាន់ (តពិទំព័រមុន)

###### ក. ទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

ប្រសិនបើការបន្តចូលរួម មានទម្រង់ជាជម្រើសសរសេរ ឬ ទិញ ( ឬ ទាំងពីរ) លើទ្រព្យសកម្មដែលបានផ្ទេរការបន្តការចូលរួមរបស់ធនាគារ គឺជាចំនួនទឹកប្រាក់ដែលបានផ្ទេរដែលធនាគារអាចនឹងទិញមកវិញ។ ទោះយ៉ាងណាក្នុងករណីមានជម្រើសសរសេរជាលាយលក្ខណ៍អក្សរ ទៅលើទ្រព្យដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យ ទំហំនៃការបន្តរបស់អង្គការត្រូវបានកំណត់ត្រឹមត្រូវតាមតម្លៃសមរម្យនៃទ្រព្យដែលបានផ្ទេរ និងតម្លៃនៃជម្រើស។

###### ខ. ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេទទួលស្គាល់នៅពេលដែលកាតព្វកិច្ចស្ថិតក្រោមការទទួលខុសត្រូវត្រូវបានរំសាយលុបចោលឬផុតកំណត់។ នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ត្រូវបានជំនួសដោយអ្នកផ្តល់ឥណទានដូចគ្នាលើលក្ខខណ្ឌខុសគ្នាច្រើន ឬ លក្ខខណ្ឌនៃទ្រព្យសកម្មដែលមានស្រាប់ត្រូវបានកែប្រែយ៉ាងខ្លាំងការផ្លាស់ប្តូរ ឬ ត្រូវបានចាត់ទុកជាការមិនទទួលស្គាល់ទ្រព្យសកម្មដើម និងការទទួលស្គាល់ទ្រព្យសកម្មថ្មី។ ភាពខុសគ្នានៃចំនួនយោងរបស់ទ្រព្យសកម្មដើម នឹងចំនួនត្រូវទូទាត់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

###### គ. ការកាត់កងនៃឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើការកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ប្រសិនបើមានសិទ្ធិអាចប្រតិបត្តិការបានដោយស្របច្បាប់ដើម្បីកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ នឹងមានបំណងទូទាត់លើមូលដ្ឋានសុទ្ធ ឬ ដើម្បីទទួលបានទ្រព្យសកម្ម ឬ នឹងទូទាត់បំណងក្នុងពេលដំណើរការដំណើរការ។

ជាទូទៅនេះមិនមែនជាការព្រមព្រៀងគ្នារវាងម្ចាស់មេរោយ ទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធត្រូវបានបង្ហាញជាដុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

#### ២.៧.៨ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) សម្រាប់ឥណទាននិងប្រាក់ដែលត្រូវទទួលបាន និងបំណុលទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមិនមានគិតក្នុង FVTPL ទាំងអស់ដែលហៅថា “ឧបករណ៍ហិរញ្ញវត្ថុ”។ ឧបករណ៍ដើមទុនមិនមែនជាកម្មវត្ថុនៃអ៊ីមតែមិនក្រោម CIFRS 9 ទេ។

ECL តំណាងឲ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលមិនលម្អៀង និងប្រូបាប៊ីលីតេ ដែលត្រូវបានកំណត់ដោយការវាយតម្លៃលទ្ធផលជាច្រើនដែលអាចកើតមានតម្លៃពេលវេលានៃប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមកស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នូវស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សំវិធានធន ELC ត្រូវបានវាស់វែងតាមបរិមាណស្មើនឹង (i) ELC 12 ខែ ឬ (ii) អាយុកាល ELC សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យឥណទាន (“SICR”) ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។ ECL 12 ខែគឺជាផ្នែកមួយនៃអាយុកាល ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីនៅឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល 12 ខែបន្ទាប់ពីការបរិច្ឆេទនៃរបាយការណ៍។ អាយុកាល ECL គឺជាការបាត់បង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់នៅអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តារាងលំអិត)

#### ២.៧.៤ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តារាងលំអិត)

##### (1). ដំណាក់កាលវាយតម្លៃ

វិធីសាស្ត្រ 3 ដំណាក់កាលសម្រាប់អ៊ីមតែមិន នៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រើដោយផ្អែកលើថាតើមានការចុះត្រូវបានកំណត់សម្គាល់នៃហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែរឬទេ។ ដំណាក់កាលទាំង៣នេះរួចបន្ទាប់មកកំណត់បរិមាណនៃអ៊ីមតែមិនដែលត្រូវទទួលស្គាល់។ សម្រាប់ការចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖

- ដំណាក់កាលទី 1 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ការទទួលស្គាល់ដំបូង ឬ ត្រូវបានចាត់ទុកថាជាហានិភ័យឥណទានទាបគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយគួរតែត្រូវបានវាយតម្លៃក្រោមដំណាក់កាលទី 1 មានដូចខាងក្រោម៖ (i) បច្ចុប្បន្នភាព ឬ អតីតកាលរហូត 10 ថ្ងៃ ឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី 2 ឬ (ii) មិនមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រៀបធៀបលើលំដាប់ដើម ("PD")។ ធនាគារទទួលស្គាល់ ECL រយៈពេល 12 ខែសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 1។
- ដំណាក់កាលទី 2 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SCIR នាកាលបរិច្ឆេទនៃរបាយការណ៍ ដោយប្រៀបធៀបទៅ និងការទទួលស្គាល់ដំបូង។ SCIR ជាទូទៅត្រូវបានចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង 10 ថ្ងៃរហូតដល់ 60ថ្ងៃ ហួសការកំណត់សម្រាប់រយៈពេលខ្លី និងរហូតដល់ 90 ថ្ងៃហួសការកំណត់សម្រាប់រយៈពេលវែង (ii) ដែលបានលើកឡើងពិសេស ឬ ស្តង់ដារសម្រាប់រយៈពេលខ្លី និងដែលបានលើកឡើងពិសេសសម្រាប់ឧបករណ៍រយៈពេលវែង ហើយឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងឧបករណ៍ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី 3។ ធនាគារទទួលស្គាល់អាយុកាល ECL សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 2។

សម្រាប់ការចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖

- ដំណាក់កាលទី 3 ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយដែលជាលទ្ធផលនៃការបាត់បង់មួយ ឬ ច្រើនតែបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬ ផលបត្រនៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់ដំណាក់កាលទី 3 ជាទូទៅត្រូវបានតម្រិតជាមួយនិយមន័យនៃ "លំដាប់ដើម" ដែលត្រូវបានពន្យល់នៅក្នុងលក្ខខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECL ពេញមួយជីវិតសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 3។

##### (2). និយមន័យនៃពាក្យ "ការមិនបំពេញកាតព្វកិច្ច" និង "ស្តារឡើងវិញ"

ធនាគារចាត់ថ្នាក់ឥណទានដែលអាចទទួលយកបាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដូចកាលណាឥណទានចុះអន់ថយហួសការកំណត់ដោយសារការទូទាត់តាមកិច្ចសន្យារយៈពេល 60ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និង១០ថ្ងៃសម្រាប់ដាក់កម្ចីរយៈពេលវែងការសម្តែងការបំពេញបន្ថែម ឬ ជួសជុលរចនាសម្ព័ន្ធត្រជាក់ពេល ឬ ត្រូវបានចាត់ថ្នាក់ជាឥណទានខ្នាតតូចសម្រាប់រយៈពេលវែង ឬ ការសង្ស័យ ឬ ការបាត់បង់សម្រាប់ប្រភេទទាំងពីរ។ ជាផ្នែកមួយនៃការវាយតម្លៃគុណភាពថាតើអតិថិជនមានភាពមិនប្រក្រតីធនាគារពិចារណាលើករណីផ្សេងៗគ្នាដែលអាចបង្ហាញពីភាពមិនពេញចិត្តក្នុងការបង់ប្រាក់។ នៅពេលព្រឹត្តិការណ៍បែបនេះកើតឡើងធនាគារពិចារណាដោយប្រុងប្រយ័ត្ន ថាការព្រឹត្តិការណ៍នេះអាចបណ្តាលឲ្យអតិថិជនចាត់ទុកថាជាកំណត់ដែរ ឬ ទេ។ ឧបករណ៍មួយត្រូវបានចាត់ទុកថាមិនមែនជាយូរមកហើយ (ឧទាហរណ៍ខ្ញុំបានស្តារឡើងវិញ) ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រថាការប្រមូលពេញលេញ គឺអាចធ្វើទៅបានហើយការទូទាត់ត្រូវបានទទួលយ៉ាងហោចណាស់ 6 ខែ។

##### (3). ហានិភ័យឥណទាននៅការទទួលស្គាល់ដំបូង

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃថាតើហានិភ័យឥណទានលើប្រាក់កម្ចី ឬ ហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ ការវាយតម្លៃរបស់ធនាគារ SICR ពាក់ព័ន្ធនឹងការពិនិត្យមើល (a) ធាតុបរិមាណ (b) ធាតុគុណវុឌ្ឍិ និង(c) ប្រសិនបើមិនបានបង់ប្រាក់យ៉ាងហោចណាស់ 10 ថ្ងៃ ("ខ្ពង") ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងមុន)

#### ២.៧.៤ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តំណែងមុន)

##### (4) ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន

ធាតុបរិមាណកំពុងត្រូវបានពិនិត្យតាមរយៈគំរូស្ថិតិ ឬ ដំណើរការវាយតម្លៃឥណទាន ឬ ដំណើរការដាក់ពិន្ទុដែលចាប់យកព័ត៌មានដាក់លាក់ដែលធនាគារនឹងពិចារណាពាក់ព័ន្ធ ក្នុងការវាយតម្លៃការផ្លាស់ប្តូរហានិភ័យឥណទាន។ ធនាគារក៏អាចពិនិត្យមើលចំនួននៃការទម្លាក់ចំណាត់ថ្នាក់ស្ថានភាពឥណទាន (CRR) ឬ កម្រិតដាក់លាក់នៃប្រាក់ប្រើលើតែដែលត្រូវបានបង្កើតពីគំរូស្ថិតិដើម្បីកំណត់ថាតើ SICR បានកើតឡើងជាបន្តបន្ទាប់ចំពោះកាលបរិច្ឆេទទទួលស្គាល់ដំបូង។

##### (5) ការគណនា ECL និងវិធីសាស្ត្រ

ECL ជាប្រាក់ប្រើលើតែនៃការគ្មាន លទ្ធភាពសង ("PD") និងការខាតបង់នៃការគ្មានលទ្ធភាពសង ("LGD") និងហានិភ័យនៃការគ្មានលទ្ធភាពសង ("EAD") ជាមួយនឹងពេលវេលានៃការបាត់បង់ត្រូវបានពិចារណាផងដែរ ហើយត្រូវបានប៉ាន់ប្រមាណដោយបញ្ចូលព័ត៌មានសេដ្ឋកិច្ចឆ្ពោះទៅមុខ និងតាមរយៈការប្រើប្រាស់ការវិនិច្ឆ័យឥណទានដែលមានបទពិសោធន៍។

PD គឺជាការប៉ាន់ស្មាននៃលទ្ធផលនៃការខាតខកខានរយៈពេល 12 ខែសម្រាប់ដំណាក់កាលទីមួយនិងពេញមួយជីវិតសម្រាប់ដំណាក់កាលទី២ និងទី៣។ PD សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ត្រូវបានគេយកគំរូតាមទិន្នន័យប្រវត្តិសាស្ត្រហើយត្រូវបានប៉ាន់ប្រមាណផ្អែកលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងព័ត៌មានសមស្រប និងអាចទុកចិត្តបានអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ ធនាគារបានចែកហានិភ័យឥណទានដោយផ្អែកលើលក្ខណៈហានិភ័យនៃភាពដូចគ្នានិងបានបង្កើតវិធីសាស្ត្រ PD ដែលត្រូវគ្នាសម្រាប់ផលប៉ះពាល់នីមួយៗ។ វិធីសាស្ត្រ PD សម្រាប់ផលប៉ះពាល់ពាក់ព័ន្ធនីមួយៗដែលបានកំណត់ដោយផ្អែកលើប្រាក់លក្ខណៈប្រភេទ ឬ លក្ខណៈនៃផលប៉ះពាល់វិយាបច័ន្តឥណទាន និងលក្ខណៈនៅថ្ងៃបើប្រៀបធៀបទៅនឹងផលបត្រសរុប។

LGD គឺជាការប៉ាន់ប្រមាណនៃការបាត់បង់ដែលកើតឡើងតាមលំនាំដើមផ្អែក។ វាផ្អែកទៅលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានកំណត់ ហើយអ្នកដែលឱ្យខ្លីនឹងរំពឹងទទួលបានរូបទាំងរុក្ខបញ្ចាំណាមួយ។ វាធ្វើឱ្យការប្រើប្រាស់ទិន្នន័យដែលបានកំណត់ដែលត្រូវបានគេកំណត់ថាជាការ ព្យាបាលរៀបចំឡើងវិញ ឬ លុបចោល។ ធនាគារបានបែងចែកផ្នែក LGD របស់ខ្លួនដោយផ្អែកលើលក្ខណៈហានិភ័យដូចគ្នានឹងបានគណនា ជាមធ្យមកម្រិតនៃផ្នែកដែលត្រូវគ្នា។ ទាក់ទងនឹងទិន្នន័យដំបូលស្តីពីការងើបឡើងវិញ គឺមិនគ្រប់គ្រាន់ LGD របស់ធនាគារត្រូវបានប៉ាន់ស្មានដោយការវិនិច្ឆ័យ ឬ ប្រើប្រាស់គំរូ LGD នៃប្រភេទផ្សេងៗទៀតជាឯកសារយោង។

EAD គឺជាការប៉ាន់ប្រមាណនៃការប៉ះពាល់នូវការបរិច្ឆេទលំនាំដើមនៅពេលអនាគតដោយគិតត្រឹមការផ្លាស់ប្តូរដែលបានរំពឹងទុកបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ រួមទាំងការសងប្រាក់ដើម និងការប្រាក់ហើយដកប្រាក់រំពឹងទុកលើទីតាំងដែលបានប្តេជ្ញាចិត្ត និងទម្រង់ការប្រាក់បានខកខាន

##### (6) ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ

ធនាគារ រួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃថាតើហានិភ័យឥណទានរបស់ឧបករណ៍បានកើតឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងរបស់ ECL។ ព័ត៌មានទូលំទូលាយឆ្ពោះ ទៅមុខត្រូវបានគេចាត់ទុកថាជាធាតុចូលសេដ្ឋកិច្ចដូចជាកំណើន GDP អត្រាប្តូរ, អត្រាការប្រាក់អត្រាអតិផរណា និងសុចនាករសេដ្ឋកិច្ចផ្សេងទៀត។ ធាតុចូល និងម៉ូឌុលត្រូវបានប្រើសម្រាប់ការគណនា ECL អាចមិនតែងតែចាប់យកលក្ខណៈទាំងអស់នៃទីផ្សារនៅកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុទេ។ ដើម្បីក្នុងបញ្ហាដែលពិបាកនេះ ការកែប្រែតម្លៃសម្រួលគុណភាព ឬ ការត្រួតពិនិត្យនៅក្នុងមធ្យមត្រូវបានធ្វើឡើងជាការកែតម្រូវជាបណ្តោះអាសន្ននូវភាពនៅភាពខុសគ្នាបែបនេះមានលក្ខណៈសំខាន់។

អចេរសេដ្ឋកិច្ចឆ្ពោះទៅមុខ ដែលត្រូវបានប្រើនៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗសម្រាប់ការគណនា ECL គឺសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់និងអត្រាការងារ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

#### ២.៧.៨ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ព័រមុន)

(៦) ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ (តំបន់ព័រមុន)

ការផ្ទុះនៃជម្ងឺកូវីត 19 និងផលប៉ះពាល់លើ ECL

ការផ្ទុះនៃជម្ងឺកូវីត 19 លើកំណើនសេដ្ឋកិច្ចបណ្តាលឲ្យមានអថេរសេដ្ឋកិច្ចដែលត្រូវបានប្រើក្នុងគំរូស្ថិតនៅក្រៅព្រំដែនដែលគំរូ CIFRS 9 ត្រូវបានសាងសង់ និងគណនាឡើងវិញដើម្បីដំណើរការ។ លើសពីនេះទៀតកម្មវិធីគាំទ្ររបស់រដ្ឋាភិបាលបច្ចុប្បន្ន និងបទប្បញ្ញត្តិស្តីពីការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃជម្ងឺកូវីត 19 និងផលប៉ះពាល់សេដ្ឋកិច្ចដែលពាក់ព័ន្ធត្រូវបានគេយកជាផ្នែកមួយទៅក្នុងគំរូ។ លទ្ធផលនេះគឺ CIFRS 9 ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្នមិនអាចវាស់វែងលទ្ធផលត្រឹមត្រូវទេ។ ដូច្នេះការត្រួតគ្នាក្រោយគំរូដោយផ្អែកលើការវិភាគដ៏រស់រវើក និងការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារគឺចាំបាច់ដើម្បីឆ្លុះបញ្ចាំងពី ECL នៅក្នុងវិធីមួយដើម្បីចៀសវាងការមើលស្រាល ឬ ការប៉ាន់ស្មានហួសកម្រិតនៅក្នុងលក្ខខណ្ឌទាំងនេះ។ ម៉ូដែលនឹងត្រូវបានគណនាឡើងវិញតាមពេលវេលាដើម្បីជម្រុះលើផលប៉ះពាល់នៃជម្ងឺកូវីត 19។

ធនាគាររំពឹងថាការកែសម្រួលគំរូក្រោយឆ្នាំ2020 និងសម្រាប់ពេលអនាគតដែលអាចមើលឃើញនៅពេលសេដ្ឋកិច្ចមានកំណើនផលិតផលក្នុងស្រុកសរុបវិជ្ជមាន។

ធនាគារក៏ធ្វើការកំណត់អត្តសញ្ញាណ និងការត្រួតពិនិត្យឡើងវិញតាមកាលកំណត់របស់អតិថិជនដែលមានការកើនឡើងនូវហានិភ័យឥណទាន និងការថយចុះនូវឥណទាន ជាពិសេសអតិថិជនទាំងនោះបានទទួលយកការពន្យារពេលការទូទាត់ និងជំនួយផ្សេងទៀតដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ឬ ពន្យារពេលដែលបានកំណត់នៅក្នុង ព័ត៌មានឥណទានមានលើអតិថិជនទាំងនេះ។

#### ២.៧.៩ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការរៀបចំ របាយការណ៍លំហូរសាច់ប្រាក់ សមតុល្យសាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើគ្មានការកំណត់ និងការវិភាគរយៈពេលខ្លីដែលងាយស្រួលប្តូរជាសាច់ប្រាក់បាន ជាមួយនឹងកាលអវសានដើម 3ខែ ឬ តិចជាងនេះពីពេលទិញហើយនឹងអាចប្តូរជាសាច់ប្រាក់ដែលកំណត់បាន និងមានហានិភ័យតិចតួចលើការផ្លាស់ប្តូរតម្លៃ។

#### ២.៧.១០ សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

ដើមទុនធានារ៉ាប់រងលើការដាក់ប្រាក់ និងសមតុល្យប្រាក់បម្រុងត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានកំណត់គិតជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើសរុបពីអតិថិជនរៀងៗខ្លួន។ គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្តដែលបានបង់តាមការចំណាយ និងប្រាក់តម្កល់រយៈពេលការប្រាក់ផងដែរ។

#### ២.៧.១១ ទ្រព្យ និងហត្ថបករណ៍

ទ្រព្យ និងហត្ថបករណ៍ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដករំលស់បង្គរ និងការខាតបង់ពីឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យ និងហត្ថបករណ៍រួមមានថ្លៃទិញរបស់វា និងថ្លៃដើមអ្នកអាចបញ្ជាក់បានដោយផ្ទាល់ ក្នុងការនាំយកទ្រព្យនោះទៅលក្ខខណ្ឌការងារ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុរបស់ទ្រព្យ និងហត្ថបករណ៍ រួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងដាច់ដោយឡែក នៃទ្រព្យ និងហត្ថបករណ៍។

ការចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងធាតុមួយនៅទ្រព្យ និងហត្ថបករណ៍ដែលបានទទួលស្គាល់រួចមកហើយ និងត្រូវបូកបញ្ចូលទៅនឹងតម្លៃយោងនៃទ្រព្យសកម្មនោះ ប្រសិនបើ

អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតអាចកើតឡើង ដែលលើសពីប្រតិបត្តិការដើមស្តង់ដារការអនុវត្តនៃទ្រព្យសកម្មដែលកំណត់មានអាចនឹងហូរចូលទៅក្នុងធនាគារ។ រាល់ការចំណាយបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅពេលដែលបានកើតឡើង។

ការចំណេញ ឬ ខាតកើតចេញពីការលប់ប្រើ ឬ ការលក់ចេញនៃទ្រព្យ និងហត្ថបករណ៍ណាមួយត្រូវបានកំណត់ទៅភាពលម្អៀងរវាងប្រាក់ចំណូលប៉ាន់ស្មានពីការលក់ និងតម្លៃយោងនៃទ្រព្យសកម្ម នោះហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញនាថ្ងៃលប់ប្រើ ឬលក់ចេញ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តតិទំព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តតិទំព័រមុន)

#### ២.៧.១១ ទ្រព្យ និងហត្ថបករណ៍ (តតិទំព័រមុន)

ការវិនិយោគត្រូវបានគណនាតាមវិធីសាស្ត្រវិនិយោគដែលអាចយកបានប៉ាន់ស្មានតែរៀងៗខ្លួននៃទ្រព្យសកម្មទាំងនេះដែលមានដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អអគារ	15
ឧបករណ៍ការិយាល័យ	4
គ្រឿងសង្ហារឹមនិងគ្រឿងបំពាក់	4 - 5
យានយន្ត	4 - 5

ទ្រព្យ និងហត្ថបករណ៍ដែលបានរំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យនិងហត្ថបករណ៍ទាំងនេះត្រូវបានលក់ ឬ លុបបំបាត់ចោល។

ប្រសិនបើ មានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរតម្លៃកម្រិតសម្គាល់នូវអត្រាវិនិយោគ អាចយកបានកំណត់ ឬ តម្លៃសំណល់នៃទ្រព្យនោះមានការរំលស់នៃទ្រព្យនោះត្រូវបានកែលម្អជាថ្មីដើម្បីឆ្លុះបញ្ចាំងពីការរំលស់ទុកថ្មី។

#### ២.៧.១២ ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬ មិនមានភតិសន្យា។ កិច្ចសន្យាជួល ឬ មានកិច្ចសន្យាជួល ប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ក្នុងរយៈពេលកំណត់ជាច្រើននឹងការពិចារណា។

ដើម្បីវាយតម្លៃ ថាតើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យាពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យដែលបានកំណត់ នេះអាចត្រូវបានបញ្ជាក់ច្បាស់ ឬ ច្បាស់លាស់ ហើយគួរតែមានភាពខុសគ្នាជាប្រវែង ឬ តំណាងឲ្យសមត្ថភាពទាំងអស់នៃទ្រព្យសកម្មដែលមានលក្ខណៈប្រវែង។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិជំនួសក្នុងរយៈពេលនៃការប្រើប្រាស់បន្ទាប់មកទ្រព្យសកម្មមិនត្រូវបានកំណត់ទេ។
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនពីការប្រើប្រាស់ទ្រព្យសកម្មក្នុងអំឡុងពេលប្រើប្រាស់ និង
- ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិកម្មដោយផ្ទាល់។ ធនាគារមានសិទ្ធិនៅពេលដែលខ្លួនធ្វើការសម្រេចចិត្ត ដែលពាក់ព័ន្ធបំផុតក្នុងការផ្លាស់ប្តូររបៀប និងគោលបំណងសម្រាប់ទ្រព្យសកម្មដែលត្រូវបានប្រើប្រាស់។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងសម្រាប់គោលបំណងនៃទ្រព្យត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ទុកជាមុន ធនាគារមានសិទ្ធិដឹកនាំការប្រើប្រាស់ ទ្រព្យសកម្មដោយផ្ទាល់ ប្រសិនបើ ធនាគារមានសិទ្ធិប្រតិបត្តិការលើទ្រព្យសកម្ម ឬ
- ធនាគារបានរចនាប្លង់ទ្រព្យសកម្មតាមរបៀបដែលកំណត់ទុកជាមុននូវរបៀប សម្រាប់គោលបំណងអ្វីដែលប្រើប្រាស់។

នៅពេលចាប់ផ្តើម ឬ វាយតម្លៃឡើងវិញនៅភតិសន្យាដែលមានសមាសធាតុភតិសន្យា នឹងមិនមែនភតិសន្យា ធនាគារបែងចែកការពិចារណានៅក្នុងកិច្ចសន្យាចំពោះសមាសធាតុភតិសន្យានីមួយៗ និងសមាសធាតុផ្សំដែលមិនមែនជាភតិសន្យាលើមូលដ្ឋាននៃតម្លៃដាច់ដោយឡែករបស់ពួកគេ។ ទោះយ៉ាងណាសម្រាប់ការជួលដី និងអគារដែលខ្លួនជាអ្នកជួល ធនាគារបានជ្រើសរើសមិនបំបែកសមាសធាតុដែលមិនជួលហើយត្រូវរាប់បញ្ចូលសមាសធាតុជួល និងមិនជួលជាសមាសធាតុនៃការជួលតែមួយ។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងជំរុំមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តារាងជំរុំមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តារាងជំរុំមុន)

#### ២.៧.១២ ភតិសន្យា (តារាងជំរុំមុន)

ភតិសន្យាដែលធនាគារជាអ្នកជួល

ការរៀបចំមួយ បង្ហាញពីសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញតាម៖

- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិក្នុងការដំណើរការទ្រព្យសកម្មខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសហិរណាមិនសំខាន់នៃលទ្ធផល។
- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិក្នុងការគ្រប់គ្រងសិទ្ធិប្រើប្រាស់ប្រព័ន្ធក្នុងកំឡុងពេលទទួលបាន ឬ គ្រប់គ្រងលើសហិរណដែលមិនសំខាន់ ឬ
- អង្គហេតុ និងកាលៈទេសៈបានបង្ហាញថាវាជាការដាច់ឆ្ងាយដែលភាគីផ្សេងទៀតនឹងទទួលបានច្រើនជាងហិរណដែលមិនសំខាន់ ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នន័យទេហើយស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយឯកតានៃលទ្ធផល

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមជួល។

#### សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានគណនាលើកដំបូងដោយផ្អែកលើ ដែលរួមបញ្ចូលចំនួនទឹកប្រាក់ដំបូងនៃបំណុលភតិសន្យាដែលត្រូវបានកែប្រែសម្រាប់ការទូទាត់ភតិសន្យា ដែលបានធ្វើឡើងនៅ ឬ មុនកាលបរិច្ឆេទចាប់ផ្តើមប្រកួត និងផ្តល់ដំបូងដែលបានកើតឡើង និងការប៉ាន់ប្រមាណនៃចំណាយដើម្បីរៀបចំ និងដកចេញទ្រព្យសកម្ម ឬ ដើម្បីស្តារឡើងវិញនូវទ្រព្យសកម្ម ឬ ទីតាំងដែលមានស្ថិតនៅតិចជាងការលើកទឹកចិត្តដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលត្រូវប្រើ ត្រូវបានរំលស់ជាបន្តបន្ទាប់តែប្រើវិធីសាស្ត្ររំលស់ចេរចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់បញ្ចប់នៃអាយុកាលសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ ចុងបញ្ចប់នៃរយៈពេលជួល។ លើសពីនេះទៅទៀតទ្រព្យសកម្មនៃការប្រើប្រាស់ត្រូវបានកាត់បន្ថយដោយទៀងទាត់ដោយការខាតបង់នូវ អ៊ីមតែមិន បើមាន ហើយត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់នៃបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលកំណត់ប្រើប្រាស់នៃអាគារ និងសាខាការិយាល័យសម្រាប់រយៈពេលបច្ចុប្បន្នគឺ 1 ទៅ 10 ឆ្នាំហើយទំហំអេធីអ៊ីមសម្រាប់រយៈពេលគឺ 2 ទៅ 4 ឆ្នាំ។

#### បំណុលភតិសន្យា

បំណុលភតិសន្យាត្រូវបានគណនានៅដំបូងនៅតម្លៃបច្ចុប្បន្ននៃការទូទាត់ ភតិសន្យាដែលមិនត្រូវបានបង់នូវការបរិច្ឆេទចាប់ផ្តើមការបញ្ចុះតម្លៃដែលប្រើអត្រាការប្រាក់ជាក់ស្តែង នៅក្នុងភតិសន្យា ប្រសិនបើអត្រានេះមិនអាចត្រូវបានកំណត់រួចរាល់ទៅនឹងការកើនឡើងនៃអត្រាម្ចីរបស់អ្នកជួល។ ជាទូទៅធនាគារប្រើអត្រាការប្រាក់កម្រិតបន្ថែមរបស់ខ្លួនជាអត្រាបញ្ចុះតម្លៃ។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការគណនានៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ទ្រព្យទាំងការទូទាត់ដែលអាចថេរ
- ការទូទាត់ភតិសន្យាអថេរដែលពឹងផ្អែកលើលិខិតប្រកាស ឬ អត្រាមួយដែលត្រូវបានវាស់វែងដំបូងដោយប្រើលិខិតប្រកាស ឬ អត្រានៅកាលបរិច្ឆេទចាប់ផ្តើម។
- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ និង
- ថ្លៃលំហាត់ប្រាណដែលស្ថិតក្រោមជម្រើសនៃការទិញដែលធនាគារមានភាពប្រាកដ

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងមុន)

#### ២.៧.១២ ភតិសន្យា (តំណែងមុន)

##### បំណុលភតិសន្យា (តំណែងមុន)

ការអនុវត្ត ការជួសជុលក្នុងរយៈពេលបន្តជាថ្មីប្រសិនបើធានាមានហេតុផលជាក់ស្តែង ក្នុងការប្រើប្រាស់ប្រាក់បញ្ញើ និងការពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលលើកលែងតែធានាមានហេតុផលសមរម្យមិនឲ្យបញ្ចប់នៅដើម។

បំណុលភតិសន្យាក្រៅបានវាស់វែងដោយថ្លៃដើមរំលស់ដែលប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានគណនាឡើងនៅពេលមានការផ្លាស់ប្តូររយៈពេលជួលការផ្លាស់ប្តូរ ការវាយតម្លៃនៃការនែចម្រើសក្នុងការទិញទ្រព្យសកម្មមូលដ្ឋាន ការផ្លាស់ប្តូរ ការទូទាត់ប្រាក់ជួលនៅពេលអនាគតកើតឡើងពីការផ្លាស់ប្តូរ សន្ទស្សន៍រឿងអត្រា ឬ ប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានរបស់ធានាការលើចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់។

នៅពេលដែលបំណុលភតិសន្យា ត្រូវបានគណនាតាមវិធីនេះការកែតម្រូវដែលត្រូវបានធ្វើឡើងចំពោះចំនួនទឹកប្រាក់ដែលបានដាក់នៃសិទ្ធិប្រើប្រាស់ ឬ ត្រូវបានកត់ត្រាក្នុងប្រាក់ចំណេញ និងខាតប្រសិនបើចំនួនទឹកប្រាក់ដែលបានកាន់កាប់នៃទ្រព្យសកម្ម ប្រើប្រាស់ត្រឹមត្រូវទៅបានកាត់បន្ថយឲ្យស្មើស្មូន។

##### ប្រាក់បញ្ញើមូលបត្រដែលបានបង់ក្រោមការជួល

ក្នុងកម្រិតដែលប្រាក់បញ្ញើនេះជាប្រាក់បញ្ញើពិត ហើយមិនមែនជាការទូទាត់ការជួលបង់ប្រាក់ជាមុនទេប្រាក់បញ្ញើនេះផ្តល់សិទ្ធិឲ្យអ្នកជួលទទួលបានប្រាក់ជាសាច់ប្រាក់វិញពីភតិសន្យា ហើយដូច្នេះវាជាទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់អ្នកជួល និងបំណុលហិរញ្ញវត្ថុសម្រាប់ភតិសន្យា។

ប្រាក់បញ្ញើមូលបត្រត្រូវបានរាប់បញ្ចូលក្នុងតម្លៃសមរម្យ។ ចំនួនអតិបរមានៃប្រាក់បញ្ញើលើសពីតម្លៃសមរម្យរបស់វាត្រូវបានរាប់បញ្ចូលជាការទូទាត់ការជួលបង់ប្រាក់ជាមុន។ អ្នកជួលរួមបញ្ចូលចំនួនទឹកប្រាក់នេះ នៅក្នុងថ្លៃដើមនៃសិទ្ធិប្រើប្រាស់ត្រឹមត្រូវនៅកាលបរិច្ឆេទចាប់ផ្តើមនៃការជួល។ ទន្ទឹមនឹងនេះការប្រាក់លើប្រាក់បញ្ញើត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាពដោយទាំងមូលជួល និងអ្នកជួល។

តម្លៃសមរម្យនៃប្រាក់បញ្ញើ ត្រូវបានកំណត់ដោយផ្អែកលើអត្រាការប្រាក់ទីផ្សារទូទៅសម្រាប់ប្រាក់កម្ចីស្រដៀងគ្នាទៅនឹងភតិសន្យា ពិចារណាលើភាពសក្តិសមនៃឥណទានរបស់ភតិសន្យាហើយអាស្រ័យលើហេតុការណ៍ និងកាលៈទេសៈសុវត្ថិភាពបន្ថែមណាមួយដែលអាចរកបានសម្រាប់អ្នកជួល។

#### ២.៧.១៣ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដំបូងរំពឹងថានឹងអាចប្រមូលមកវិញបាន។ ការប៉ាន់ស្មានត្រូវធ្វើឡើងសម្រាប់បំណុលជាប់សង្ស័យដោយផ្អែកលើ ការត្រួតពិនិត្យនូវសមតុល្យដែលនៅសល់ទាំងអស់ នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

#### ២.៧.១៤ ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជន

ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជន គឺជាប្រភពនៃមូលនិធិបំណុលរបស់ធនាគារ។

ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជនត្រូវបានវាស់វែងតាមតម្លៃពិត ដកចំណាយប្រតិបត្តិការផ្ទាល់កើនឡើងជាបន្តបន្ទាប់ ហើយត្រូវបានវាស់វែងនៅពេលក្រោយតាមថ្លៃដើមរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្ត និងប្រាក់បញ្ញើមានកាលកំណត់ផងដែរ។

#### ២.៧.១៥ សវិធានធន

សវិធានធនត្រូវបានទទួលស្គាល់នៅពេលធនាគារមានកាតព្វកិច្ចបច្ចុប្បន្ន (ស្របច្បាប់ ឬ មានលក្ខណៈស្ថាបនា) ដោយសារលទ្ធផលនៃព្រឹត្តិការណ៍កន្លងមកហើយវាអាចនឹងកើតឡើងដែលចាស់ហូរចេញនៃប្រភពធនធានសេដ្ឋកិច្ចនឹងត្រូវបានទាមទារ ដើម្បីដោះស្រាយកាតព្វកិច្ចហើយការប៉ាន់ស្មានគួរឲ្យទុកចិត្តអាចត្រូវបានធ្វើឡើងចំនួនទឹកប្រាក់នៃកាតព្វកិច្ចនេះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងដំបូង)

#### ២.៧.១៦ ទុនបម្រុងបទប្បញ្ញត្តិ

ទុនបម្រុងបទប្បញ្ញត្តិត្រូវបានបង្កើតឡើងសម្រាប់កម្រិតនៃសំវិធានធនរវាង ELC អនុលោមតាមCIFRS 9 និងសំវិធានធនបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ 7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ2017 និងសារាចរលេខ ធ7 08 01 ចុះថ្ងៃទី1៦ ខែកុម្ភៈ ឆ្នាំ2018 ស្តីពីការបែងចែកហានិភ័យឥណទាន និងសំវិធានធនលើ អ៊ីមភរមិន សម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។

សំវិធានធនបទប្បញ្ញត្តិតម្រូវឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់សម្រាប់ឥណទានរបស់ពួកគេជា 5 ថ្នាក់ និងផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដែលបានលាតត្រដាងនៅខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសការកំណត់សង	សំវិធានធន
ឥណទានធម្មតា	0 to 14 ថ្ងៃ (រយៈពេលខ្លី)	1%
	0 to 29 ថ្ងៃ (រយៈពេលវែង)	
ឥណទានឃ្លាំមើល	15 ថ្ងៃ to 30 ថ្ងៃ (រយៈពេលខ្លី)	3%
	30 ថ្ងៃ to ថ្ងៃ (រយៈពេលវែង)	
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ to 60 ថ្ងៃ (រយៈពេលខ្លី)	20%
	90 ថ្ងៃ to 179 ថ្ងៃ (រយៈពេលវែង)	
ឥណទានជាប់សង្ស័យ	61 ថ្ងៃ to 90 ថ្ងៃ (រយៈពេលខ្លី)	50%
	180 ថ្ងៃ to 359 ថ្ងៃ (រយៈពេលវែង)	
ឥណទានបាត់បង់	ពី 91 ថ្ងៃ (រយៈពេលខ្លី) លើសពី 360 ថ្ងៃ (រយៈពេលវែង)	100%

ធនាគារត្រូវប្រៀបធៀបសំវិធានធនដែលអនុលោមតាមស្តង់ដារ CIFRS 9 និងសមិធានធន ដែលអន្តរាគមន៍តាមបទប្បញ្ញត្តិ

- (1) ក្នុងករណីសំវិធានធនបទប្បញ្ញត្តិ ទាបជាងសំវិធានធនណាបានគណនាអនុលោមតាម CIFRS 9 ធនាគារ និងកត់ត្រានូវសំវិធានធនដែលបានគណនាស្របតាម CIFRS 9 នឹង
- (2) ករណីដែលសំវិធានធនបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែលបានគណនាអនុលោមតាម CIFRS 9 ធនាគារ និងកត់ត្រានូវសំវិធានធនដែលបានគណនាស្របតាម CIFRS 9 និងផ្ទេរភាពលម្អៀងពី គណនី ប្រាក់ចំណេញរក្សាទុក ឬ គណនីខាតបង្គរទៅជា ទុនបម្រុងបទប្បញ្ញត្តិ នៅក្នុងមូលធនភាគហ៊ុននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

#### ២.៧.១៧ អត្ថប្រយោជន៍និយោជិក

ក្នុងឆ្នាំ2018 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) បានចេញផ្សាយប្រកាសលេខ 443 ចុះថ្ងៃទី21 ខែកញ្ញា ឆ្នាំ2018 ស្តីពីការអនុវត្តការទូទាត់ប្រាក់អតីតភាពក្នុងការបង្កើនប្រាក់ចំណាត់ថ្នាក់របស់ធនាគារសម្រាប់ក្នុងថ្ងៃទី22 ខែមីនា ឆ្នាំ2019។

ប្រកាសនេះតម្រូវឲ្យមានការទូទាត់ប្រាក់អតីតភាព ស្មើនឹង15ថ្ងៃក្នុងមួយឆ្នាំនៃសេវាកម្មនិយោជិតសម្រាប់រយៈពេលអតិបរមាមិនលើសពី 6 ខែដោយផ្អែកលើប្រាក់ឈ្នួលសុទ្ធជាមធ្យមសម្រាប់ឆ្នាំនីមួយៗ។ ការទូទាត់នឹងត្រូវបានលាតសន្ធឹងក្នុងរយៈពេលមួយដែលចាប់ផ្តើមពីខែធ្នូ ឆ្នាំ2021 និងរៀងរាល់ខែមិថុនា និងខែធ្នូបន្ទាប់មកទៀត។

- ស្មើនឹង 3ថ្ងៃ ដែលបង់បានរៀងរាល់ខែមិថុនា និង
- ស្មើនឹង 3ថ្ងៃ ដែលបង់បានរៀងរាល់ខែធ្នូ

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងដំបូង)

#### ២.៧.១៨ អ៊ីមតែមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ និងសន្និធិផ្សេងទៀត ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗដើម្បីកំណត់ថាតើមានការបង្ហាញពីឱនភាព។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ មានចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសម្បត្តិត្រូវបានប៉ាន់ប្រមាណ។ ចំពោះទ្រព្យអរូបីដែលមានអាយុកាលមានគ្មានកំណត់ ឬ ដែលមិនទាន់មានសម្រាប់ប្រើប្រាស់ចំនួនទឹកប្រាក់ដែលអាចប្រមូលបានត្រូវបានប៉ាន់ប្រមាណជាដៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ ("CGU") លើសចំនួនតម្លៃដែលអាចប្រមូលមកវិញបាន។

ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសម្បត្តិ ឬ CGU គឺជាតម្លៃដាច់ខាតក្នុងការប្រើប្រាស់ហើយតម្លៃសមរម្យរបស់វាចំណាយតិចក្នុងការលក់។ ក្នុងការវាយតម្លៃតម្លៃក្នុងការប្រើប្រាស់លើហួសសាច់ប្រាក់នាពេលអនាគតដែលត្រូវបានប៉ាន់ប្រមាណត្រូវបានបញ្ចុះតម្លៃបច្ចុប្បន្នដោយប្រើអត្រាបញ្ចុះពន្ធមុនដែលឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សេងៗនៃតម្លៃពេលវេលានៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម CGUs។

សម្រាប់គោលបំណងនៃការធ្វើតេស្តភាពអ៊ីមតែមិន ទ្រព្យសកម្មដែលមិនអាចត្រូវបានសាកល្បងជាលក្ខណៈបុគ្គល ត្រូវបានដាក់ជាក្រុមរួមគ្នាទៅជាក្រុមតូចបំផុតនៃទ្រព្យសម្បត្តិដែលបង្កើតលើហួសសាច់ប្រាក់ពីការប្រើប្រាស់បន្ត ដែលភាគច្រើនពឹងផ្អែកលើលំហូរសាច់ប្រាក់នៃទ្រព្យសម្បត្តិផ្សេងទៀត ឬ CGUs ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬ ខាត។ ការខាតបង់លើឱនភាពនៃតម្លៃដែលត្រូវបានទទួលស្គាល់ជាដំបូងដើម្បីកាត់បន្ថយចំនួនដែលបានផ្តល់ជូនដល់ក្រុម CGU (ក្រុម CGUs) មូលដ្ឋានអត្រា។

ការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ក្នុងអំឡុងពេលមុនៗ ត្រូវបានវាយតម្លៃនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗសូចនាករណាមួយដែលបង្ហាញថាការបាត់បង់បានចម្រុះ ឬ លែងមានទៀត។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានបញ្ជ្រាស ប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានដើម្បីកំណត់ចំនួនដែលអាចប្រមូលបាន។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានបញ្ជ្រាសទៅនឹងទំហំដែលតម្លៃយោងរបស់ទ្រព្យសកម្មមិនលើសពីតម្លៃយោងដែលបានកំណត់ការដករំលស់ រឺ រំលស់ប្រសិនបើមិនមានការខាតបង់លើឱនភាពតម្លៃណាមួយ។

#### ២.៧.១៩ សម្ព័ន្ធភាព

ភាគីទាំងឡាយបានចាត់ទុកថាជាសម្ព័ន្ធភាព ប្រសិនបើធនាគារមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬ មានឥទ្ធិពលសារវន្តក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយមកវិញ ប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយឬក៏ក្រោមឥទ្ធិពលជាសារវន្តរួម។

សម្ព័ន្ធភាពអាចជារូបវន្តបុគ្គល ឬ នីតិបុគ្គល ហើយក៏បានរួមបញ្ចូលទាំងបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកសម្ព័ន្ធភាពផងដែរ។ សម្ព័ន្ធភាពដែលមានចែងក្នុងមាត្រា 49 និងមាត្រា 50 នៃច្បាប់កម្ពុជាស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុរួមមានដូចខាងក្រោម៖

- (ក) បុគ្គលណាដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោលយ៉ាងហោចណាស់ 10 ភាគរយ (10%) នៃដើមទុន ឬ សិទ្ធិបោះឆ្នោត។
- (ខ) ក្រុមហ៊ុនណាមួយដែលធនាគារកាន់កាប់ដោយផ្ទាល់ ឬ ដោយប្រយោលយ៉ាងហោចណាស់ 10 ភាគរយ(10%) នៃដើមទុនឬសិទ្ធិបោះឆ្នោត។
- (គ) បុគ្គលណាក៏ដោយដែលចូលរួមក្នុងការដឹកនាំការគ្រប់គ្រង ឬ ត្រួតពិនិត្យផ្ទៃក្នុង និង
- (ឃ) សវនករឯករាជ្យ

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណាងឱ្យ)

#### ២.៧.២០ ពន្ធលើប្រាក់ចំណូល

##### ពន្ធក្នុងគ្រា

ពន្ធលើទ្រព្យសកម្ម និងទ្រព្យអសកម្មក្នុងគ្រា និងមុនគ្រាត្រូវបានវាស់វែងតាមបរិមាណដែលរំពឹងថានឹងត្រូវបានប្រមូលមកវិញ ឬ បង់ជូនអាជ្ញាធរ ពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាចំនួនទឹកប្រាក់ត្រូវបានអនុវត្តតាមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ។

##### ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយវិធីសាស្ត្របំណុលនៃស្ថានភាពហិរញ្ញវត្ថុ នៃភាពខុសគ្នាបណ្តោះអាសន្ននាពេលបរិច្ឆេទនៃស្ថានភាព ហិរញ្ញវត្ថុ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម និងតម្លៃយោងគណនេយ្យសម្រាប់គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារ លើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធ លើកលែងតែបំណុលពន្ធពន្យារដែលកើតឡើងពីការទទួល ស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ ទ្រព្យអសកម្មនៅក្នុងប្រតិបត្តិការដែលមាននៅពេលប្រតិបត្តិការ មិនបានប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ និងប្រាក់ចំណេញ ឬ ខាតបង់អាករ។

ទាក់ទងនឹងភាពខុសគ្នាបណ្តោះអាសន្នជាប់ពន្ធ ដែលជាប់ទាក់ទងនឹងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលពេលវេលានៃការបញ្ជូន នៃភាពខុសគ្នាបណ្តោះអាសន្នអាចត្រូវបានគ្រប់គ្រង ហើយវាអាចទៅរួចដែលថាភាពខុសគ្នាបណ្តោះអាសន្ននឹងមិនវិលត្រលប់មកវិញនា ពេលអនាគត។

ទឹកប្រាក់យោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗនឹងត្រូវបានកាត់បន្ថយដល់ កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញនូវទ្រព្យសកម្មទាំងអស់។ ពន្ធពន្យារ លើប្រាក់ចំណូលមិនទទួលស្គាល់ឡើងវិញក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគតនិង អនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញសម្រាប់ពន្ធពន្យារលើទ្រព្យសកម្ម។

ពន្ធពន្យារលើទ្រព្យសកម្ម និងទ្រព្យអសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវអនុវត្តក្នុងរយៈពេលដែលទ្រព្យសកម្មនោះត្រូវ បានទទួលស្គាល់ ឬ ទ្រព្យអសកម្មនោះត្រូវបានទូទាត់ផ្នែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុវត្តជាធរមាន នៅកាលបរិច្ឆេទរបាយការណ៍។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងទូទៅ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងទូទៅ)

### ២.៤ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ តម្រូវឲ្យមានការគ្រប់គ្រង ដើម្បីធ្វើការវិនិច្ឆ័យការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់ ចំនួនប្រាក់ចំណូលរបាយការណ៍ ចំណាយ ទ្រព្យសកម្ម និងទាំងការបង្ហាញបំណុលរួម។ ភាពមិនច្បាស់លាស់អំពីការសន្មត និងការប៉ាន់ស្មាន ទាំងនេះអាចបណ្តាលឲ្យមាន លទ្ធផលដែលតម្រូវឲ្យមានការកែសម្រួល ទៅនឹងចំនួនទឹកប្រាក់នៃការកាន់កាប់ទ្រព្យសកម្ម ឬ ទ្រព្យសកម្ម ដែលរងផលប៉ះពាល់នៅក្នុងរយៈពេលអនាគត។ នៅក្នុងដំណើរការ

អនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ អគ្គនាយកបានធ្វើការវិនិច្ឆ័យ និងការសន្មតដូចខាងក្រោមទាក់ទងនឹងអនាគត និងប្រភព សំខាន់ៗនៃភាពមិនប្រាកដប្រជាប្រែប្រួលនៃការប៉ាន់ប្រមាណនៅកាលបរិច្ឆេទនៃការរាយការណ៍ ដែលមានហានិភ័យគួរឲ្យកត់សម្គាល់ក្នុងការបង្កឲ្យ មានការកែសម្រួលទៅនឹងបរិមាណទំនិញ។ ទ្រព្យសកម្ម និងទ្រព្យសកម្មក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។

កាលៈទេសៈ និងការសន្មតដែលមានស្រាប់ អំពីការវិវត្តនាពេលអនាគតអាចនឹងផ្លាស់ប្តូរដោយសារតែកាលៈទេសៈហួសពីការគ្រប់គ្រង របស់ ធនាគារហើយត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសន្មត ប្រសិនបើនិងនៅពេលដែលវាកើតឡើង។ វត្ថុដែលមានឥទ្ធិពលគួរឲ្យកត់សម្គាល់លើ

ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុជាមួយនឹងការវិនិច្ឆ័យការគ្រប់គ្រង និង ឬ ការប៉ាន់ស្មានត្រូវបានផ្សំនៅ ខាងក្រោមទាក់ទងនឹងការវិនិច្ឆ័យ ឬ ការប៉ាន់ស្មានដែលពាក់ព័ន្ធ។

### ២.៤.១ ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងនៃ អ៊ីមតែមិន ខាតយោងទៅតាម CIFRS 9 តម្រូវឲ្យមានការវិនិច្ឆ័យ។ ជាពិសេសការប៉ាន់ប្រមាណចំនួន និងពេលវេលានៃលំហូរ សាច់ប្រាក់នាពេលអនាគត ការវាយតម្លៃនៃការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន និងការបញ្ចូលព័ត៌មាននាពេលខាងមុខក្នុង ការវាស់វែងនៃ អ៊ីមតែមិន ខាតបង់។

ការប៉ាន់ប្រមាណទាំងនេះត្រូវបានជម្រុញដោយកត្តាមួយចំនួន ការផ្លាស់ប្តូរដែលបណ្តាលឲ្យលទ្ធផលមានអ៊ីមតែមិនក្នុងកម្រិតផ្សេងគ្នា។

អ៊ីមតែមិន ខាតបង់បានគណនាដោយផ្អែកលើម៉ូដែលការខាតបង់ឥណទានរំពឹងទុក ECL គឺជាលទ្ធផលនៃម៉ូដែលស្មុគស្មាញ ជាមួយចំនួននៃ ការសន្មតទាក់ទង និងជម្រើសនៃធាតុបញ្ចូលអថេរនិងភាពអាស្រ័យគ្នាទៅវិញទៅមក។ ធាតុផ្សំនៃម៉ូដែល ELC ដែលត្រូវបានគេចាត់ទុកថាជា ការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- លក្ខណៈសម្រាប់វាយតម្លៃ ប្រសិនបើមានការកើនឡើងសំខាន់ៗ នូវហានិភ័យឥណទាន និងសំវិធានធនសម្រាប់បំណុលនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុកាល ELC និងការវាយតម្លៃលើគុណភាព
- ការបែងចែកផលបំត្រដែលគំរូ ឬ វិធីសាស្ត្រ ELC ត្រូវបានប្រើប្រាស់
- ការអភិវឌ្ឍគំរូ ELC រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុចូល
- ការកំណត់នូវទំនាក់ទំនងរវាងការបង្ហាញម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ចនិង ឥទ្ធិពលទៅលើដូចជាការលូតលាស់នៃ GDP និងផល ប៉ះពាល់ទៅលើ PD
- ការជ្រើសរើសបង្ហាញការសម្លឹងទៅមុខនៃម៉ាក្រូសេដ្ឋកិច្ច និងការឆ្លើយតបដែលអាចកើតមានឡើងដើម្បីទាញយកទៀតចូលសេដ្ឋកិច្ចទៅក្នុង ECL ម៉ូដែល។
- ការត្រួតគ្នាលើគំរូក្រោយផ្អែកលើការវិភាគ និងការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

វាជាគោលនយោបាយ របស់ធនាគារក្នុងការត្រួតពិនិត្យឡើងវិញនូវគំរូរបស់ខ្លួនជាទៀងទាត់ក្នុងបរិបទនៃបទពិសោធន៍នៃការបាត់បង់ជាក់ស្តែង និងកែតម្រូវនៅពេលចាំបាច់។

### ២.៤.២ និរន្តរភាពអាជីវកម្ម

គណៈគ្រប់គ្រងរបស់ធនាគារ បានធ្វើការវាយតម្លៃអំពីសមត្ថភាពរបស់ខ្លួនលើលទ្ធភាពបន្តទៅមុខហើយពេញចិត្តដែលខ្លួនមានធនធាន ដើម្បី បន្តធ្វើអាជីវកម្មសម្រាប់អនាគតដែលរំពឹងទុក។ លើសពីនេះទៀត គណៈគ្រប់គ្រងមិនបានដឹងអំពីភាពមិនប្រាកដប្រជាណាមួយដែលអាចធ្វើឲ្យ មានការសង្ស័យយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ធនាគារលើលទ្ធភាពបន្តទៅមុខឡើយ។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុបន្តត្រូវបានរៀបចំឡើង ដោយផ្អែកលើមូលដ្ឋានលទ្ធភាពបន្តទៅមុខ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុន)

### ២.៤ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តំណែងធុន)

#### ២.៤.៣ តម្លៃពិតនៃឧបករណ៍ហិរញ្ញវត្ថុ

តម្លៃពិតនៃឧបករណ៍ហិរញ្ញវត្ថុគឺជាតម្លៃដែលត្រូវបានទទួលដើម្បីលក់ទ្រព្យសកម្ម ឬ បង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការដែលមាន នៅក្នុង ទីផ្សារដើម (ឬ គុណសម្បត្តិបំផុត) នៅកាលបរិច្ឆេទនៃការវាស់វែងក្រោមលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន (ឧទាហរណ៍ថ្លៃច្រកចេញ) ដោយមិនគិតថា តម្លៃនោះអាចត្រូវបានអង្កេត ឬ ប៉ាន់ស្មានដោយផ្ទាល់ដោយប្រើប្រទេសវាយតម្លៃមួយផ្សេងទៀត។ នៅពេលតម្លៃត្រូវបានទ្រព្យសកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មិនអាចទទួលបានពីទីផ្សារសកម្មទេ ពួកគេត្រូវបានកំណត់ ដោយប្រើប្រទេសវាយតម្លៃជាច្រើនដែលមានការប្រើប្រាស់តម្លៃ។ ធាតុចូលនៃម៉ូដែលទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែល អាច អង្កេតបាននៅពេលដែលអាចធ្វើទៅបានប៉ុន្តែនៅកន្លែងដែលមិនអាចធ្វើទៅបាន ការប៉ាន់ស្មានត្រូវបានទាមទារក្នុងការបង្កើតតម្លៃត្រឹមត្រូវ។ ការវិនិច្ឆ័យ និងការប៉ាន់ស្មានរួមមានការគិតពិចារណាអំពីសាច់ប្រាក់ងាយ និងធាតុចូលគំរូដែលទាក់ទងនឹងធាតុដូចជាហានិភ័យគណនេយ្យ (ទាំងម្ចាស់បំណុល និងដៃគូ) ការកែតម្រូវតម្លៃមូលនិធិទាក់ទងគ្នា និងភាពឆាប់រហ័ស។

#### ២.៤.៤ វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (EIR)

EIR របស់ធនាគារដូចដែលបានពន្យល់នៅក្នុងកំណត់ចំណាំ 2.7.1.1 បានទទួលស្គាល់ប្រាក់ចំណូលការប្រាក់ដោយប្រើអត្រាត្រឡប់មកវិញ ដែលតំណាងឲ្យការប៉ាន់ប្រមាណដ៏ល្អបំផុតនៃអត្រាចេរនៃប្រាក់ចំណេញចេរលើអាយុកាលរំពឹងទុកនៃប្រាក់កម្ចី និងបានទទួលស្គាល់ប្រសិទ្ធភាពនៃអត្រាការប្រាក់ខុសៗគ្នាដែលត្រូវបានគិតនៅដំណាក់កាលផ្សេងគ្នា និងលក្ខណៈផ្សេងទៀតនៃវដ្តជីវិតផលិតផល (រួមមានការបង់ប្រាក់ ជាមុន និងការប្រាក់ពិន័យនិងការគិតថ្លៃ) ។ តាមការប៉ាន់ប្រមាណនេះតម្រូវឲ្យមានធាតុនៃការវិនិច្ឆ័យទាក់ទងនឹងវដ្តនៃការទទួលស្គាល់ និង អាយុកាលនៃឧបករណ៍ក៏ដូចជាការផ្លាស់ប្តូរអត្រាអត្រាមូលដ្ឋាន និងប្រាក់ចំណូល ឬ ចំណាយផ្សេងៗដែលជាផ្នែកសំខាន់នៃឧបករណ៍។

#### ២.៤.៥ ពន្ធពន្យារទ្រព្យសកម្ម

ពន្ធពន្យារទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ទាក់ទងនឹង ការខាតបង់ពន្ធដែលអាចនឹងមានប្រាក់ចំណេញជាប់ពន្ធពន្យារពេលអនាគតដែលអាច ត្រូវបានទទួលស្គាល់លើការខាតបង់ពន្ធ។ ការវិនិច្ឆ័យត្រូវបានទាមទារដើម្បីកំណត់ចំនួនទឹកប្រាក់ នៃពន្ធពន្យារដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញដែលអាចជាប់ពន្ធនាពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។ (កំណត់សម្គាល់ 15.2)

#### ២.៤.៦ ការកំណត់រយៈពេលជួលសម្រាប់កិច្ចសន្យាករិសន្យាជាមួយជម្រើសបន្ត និងបញ្ចប់ (ធនាគារជាអ្នកជួល)

ធនាគារកំណត់រយៈពេលជួលជាលក្ខខណ្ឌ នៃការជួលដែលមិនអាចលុបចោលបានរួមជាមួយរយៈពេលណាមួយដែលគ្របដណ្តប់ ដោយ ជម្រើសដើម្បីពង្រីកកិច្ចសន្យាជួលប្រសិនបើមានហេតុផលណាមួយត្រូវបានអនុវត្ត ឬ រយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បី បញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលណាស់ដែលមិនត្រូវបានអនុវត្ត។ ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ត និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើវាមានហេតុផលសមរម្យ ឬ អត់ដើម្បីអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់កិច្ចសន្យា ជួល។ នោះគឺវាពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ ដែលបង្កើតជាការលើកទឹកចិត្តសេដ្ឋកិច្ចសម្រាប់វាដើម្បីអនុវត្តទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមធនាគារបានកំណត់ឡើងវិញនូវរយៈពេលនៃការជួលប្រសិនបើមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរយ៉ាងសំខាន់នៅ ក្នុងកាលៈទេសៈដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលប៉ះពាល់ដល់សមត្ថភាពក្នុងការធ្វើលំហាត់ប្រាណ ឬ មិនអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់។

#### ២.៤.៧ ការប៉ាន់ស្មានការកើនឡើងអត្រាកម្ចី

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាឡើយ ដូច្នេះហើយធនាគារបានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភាគ តិចសន្យា។ IBR សម្រាប់បំណងក្នុងភតិសន្យាគឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នាទៅលើ មូលនិធិចាំបាច់ទទួលបានទ្រព្យសកម្ម ដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់នៃទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ដូច្នេះ IBR ឆ្លុះបញ្ចាំងពីអ្វី ដែលធនាគារនឹងត្រូវបង់ ដែលតម្រូវឲ្យមានការប៉ាន់ស្មាននៅពេលដែលមិនមានអត្រាអង្កេតដែលអាចរកបាន ឬ នៅពេល ដែលពួកគេត្រូវការកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល។ ធនាគារប៉ាន់ស្មាន IBR សម្រាប់ទ្រព្យសកម្ម ភតិសន្យា ដែលប្រើប្រាស់ ទិន្នន័យអាចអង្កេតបានដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានលក្ខខណ្ឌស្រដៀងទៅនឹងលក្ខខណ្ឌរបស់ ភតិសន្យា។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៣. សាច់ប្រាក់នៅក្នុងដៃ

សាច់ប្រាក់ក្នុងដៃតាមប្រភេទរូបិយប័ណ្ណមានដូចខាងក្រោម ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	11,556,371	46,745,521	9,955,114	40,567,089
ខ្មែររៀល	185,052	748,535	315,832	1,287,015
រូបិយប័ណ្ណផ្សេងៗ	116,600	471,647	96,047	391,392
	<b>11,858,023</b>	<b>47,965,703</b>	<b>10,366,993</b>	<b>42,245,496</b>

គោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសមមូលសាច់ប្រាក់មានដូចខាងក្រោម ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សាច់ប្រាក់ក្នុងដៃ	11,858,023	47,965,703	10,366,993	42,245,496
សមតុល្យធនាគារជាតិនៃកម្ពុជា	27,276,138	110,331,979	6,687,213	27,250,393
គណនីចរន្ត	26,231,095	106,104,779	6,287,590	25,621,929
ប្រាក់បញ្ញើមានកាលកំណត់ (មិនលើសពី ៣ ខែ)	1,045,043	4,227,200	399,623	1,628,464
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	38,347,299	155,114,824	28,631,102	116,671,741
គណនីចរន្ត	38,347,299	155,114,824	25,123,239	102,377,199
ប្រាក់បញ្ញើមានកាលកំណត់ (មិនលើសពី ៣ ខែ)	-	-	3,507,863	14,294,542
	<b>77,481,460</b>	<b>313,412,506</b>	<b>45,685,308</b>	<b>186,167,630</b>

## ៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	26,231,095	106,104,779	6,287,590	25,621,929
ប្រាក់បញ្ញើមានកាលកំណត់ (i)	1,045,043	4,227,200	399,623	1,628,464
ប្រាក់តម្កល់ធានាលើដើមទុន (ii)	7,500,000	30,337,500	7,500,000	30,562,500
ប្រាក់តម្កល់ភាគព្រឹត្តិ (iii)	13,110,120	53,030,435	18,357,976	74,808,752
	<b>47,886,258</b>	<b>193,699,914</b>	<b>32,545,189</b>	<b>132,621,645</b>

(i) ប្រាក់បញ្ញើមានកាលកំណត់

សមតុល្យតំណាងឲ្យប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា សម្រាប់ការទូទាត់មូលប្បទានបត្រដែលមានកាលកំណត់ដើមបីខែ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ស្តីពីដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារនានាត្រូវតម្រូវឲ្យតម្កល់ប្រាក់តម្កល់ 10.00% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែធនាគារអាចដកប្រាក់យកវិញបាន នៅពេលធនាគារសម្រេចចិត្តឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”) (តារាងលំអិត)

(iii) ប្រាក់តម្កល់កាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ 7-018-282 ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារនានាត្រូវតម្កល់ទុកប្រាក់បម្រុងមួយចំនួនជាមួយ ធនាគារជាតិនៃកម្ពុជាក្នុងទម្រង់ជាប្រាក់តម្កល់កាតព្វកិច្ចដែលត្រូវគណនា 8.00% និង 12.50% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀលនិងរូបិយប័ណ្ណរៀងៗខ្លួន។ ទុនបម្រុងសម្រាប់ប្រាក់បញ្ញើរបស់អតិថិជនមិនមានការប្រាក់ទេ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងពីការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់រៀលពី 8.00% ទៅ 7.00% ។ សម្រាប់រូបិយប័ណ្ណបរទេស អត្រាប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានកាត់បន្ថយពី 12.50% ទៅ 7.00% ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ទៅលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជាតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	46,096,775	186,461,455	31,850,867	129,792,283
ខ្មែររៀល	1,789,483	7,238,459	694,322	2,829,362
	<b>47,886,258</b>	<b>193,699,914</b>	<b>32,545,189</b>	<b>132,621,645</b>

អត្រាការប្រាក់ប្រចាំឆ្នាំនៃសមតុល្យជាមួយធនាគារជាតិ នៃកម្ពុជាត្រូវបានសង្ខេបដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
ប្រាក់តម្កល់ធនាគារលើដើមទុន - ដុល្លារអាមេរិក	0.06	0.59
ប្រាក់តម្កល់កាតព្វកិច្ច - ដុល្លារអាមេរិក	0.00	0.00
ប្រាក់បញ្ញើមានកាលកំណត់	0.06 - 1.55	0.65 - 0.68
ប្រាក់បញ្ញើចរន្ត	0.00	0.00

## ៥. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យជាមួយធនាគារផ្សេងៗ	46,401,213	187,692,907	35,137,688	143,186,079
សំវិធានធនលើ ECLs	(40,287)	(162,961)	(43,771)	(178,367)
	<b>46,360,926</b>	<b>187,529,946</b>	<b>35,093,917</b>	<b>143,007,712</b>

បម្រែបម្រួលសំវិធានធន សម្រាប់ការបាត់បង់ឥណទានដោយសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗដូចខាងក្រោម៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា	43,771	178,367	7,126	28,632
សំវិធានធនបន្ថែម (កត់ត្រាបញ្ញាស់)	(3,484)	(14,204)	36,645	148,486
លម្អៀងអត្រាប្តូរប្រាក់	-	(1,202)	-	1,249
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	<b>40,287</b>	<b>162,961</b>	<b>43,771</b>	<b>178,367</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៥. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (តំបន់ព័រមុន)

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗផ្សេងទៀតតាមប្រភេទមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	38,348,929	155,121,418	25,127,106	102,392,957
ប្រាក់បញ្ញើមានកាលកំណត់	8,052,284	32,571,489	10,010,582	40,793,122
	<b>46,401,213</b>	<b>187,692,907</b>	<b>35,137,688</b>	<b>143,186,079</b>

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗផ្សេងទៀតដោយរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	43,818,673	177,246,532	29,399,664	119,803,631
ខ្មែររៀល	2,094,962	8,474,121	5,320,932	21,682,798
រូបិយប័ណ្ណផ្សេងៗ	487,578	1,972,254	417,092	1,699,650
	<b>46,401,213</b>	<b>187,692,907</b>	<b>35,137,688</b>	<b>143,186,079</b>

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
គណនីចរន្ត	0.00 - 1.00	0.00 - 0.50
ប្រាក់បញ្ញើមានកាលកំណត់	3.30 - 6.50	3.50 - 6.50

## ៦. ឧបករណ៍ហិរញ្ញវត្ថុមូលធននៅតម្លៃពិតក្នុងលទ្ធផលពេញលេញផ្សេងទៀត (“FVOCI”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	ដុល្លារអាមេរិក	សមមូលពាន់រៀល	% ជា កម្មសិទ្ធិរបស់ ធនាគារ	ដុល្លារអាមេរិក	សមមូលពាន់រៀល	% ជា កម្មសិទ្ធិ របស់ ធនាគារ
មូលធនដែលមិនបានចុះបញ្ជី						
មូលបត្រតាមថ្លៃដើម (*)	<b>25,000</b>	<b>101,125</b>	<b>1%</b>	<b>25,000</b>	<b>101,875</b>	<b>1%</b>

(\*) នេះរួមបញ្ចូលទាំងមូលបត្រភាគហ៊ុន របស់អង្គការសេដ្ឋកិច្ចក្នុងស្រុកដែលធនាគារគ្មានបំណង លក់ទេនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៧. ឥណទានទៅអតិថិជន

ឥណទានទៅអតិថិជនត្រូវបានចាត់ថ្នាក់នៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានបុគ្គល	125,039,140	505,783,322	119,521,257	487,049,123
ឥណទានសាធារណៈ	37,153,586	150,286,255	37,871,966	154,328,261
<b>ចំនួនដុលសរុប</b>	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>
សំវិធានធនលើ ECL សម្រាប់ឥណទានទៅអតិថិជន	(21,249,736)	(85,955,182)	(19,283,105)	(78,578,653)
<b>ឥណទានទៅអតិថិជនសុទ្ធ</b>	<b>140,942,990</b>	<b>570,114,395</b>	<b>138,110,118</b>	<b>562,798,731</b>

ការវិនិច្ឆ័យនៃបម្រែបម្រួលចំនួនទឹកប្រាក់ដុល និងសំវិធានធនតាម ECL មាននៅខាងក្រោម៖

	២០២០			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនដុលយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០	136,698,046	697,372	19,997,805	157,393,223
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	57,313,093	2,712,788	2,035,177	62,061,058
ការទូទាត់និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	(56,079,036)	(449,270)	(733,249)	(57,261,555)
ផ្ទេរទៅដំណាក់កាលទី១	17,594	(17,594)	-	-
ផ្ទេរទៅដំណាក់កាលទី២	(2,041,865)	2,041,865	-	-
ផ្ទេរទៅដំណាក់កាលទី៣	(3,003,203)	(212,966)	3,216,169	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>132,904,629</b>	<b>4,772,195</b>	<b>24,515,902</b>	<b>162,192,726</b>
<b>សមមូលពាន់រៀល</b>	<b>537,599,224</b>	<b>19,303,529</b>	<b>99,166,824</b>	<b>656,069,577</b>
CIFRS 9, សំវិធានធន ECL នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	319,288	19,029	18,944,788	19,283,105
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	1,355,033	1,196,549	274,069	2,825,651
ការទូទាត់និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	(140,412)	(12,897)	(705,711)	(859,020)
ផ្ទេរទៅដំណាក់កាលទី១	60	(60)	-	-
ផ្ទេរទៅដំណាក់កាលទី២	(327,383)	327,383	-	-
ផ្ទេរទៅដំណាក់កាលទី៣	(590,083)	(49,111)	639,194	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>616,503</b>	<b>1,480,893</b>	<b>19,152,340</b>	<b>21,249,736</b>
<b>សមមូលពាន់រៀល</b>	<b>2,493,755</b>	<b>5,990,212</b>	<b>77,471,215</b>	<b>85,955,182</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលម្អិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៧. ឥណទានទៅអតិថិជន (តារាងលម្អិត)

	២០១៩			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនដុលយោង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	112,371,011	15,037,870	16,308,414	143,717,295
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	78,798,832	63,082	3,036	78,864,950
ការទូទាត់និងទ្រព្យសកម្មដែលយប់ ទទួលស្គាល់	(53,959,277)	(3,375,545)	(7,854,200)	(65,189,022)
ផ្ទេរទៅដំណាក់កាលទី១	172,893	(86,984)	(85,909)	-
ផ្ទេរទៅដំណាក់កាលទី២	(289,384)	289,384	-	-
ផ្ទេរទៅដំណាក់កាលទី៣	(396,029)	(11,230,435)	11,626,464	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	<b>136,698,046</b>	<b>697,372</b>	<b>19,997,805</b>	<b>157,393,223</b>
<b>សមមូលពាន់រៀល</b>	<b>557,044,537</b>	<b>2,841,791</b>	<b>81,491,056</b>	<b>641,377,384</b>
CIFRS 9, សំវិធានធន ECL នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	448,098	14,132,298	10,419,177	24,999,573
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	215,901	2,168	764	218,833
ការទូទាត់និងទ្រព្យសកម្មដែលយប់ ទទួលស្គាល់	(277,374)	(3,321,970)	(2,335,957)	(5,935,301)
ផ្ទេរទៅដំណាក់កាលទី១	97	(62)	(35)	-
ផ្ទេរទៅដំណាក់កាលទី២	(5,759)	5,759	-	-
ផ្ទេរទៅដំណាក់កាលទី៣	(61,675)	(10,799,164)	10,860,839	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	<b>319,288</b>	<b>19,029</b>	<b>18,944,788</b>	<b>19,283,105</b>
<b>សមមូលពាន់រៀល</b>	<b>1,301,099</b>	<b>77,543</b>	<b>77,200,011</b>	<b>78,578,653</b>

ការវិភាគបន្ថែមលើចំនួនដុលយោងឥណទានទៅអតិថិជន មានដូចខាងក្រោម៖

(ក) តាមការធ្វើចំណាត់ថ្នាក់នៃឥណទានទៅអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដំណាក់កាលទី១	132,904,629	537,599,224	136,698,046	557,044,537
ដំណាក់កាលទី២	4,772,195	19,303,529	697,372	2,841,791
ដំណាក់កាលទី៣	24,515,902	99,166,824	19,997,805	81,491,056
<b></b>	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៧)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៧. ឥណទានទៅអតិថិជន (តារាងទី៧)

(ខ) តាមទ្រព្យធានា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មានការធានា៖	160,070,561	647,485,419	155,485,378	633,602,916
អចលនទ្រព្យ	136,163,584	550,781,697	133,031,634	542,103,910
ម៉ាស៊ីន និងមធ្យោបាយធ្វើដំណើរ	12,669,668	51,248,807	13,079,083	53,297,263
អាជ្ញាប័ណ្ណ	5,537,437	22,398,933	5,684,004	23,162,316
បញ្ញើការប្រាក់ទុក	2,073,374	8,386,798	1,146,857	4,673,442
ផ្សេងៗ	3,626,498	14,669,184	2,543,800	10,365,985
គ្មានការធានា	2,122,165	8,584,158	1,907,845	7,774,468
	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>

(គ) តាមការកំណត់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
រយៈពេល ១ខែ	12,115,438	49,006,947	10,927,360	44,528,992
លើសពី ១ខែ ទៅ ៣ខែ	8,293,854	33,548,639	9,363,724	38,157,175
លើសពី ៣ខែ ទៅ ១២ខែ	35,515,814	143,661,468	29,000,760	118,178,097
លើសពី ១ឆ្នាំ ទៅ ៥ឆ្នាំ	42,508,258	171,945,904	51,075,478	208,132,573
លើសពី ៥ឆ្នាំ	63,759,362	257,906,619	57,025,901	232,380,547
	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>

(ឃ) តាមនិវាសនភាព សម្ព័ន្ធភាព រូបិយប័ណ្ណ និងឧស្សាហកម្ម

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
និវាសនភាព				
និវាសនជន	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>
ទំនាក់ទំនង				
សម្ព័ន្ធភាព	97,957	396,236	134,768	549,180
មិនមែនសម្ព័ន្ធភាព	162,094,769	655,673,341	157,258,455	640,828,204
	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>
រូបិយប័ណ្ណ				
ដុល្លារអាមេរិក	155,325,939	628,293,424	155,549,315	633,863,459
ខ្មែររៀល	6,866,787	27,776,153	1,843,908	7,513,925
	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៧. ឥណទានទៅអតិថិជន (តារាងលំអិត)

(ឃ) តាមនិវាសនភាព សម្ព័ន្ធព្យាបាល រូបិយប័ណ្ណ និងឧស្សាហកម្ម (តារាងលំអិត)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
វិស័យឧស្សាហកម្ម				
ការប្រើប្រាស់ផ្ទាល់ខ្លួន	75,481,751	305,323,683	72,501,614	295,444,077
លក់ដុំ និងរាយ	28,486,499	115,227,888	29,937,490	121,995,272
ការដឹកយកដី	17,789,144	71,957,087	18,506,853	75,415,426
អចលនទ្រព្យ និងសំណង់	17,146,485	69,357,532	16,910,258	68,909,301
នាំចូល នាំចេញ	2,572,581	10,406,090	1,694,422	6,904,770
កាតឥណទាន	1,288,946	5,213,787	1,183,998	4,824,792
សេវាកម្ម	773,647	3,129,402	717,194	2,922,566
ឧស្សាហកម្មផ្សេងៗទៀត	18,653,673	75,454,108	15,941,394	64,961,180
	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>

(ង) តាមទីតាំង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទីស្នាក់ការកណ្តាល	420,000	1,698,900	691,217	2,816,709
សាខា	161,772,726	654,370,677	156,702,006	638,560,675
	<b>162,192,726</b>	<b>656,069,577</b>	<b>157,393,223</b>	<b>641,377,384</b>

(ច) អត្រាការប្រាក់ប្រចាំឆ្នាំនៃឥណទានទៅអតិថិជនមាននៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
ប្រាក់កម្ចីបុគ្គល	4.35 - 16.80	5.10 - 16.80
ប្រាក់កម្ចីសាជីវកម្ម	5.30 - 9.50	5.30 - 10.00

## ៨. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់កម្ចីនៃការជួល	233,636	945,058	232,992	949,442
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ប្រាក់បង់មុនសម្រាប់ការថែរក្សាប្រព័ន្ធ	187,249	757,422	138,656	565,023
ប្រាក់រក្សាទុកសម្រាប់និយោជិត	105,783	427,892	115,158	469,269
ប្រាក់ និងទទួលបាននូវការបញ្ជាក់និងការផ្ទេរ	95,772	387,398	113,982	464,477
ធានារ៉ាប់រងបង់ប្រាក់ជាមុន	12,493	50,534	12,429	50,648
ផ្សេងៗ	91,044	368,273	49,828	203,049
	<b>492,341</b>	<b>1,991,519</b>	<b>430,053</b>	<b>1,752,466</b>
	<b>725,977</b>	<b>2,936,577</b>	<b>663,045</b>	<b>2,701,908</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ភីអិលស៊ី)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៩. ទ្រព្យ និងបាតុភូតអរណី

២០២០

	អគារ និងកែលម្អ ភីអិលស៊ី	ឧបករណ៍កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ត្រូវដើម					
នាថ្ងៃទី១ ខែមករា	1,181,503	1,858,755	933,446	659,100	4,632,804
ការទិញបន្ថែម	6,588	585,451	33,078	8,500	633,617
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	(159,260)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,188,091</b>	<b>2,444,206</b>	<b>966,524</b>	<b>667,600</b>	<b>5,266,421</b>
រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា	835,805	1,375,231	585,326	587,840	3,384,202
រំលស់	69,454	251,924	138,704	36,880	496,962
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	(117,429)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>905,259</b>	<b>1,627,155</b>	<b>724,030</b>	<b>624,720</b>	<b>3,881,164</b>
<b>តម្លៃក្នុងបញ្ជីសុទ្ធ</b>	<b>282,832</b>	<b>817,051</b>	<b>242,494</b>	<b>42,880</b>	<b>1,385,257</b>
					<b>5,603,365</b>

# កំណត់សម្គាល់របស់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ដុល្លារ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៩. ប្រព្យ និងបាតុភូតករណី (តំបន់ដុល្លារ)

២០១៩

	អគារ និងកែលម្អ ភតិសន្យា				ប្រៀងសង្ហារឹម និងបរិក្ខារ		យានយន្ត		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
ផ្លែដើម										
នាថ្ងៃទី១ ខែមករា	1,060,964	1,711,277	883,972	650,665	4,306,878	17,305,036				
ការទិញបន្ថែម	120,539	147,478	49,474	34,220	351,711	1,425,133				
ការលក់	-	-	-	(25,785)	(25,785)	(104,481)				
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	252,988				
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,181,503</b>	<b>1,858,755</b>	<b>933,446</b>	<b>659,100</b>	<b>4,632,804</b>	<b>18,878,676</b>				
រំលស់បង្ក										
នាថ្ងៃទី១ ខែមករា	767,535	1,171,465	451,526	549,232	2,939,758	11,811,948				
រំលស់	68,270	203,766	133,800	64,393	470,229	1,905,368				
ការលក់	-	-	-	(25,785)	(25,785)	(104,481)				
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	177,788				
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>835,805</b>	<b>1,375,231</b>	<b>585,326</b>	<b>587,840</b>	<b>3,384,202</b>	<b>13,790,623</b>				
<b>តម្លៃក្នុងបញ្ជីសុទ្ធ</b>	<b>345,698</b>	<b>483,524</b>	<b>348,120</b>	<b>71,260</b>	<b>1,248,602</b>	<b>5,088,053</b>				



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលេខ១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានទាក់ទងនឹងភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់លេខ 14។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	<b>1,205,049</b>	<b>4,874,423</b>	<b>1,539,911</b>	<b>6,275,137</b>

ធនាគារ ជួលទ្រព្យសកម្ម រួមមានការិយាល័យ និងកន្លែង ។ ព័ត៌មានទាក់ទងនឹងភតិសន្យាដែលធនាគារជាអ្នកជួល នឹងបង្ហាញខាងក្រោម៖

	២០២០			
	ការិយាល័យ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ថ្លៃដើម</b>				
នាថ្ងៃទី១ ខែមករា	2,096,089	148,590	2,244,679	9,147,067
ការទិញបន្ថែម	47,802	26,428	74,230	302,636
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(69,716)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>2,143,891</b>	<b>175,018</b>	<b>2,318,909</b>	<b>9,379,987</b>
<b>រំលស់បង្គរ</b>				
នាថ្ងៃទី១ ខែមករា	635,399	69,369	704,768	2,871,930
រំលស់	346,325	62,767	409,092	1,667,868
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(34,234)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>981,724</b>	<b>132,136</b>	<b>1,113,860</b>	<b>4,505,564</b>
<b>តម្លៃគណនេយ្យសុទ្ធ</b>	<b>1,162,167</b>	<b>42,882</b>	<b>1,205,049</b>	<b>4,874,423</b>

	២០១៩			
	ការិយាល័យ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ថ្លៃដើម</b>				
នាថ្ងៃទី១ ខែមករា	1,972,072	48,521	2,020,593	8,118,743
ការទិញបន្ថែម	124,017	100,069	224,086	907,996
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	120,328
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>2,096,089</b>	<b>148,590</b>	<b>2,244,679</b>	<b>9,147,067</b>
<b>រំលស់បង្គរ</b>				
នាថ្ងៃទី១ ខែមករា	298,618	16,330	314,948	1,265,461
រំលស់	336,781	53,039	389,820	1,579,550
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	26,919
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>635,399</b>	<b>69,369</b>	<b>704,768</b>	<b>2,871,930</b>
<b>តម្លៃគណនេយ្យសុទ្ធ</b>	<b>1,460,690</b>	<b>79,221</b>	<b>1,539,911</b>	<b>6,275,137</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំនាក់ទំនង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១១. ទ្រព្យអរូបី

	២០២០		២០១៩	
	កម្មវិធីកុំព្យូទ័រ		កម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,222,319	4,980,950	1,217,526	4,892,019
ការទិញបន្ថែម	216,672	883,372	4,793	19,421
លម្អៀងពីអត្រាប្តូរប្រាក់	-	(43,604)	-	69,510
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,438,991</b>	<b>5,820,718</b>	<b>1,222,319</b>	<b>4,980,950</b>
ដករំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	787,067	3,207,298	622,113	2,499,650
រំលស់	181,099	738,341	164,954	668,394
លម្អៀងពីអត្រាប្តូរប្រាក់	-	(29,408)	-	39,254
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>968,166</b>	<b>3,916,231</b>	<b>787,067</b>	<b>3,207,298</b>
<b>តម្លៃគណនេយ្យសុទ្ធ</b>	<b>470,825</b>	<b>1,904,487</b>	<b>435,252</b>	<b>1,773,652</b>

## ១២. ប្រាក់បញ្ញើពីធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	3,550,514	14,361,829	3,306,005	13,471,970
ប្រាក់បញ្ញើមានកាលកំណត់	-	-	9,017,382	36,745,832
<b></b>	<b>3,550,514</b>	<b>14,361,829</b>	<b>12,323,387</b>	<b>50,217,802</b>

ប្រាក់បញ្ញើពីធនាគារផ្សេងៗទៅតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	2,992,816	12,105,941	11,948,786	48,691,303
រូបិយប័ណ្ណផ្សេងៗ	557,698	2,255,888	374,601	1,526,499
<b></b>	<b>3,550,514</b>	<b>14,361,829</b>	<b>12,323,387</b>	<b>50,217,802</b>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើពីធនាគារផ្សេងៗមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
ប្រាក់បញ្ញើចរន្ត	0.00	0.00
ប្រាក់បញ្ញើមានកាលកំណត់	មិនមាន	2.00 - 2.50

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់កម្ពុជា)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១៣. ប្រាក់បញ្ញើពីអតិថិជន

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើចរន្ត	10,771,041	43,568,861	9,483,319	38,644,525
ប្រាក់បញ្ញើមានកាលកំណត់	143,330,926	579,773,597	114,040,457	464,714,863
ប្រាក់បញ្ញើសន្សំ	32,799,951	132,675,802	24,567,964	100,114,453
	<b>186,901,918</b>	<b>756,018,260</b>	<b>148,091,740</b>	<b>603,473,841</b>

ការវិភាគបន្ថែមនៃប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖  
(ក) តាមប្រភេទអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
រូបវន្តបុគ្គលនិវាសនជន	167,251,750	676,533,329	124,878,275	508,878,972
រូបវន្តបុគ្គលមិនមែននិវាសនជន	10,584,331	42,813,619	9,562,166	38,965,826
សហគ្រាសក្នុងស្រុក	9,065,837	36,671,312	12,414,256	50,588,093
សហគ្រាសក្រៅស្រុក	-	-	1,237,043	5,040,950
	<b>186,901,918</b>	<b>756,018,260</b>	<b>148,091,740</b>	<b>603,473,841</b>

(ខ) តាមរូបិយប័ណ្ណ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	184,386,425	745,843,089	146,792,102	598,177,817
ខ្មែររៀល	2,504,903	10,132,333	1,178,552	4,802,599
រូបិយប័ណ្ណផ្សេងៗ	10,590	42,838	121,086	493,425
	<b>186,901,918</b>	<b>756,018,260</b>	<b>148,091,740</b>	<b>603,473,841</b>

(គ) តាមទំនាក់ទំនង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មិនមែនសម្ព័ន្ធយោគី	186,876,136	755,913,972	147,986,541	603,045,155
សម្ព័ន្ធយោគី	25,782	104,288	105,199	428,686
	<b>186,901,918</b>	<b>756,018,260</b>	<b>148,091,740</b>	<b>603,473,841</b>

(ឃ) អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ភាគរយក្នុង ១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភាគរយក្នុង ១ ឆ្នាំ
ប្រាក់បញ្ញើចរន្ត	0.00 - 0.50	0.00 - 0.50
ប្រាក់បញ្ញើមានកាលកំណត់	2.00 - 6.80	2.00 - 6.80
ប្រាក់បញ្ញើសន្សំ	0.00 - 0.50	0.00 - 0.50

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១៤. ចំណូលភតិសន្យា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ការវិភាគកាលកំណត់លំហូរសាច់ប្រាក់ មិនបានធ្វើអប្បបរមាក្នុងកិច្ចសន្យា				
តិចជាង ១ឆ្នាំ	423,762	1,727,678	462,536	1,884,834
១ ទៅ ៥ឆ្នាំ	974,105	3,971,426	1,270,046	5,175,437
ច្រើនជាង ៥ឆ្នាំ	80,000	326,160	157,333	641,132
<b>បំណុលភតិសន្យាសរុបដែល មិនបានធ្វើអប្បបរមា</b>	<b>1,477,867</b>	<b>6,025,264</b>	<b>1,889,915</b>	<b>7,701,403</b>
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
<b>នាថ្ងៃទី១ ខែមករា</b>	<b>1,640,783</b>	<b>6,686,191</b>	<b>1,775,870</b>	<b>7,135,446</b>
ការទិញបន្ថែម	74,230	300,260	224,086	913,150
ចំណាយការប្រាក់	66,892	272,722	107,511	435,635
ការទូទាត់	(472,788)	(1,927,560)	(466,684)	(1,891,004)
លម្អៀងអត្រាប្តូរប្រាក់	-	(36,235)	-	92,964
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,309,117</b>	<b>5,295,378</b>	<b>1,640,783</b>	<b>6,686,191</b>
ចរន្ត	20,330	82,235	14,699	59,898
អចរន្ត	1,288,787	5,213,143	1,626,084	6,626,293

ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាតលើភតិសន្យាក្នុងឆ្នាំមានដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក
រំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	409,092	389,820
ចំណាយលើភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្ម មានតម្លៃទាប	68,617	39,671
ការប្រាក់លើបំណុលភតិសន្យា	66,892	107,511
	<b>544,601</b>	<b>537,002</b>
<b>សមមូលពាន់រៀល</b>	<b>2,202,911</b>	<b>2,188,283</b>

## ១៥. ពន្ធលើប្រាក់ចំណូល

ការប្រកាសពន្ធរបស់ធនាគារ គឺស្ថិតនៅក្រោមការត្រួតពិនិត្យជាទៀងទាត់ដោយ អគ្គនាយកដ្ឋានពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ និង បទប្បញ្ញត្តិពន្ធនៅលើប្រតិបត្តិការជាច្រើនប្រភេទ អាចនឹង ទទួលបានការបកស្រាយផ្សេងគ្នា តម្លៃដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាច ផ្លាស់ប្តូរនៅពេលក្រោយតាមការសម្រេចចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ។

### អត្រាពន្ធដែលអាចអនុវត្តបាន

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងគ្រាដែលគណនាតាមអត្រា 20% នៃប្រាក់ ចំណេញជាប់ពន្ធ ឬ អាករអប្បបរមា 1% នៃចំណូលរួមបញ្ចូលពន្ធទាំង អស់លើកលែងពន្ធអាករលើតម្លៃបន្ថែម ដោយយកតម្លៃដែលខ្ពស់ជាងគេ រវាងតម្លៃទាំងពីរគឺជាចំណាយ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១៥. ពន្ធលើប្រាក់ចំណូល (តារាងទី៤)

### ១៥.១ ចំណាយលើពន្ធលើប្រាក់ចំណូល

ចំណាយលើពន្ធលើប្រាក់ចំណូលមានដូចជា៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ក្នុងគ្រា	172,297	702,455	113,648	460,502
ពន្យា	381,767	1,556,464	923,251	3,741,013
	<b>554,064</b>	<b>2,258,919</b>	<b>1,036,899</b>	<b>4,201,515</b>

បម្រែបម្រួលនៃបំណុលពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នៅថ្ងៃទី១ ខែមករា	13,147	53,574	16,986	68,250
ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា	172,297	702,455	113,648	460,502
ពន្ធលើប្រាក់ចំណូលបានបង់	(161,555)	(658,660)	(117,487)	(476,057)
លម្អៀងពីអត្រាប្តូរប្រាក់	-	(738)	-	879
នៅថ្ងៃទី៣១ ខែធ្នូ	<b>23,889</b>	<b>96,631</b>	<b>13,147</b>	<b>53,574</b>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលកំណត់ដោយច្បាប់ និងពន្ធលើប្រាក់ចំណូលមានប្រសិទ្ធភាពមានដូចខាងក្រោម៖

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់ចំណេញមុនចំណាយពន្ធ	2,010,759	8,197,861	4,099,201	16,609,962
ពន្ធលើប្រាក់ចំណូលផ្អែកតាមអត្រាពន្ធ 20% បន្ថែម	402,152	1,639,572	819,840	3,321,992
ចំណាយមិនអាចកាត់កងបាន	39,019	159,082	95,623	387,464
ចំណេញមិនទាន់ទទួលស្គាល់លើការប្តូរប្រាក់បរទេស	(51,613)	(210,426)	-	-
ចំណូលភាគលាភ និងផ្សេងៗ	(7,791)	(31,764)	(6,068)	(24,588)
ការកែតម្រូវផ្សេងៗ	-	-	13,856	56,145
ពន្ធលើប្រាក់ចំណូលក្នុងគ្រា (ប្រសិទ្ធភាពពន្ធអប្បបរមា)	172,297	702,455	113,648	460,502
ចំណាយប្រសិទ្ធភាពលើពន្ធលើប្រាក់ចំណូល	<b>554,064</b>	<b>2,258,919</b>	<b>1,036,899</b>	<b>4,201,515</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១៥. ពន្ធលើប្រាក់ចំណូល (តំបន់ទី១)

### ១៥.២ ពន្ធពន្យារជាទ្រព្យសកម្ម

ព័ត៌មានលម្អិតនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធមានដូចខាងក្រោម៖

	២០២០		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង របាយការណ៍លទ្ធផលក្នុងឆ្នាំ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម			
ចំណាយភតិសន្យា	20,175	638	20,813
ចំណូលការប្រាក់ពីប្រាក់កម្ចី	110,753	19,369	130,122
ពន្ធយោងទៅការិយបរិច្ឆេទបន្ទាប់	3,234,543	(260,527)	2,974,016
សំវិធានធនទៅលើអ៊ីមតែមិន	438,310	(131,055)	307,255
	<b>3,803,781</b>	<b>(371,575)</b>	<b>3,432,206</b>
ពន្ធពន្យារជាទ្រព្យអសកម្ម			
ទ្រព្យ និងហត្ថបករណ៍	(8,309)	(10,192)	(18,501)
	<b>(8,309)</b>	<b>(10,192)</b>	<b>(18,501)</b>
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	<b>3,795,472</b>	<b>(381,767)</b>	<b>3,413,705</b>
សមមូលពាន់រៀល	<b>15,466,548</b>	<b>(1,658,111)</b>	<b>13,808,437</b>
	២០១៩		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង របាយការណ៍លទ្ធផលក្នុងឆ្នាំ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម			
ចំណាយភតិសន្យា	14,045	6,130	20,175
ចំណូលការប្រាក់ពីប្រាក់កម្ចី	83,588	27,165	110,753
ពន្ធយោងទៅការិយបរិច្ឆេទបន្ទាប់	2,871,473	363,070	3,234,543
សំវិធានធនទៅលើអ៊ីមតែមិន	1,776,251	(1,337,941)	438,310
	<b>4,745,357</b>	<b>(941,576)</b>	<b>3,803,781</b>
ពន្ធពន្យារជាទ្រព្យអសកម្ម			
ទ្រព្យ និងហត្ថបករណ៍	(26,634)	18,325	(8,309)
	<b>(26,634)</b>	<b>18,325</b>	<b>(8,309)</b>
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	<b>4,718,723</b>	<b>(923,251)</b>	<b>3,795,472</b>
សមមូលពាន់រៀល	<b>18,959,829</b>	<b>(3,493,281)</b>	<b>15,466,548</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំបុក)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១៦. ទ្រព្យអសកម្មផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណាយបង្កើនលើបុគ្គលិក	426,180	1,723,899	-	-
ពន្ធផ្សេងៗត្រូវទូទាត់	121,164	490,108	171,679	699,592
បង្កើនលើការផ្ទេរប្រាក់ត្រូវទូទាត់	61,784	249,916	1,142,501	4,655,692
សំវិធានធនទៅលើខាតបង់ ឥណទានលើសន្យា	36,126	146,130	21,974	89,544
ផ្សេងៗ	126,766	512,768	158,431	645,606
	<b>772,020</b>	<b>3,122,821</b>	<b>1,494,585</b>	<b>6,090,434</b>

បម្រែបម្រួលសំវិធានធនទៅលើការខាតបង់ឥណទានលើសន្យាមាននៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នៅថ្ងៃទី១ ខែមករា	21,974	89,544	35,769	143,720
សំវិធានធនបន្ថែម (កត់បញ្ញាស់)	14,152	57,698	(13,795)	(55,897)
លម្អៀងពីអត្រាប្តូរប្រាក់	-	(1,112)	-	1,721
នាថ្ងៃទី៣១ ខែធ្នូ	<b>36,126</b>	<b>146,130</b>	<b>21,974</b>	<b>89,544</b>

## ១៧. ដើមទុន

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ 7-016-117 ស្តីពីដើមទុនចុះបញ្ជីអប្បបរមាមានរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ("ប្រកាស")។ ប្រកាសនេះតម្រូវឲ្យធនាគារពាណិជ្ជកម្មបញ្ចូលជាមួយបុត្រសម្ព័ន្ធបរទេស ទោះបីធនាគារមត្រូវបានគេវាយតម្លៃថាជាថ្នាក់វិនិយោគ ឬ ជាធនាគារមេដែលកាន់កាប់ 100% នៃភាគហ៊ុនក៏ដោយ ក៏តម្រូវឲ្យមានដើមទុនអប្បបរមាចំនួន 300,000,000 ពាន់រៀលប្រមាណ(75លានដុល្លារអាមេរិក)។

នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ធនាគារមេបានបញ្ចូលបន្ថែមនូវដើមទុនចំនួន 32,765,157 ដុល្លារអាមេរិក និងបានផ្ទេរពីប្រាក់ចំណេញរក្សាទុកចំនួន 4,234,843 ដុល្លារអាមេរិកដើម្បីតម្លើងដើមទុនពី 38លានដុល្លារទៅ 75លានដុល្លារ។ ដើមទុនបន្ថែមនេះត្រូវបានអនុម័តដោយធនាគារជាតិនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។

## ១៨. ចំណូលពីការប្រាក់

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានទៅអតិថិជន	13,523,785	55,136,472	8,844,778	35,839,040
សមតុល្យជាមួយធនាគារផ្សេងៗ	692,954	2,825,173	218,955	887,206
សមតុល្យជាមួយធនាគារជាតិកម្ពុជា	26,139	106,569	50,920	206,328
	<b>14,242,878</b>	<b>58,068,214</b>	<b>9,114,653</b>	<b>36,932,574</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១៩. ចំណាយការប្រាក់

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើពីអតិថិជន	6,566,021	26,769,664	4,945,758	20,040,211
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	77,288	315,103	295,462	1,197,212
ចំណូលភតិសន្យា	66,892	272,722	107,511	435,635
	<b>6,710,201</b>	<b>27,357,489</b>	<b>5,348,731</b>	<b>21,673,058</b>

## ២០. ចំណូលសុទ្ធពីកម្រៃដើមសារ

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
កម្រៃដើមសារទទួលបានពីការប្តូរប្រាក់	2,681,451	10,932,276	1,871,915	7,585,000
កម្រៃដើមសារផ្សេងៗ	208,549	850,254	241,484	978,493
ចំណូលសរុបបានពីកម្រៃដើមសារ	<b>2,890,000</b>	<b>11,782,530</b>	<b>2,113,399</b>	<b>8,563,493</b>
ចំណាយកម្រៃដើមសារផ្សេងៗ	<b>(159,432)</b>	<b>(650,004)</b>	<b>(350,980)</b>	<b>(1,422,171)</b>
ចំណូលសុទ្ធពីកម្រៃដើមសារ	<b>2,730,568</b>	<b>11,132,526</b>	<b>1,762,419</b>	<b>7,141,322</b>

## ២១. ចំណូលប្រតិបត្តិការផ្សេងៗ

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណេញសុទ្ធពីការប្តូរប្រាក់	258,066	1,052,135	90,275	365,794
ប្រាក់ចំណេញពីការលក់ទ្រព្យ និង ហត្ថបករណ៍	-	-	14,600	59,159
ចំណូលពីភាគលាភ	38,777	158,094	15,740	63,778
ផ្សេងៗ	180	734	909	3,684
	<b>297,023</b>	<b>1,210,963</b>	<b>121,524</b>	<b>492,415</b>

## ២២. ចំណាយបុគ្គលិក

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់ខែ និងប្រាក់ឈ្នួល	3,797,928	15,484,152	4,316,922	17,492,168
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	152,023	619,798	182,655	740,118
	<b>3,949,951</b>	<b>16,103,950</b>	<b>4,499,577</b>	<b>18,232,286</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៣. ចំណាយទូទៅ និងរដ្ឋបាល

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ជួសជុលនិងការថែទាំ	286,076	1,166,332	155,046	628,246
ថ្លៃអាជ្ញាប័ណ្ណ	268,888	1,096,256	246,448	998,607
ចំណាយទំនាក់ទំនង	137,031	558,675	137,573	557,446
ចំណាយទឹកភ្លើង	126,472	515,626	133,224	539,824
ចំណាយបោះពុម្ពនិងសម្ភារៈ	120,982	493,244	91,489	370,713
ចំណាយលើការផ្សព្វផ្សាយ	94,721	386,178	230,410	933,621
ចំណាយលើការជួល	68,617	279,752	39,671	160,747
ចំណាយការិយាល័យ	67,050	273,363	75,226	304,816
ពន្ធផ្សេងៗ	59,146	241,138	228,388	925,428
ចំណាយទៅលើវិជ្ជាជីវៈ	50,808	207,144	65,977	267,339
ចំណាយទៅលើការដឹកជញ្ជូន	42,871	174,785	53,079	215,076
ចំណាយទៅលើការធ្វើដំណើរ	11,613	47,346	28,570	115,766
ចំណាយទៅលើផ្សេងៗ	200,831	818,788	234,601	950,604
	<b>1,535,106</b>	<b>6,258,627</b>	<b>1,719,702</b>	<b>6,968,233</b>

## ២៤. ចំណាយលើសំបុត្រ

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យ និងហត្ថបករណ៍	496,962	2,026,114	470,229	1,905,368
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	409,092	1,667,868	389,820	1,579,550
ទ្រព្យអរូបី	181,099	738,341	164,954	668,394
	<b>1,087,153</b>	<b>4,432,323</b>	<b>1,025,003</b>	<b>4,153,312</b>

## ២៥. សំវិធានធន (ការកាត់បញ្ឈាស់) នៃការខាតបង់ឥណទានរំពឹងទុក

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានទៅអតិថិជន	1,966,631	8,017,959	(5,716,468)	(23,163,129)
សន្យា	14,152	57,698	(13,795)	(55,897)
ផ្សេងៗ	(3,484)	(14,204)	36,645	148,486
	<b>1,977,299</b>	<b>8,061,453</b>	<b>(5,693,618)</b>	<b>(23,070,540)</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៦. សន្យា

	២០២០		២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានហ្វាន់ស៊ីលីពីមិនទាន់ដក	17,899,754	72,404,505	14,435,526	58,824,768
ប្រាក់ធានា	-	-	-	-
<b>ចំនួនសរុបដុល</b>	<b>17,899,754</b>	<b>72,404,505</b>	<b>14,435,526</b>	<b>58,824,768</b>
សិទ្ធិធានានៃការខាតបង់ឥណទាន រំពឹងទុកនៅក្រៅតារាងតុល្យការ	(36,126)	(146,130)	(21,974)	(89,544)
	<b>17,863,628</b>	<b>72,258,375</b>	<b>14,413,552</b>	<b>58,735,224</b>

## ២៧. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

ព័ត៌មានលម្អិតនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធមានដូចខាងក្រោម៖

សម្ព័ន្ធហិរញ្ញវត្ថុ	ប្រភេទនៃប្រតិបត្តិការ	២០២០		២០១៩	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
Parent Bank	ចំណូលការប្រាក់	-	-	-	-
	ចំណាយការប្រាក់	-	-	-	-
Sacombank Remittance Express Co., Ltd	ថ្លៃសេវា និង កម្រៃជើងសារ	(4,211)	(17,168)	(2,511)	(10,175)
	បុគ្គលិកគ្រប់គ្រង សំខាន់ៗ				
	ចំណូលការប្រាក់លើ ឥណទាន	7,125	29,049	6,097	24,705
	ចំណាយការប្រាក់លើ ប្រាក់បញ្ញើ	(661)	(2,695)	(2,894)	(11,726)
	ប្រាក់ខែ និង អត្ថប្រយោជន៍និយោជិត	(402,160)	(1,639,606)	(480,351)	(1,957,430)

ព័ត៌មានលម្អិតនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធមានដូចខាងក្រោម៖

សម្ព័ន្ធហិរញ្ញវត្ថុ	ប្រភេទនៃប្រតិបត្តិការ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
Parent Bank	សមតុល្យត្រូវទទួល	26,629,806	107,717,565	12,973,277	52,866,104
	សមតុល្យត្រូវសង	(3,544,087)	(14,335,832)	(3,299,592)	(13,445,837)
	គណនីត្រូវទទួលផ្សេងៗ	28,691	116,055	5,360	21,842
Sacombank Lao Co., Ltd.	សមតុល្យត្រូវទទួល	(124)	(502)	(124)	(505)
	គណនីត្រូវទទួលបានពី ការផ្ទេរប្រាក់	19,604	79,298	26,466	107,849
បុគ្គលិកគ្រប់គ្រង សំខាន់ៗ	ឥណទានដុល	97,957	396,236	134,768	549,180
	ប្រាក់បញ្ញើ	(25,782)	(104,288)	(105,199)	(428,686)

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារត្រូវបានប្រឈមមុខនូវហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាពជាច្រើនប្រភេទ។ ការប្រឈមមុខជាមួយហានិភ័យ គឺជាបញ្ហាស្នូលចំពោះវិស័យហិរញ្ញវត្ថុហើយ ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចជៀសបាននៅក្នុងអាជីវកម្ម។

ធនាគារ មានគោលបំណងអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ចំពោះគោលបំណងលើការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ក៏ប៉ុន្តែធនាគារបានទទួលស្គាល់ថាការអនុវត្តល្អបំផុតទៅតាមអន្តរជាតិ នៅលើការគ្រប់គ្រងហានិភ័យមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។ គណៈគ្រប់គ្រងបានបង្កើត គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអសកម្ម ហើយនិងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីបង្កើតប៉ារ៉ាម៉ែត្រទូទៅសម្រាប់ហានិភ័យដែលអាចទទួលបានសម្រាប់ធនាគារ។ ព្រមទាំងដើម្បីត្រួតពិនិត្យសកម្មភាពប្រឆាំងនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

	នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	11,858,023	47,965,703	10,366,993	42,245,496
សមតុល្យជាមួយធនាគារជាតិ	47,886,258	193,699,914	32,545,189	132,621,645
សមតុល្យជាមួយធនាគារផ្សេងៗ	46,360,926	187,529,946	35,093,917	143,007,712
ឧបករណ៍មូលធនតាម FVOCI	25,000	101,125	25,000	101,875
ឥណទានទៅអតិថិជន	140,942,990	570,114,395	138,110,118	562,798,731
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	233,636	945,058	232,992	949,442
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>247,306,833</b>	<b>1,000,356,141</b>	<b>216,374,209</b>	<b>881,724,901</b>
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	3,550,514	14,361,829	12,323,387	50,217,802
ប្រាក់បញ្ញើពីអតិថិជន	186,901,918	756,018,260	148,091,740	603,473,841
បំណុលភតិសន្យា	1,309,117	5,295,378	1,640,783	6,686,191
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប</b>	<b>191,761,549</b>	<b>775,675,467</b>	<b>162,055,910</b>	<b>660,377,834</b>

### ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីធានាថាធនាគារបានគោរពតាមតម្រូវការដើមទុនដែលបានកំណត់ឡើងពីខាងក្រៅ និងរក្សាជំហរតុល្យភាពហិរញ្ញវត្ថុ និងសមាសធាតុដើមទុនឲ្យសមស្របដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្មធនាគារ និងបង្កើនតម្លៃរបស់ធនាគារ។ ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវវាឲ្យវាដោយមើលឃើញពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងលក្ខណៈថានិក្ខន្ធនៃសកម្មភាពរបស់ធនាគារ។ ដើម្បីរក្សា ឬ កែសម្រួលរចនាសម្ព័ន្ធដើមទុន ធនាគារអាចធ្វើការកែតម្រូវនូវចំនួនទឹកប្រាក់នៃការទូទាត់ភាគលាភទៅម្ចាស់ភាគហ៊ុន ចំណូលពីដើមទុន។ ពុំមានការផ្លាស់ប្តូរណាមួយទេក្នុងគោលបំណង គោលការណ៍និងដំណើរការពីឆ្នាំមុន។ មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្មដែលបានថ្លឹងហានិភ័យត្រូវបានគណនាទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងជឿជាក់ថា ធនាគារបានអនុលោមទៅតាមអនុបទប្បញ្ញត្តិដែលបានកំណត់ដោយ ធនាគារជាតិនៃកម្ពុជា និងរាល់តម្រូវការដើមទុនកំណត់ដោយខាងក្រៅ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិទិន្នន័យ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តតិទិន្នន័យ)

### ២៨.១ ហានិភ័យឥណទាន

ធនាគារត្រូវប្រឈមទៅលើហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតឡើងដោយការមិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាមូលដ្ឋានក្នុងសកម្មភាពផ្តល់ប្រាក់កម្ចី ដែលជាឥណទានទៅអតិថិជន។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវបានអនុវត្តដោយគណៈកម្មការឥណទាន។

(ក) ការវាស់វែងទៅលើហានិភ័យឥណទាន

ធនាគារវាយតម្លៃទៅលើ PD ទៅលើប្រវត្តិបុគ្គលភាគីពាក់ព័ន្ធជាដៃគូទៅតាមគោលការណ៍ឥណទាន នីតិវិធី និងការអនុវត្ត។ គណៈកម្មការឥណទានជាអ្នកទទួលខុសត្រូវទៅលើការកំណត់ភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទានខ្លួន។

(ខ) ការត្រួតពិនិត្យផែនការហានិភ័យ និងកាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ប្រាក់កម្ចីទៅប្រវត្តិបុគ្គលនៅព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងផែនការហានិភ័យ និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលគេបានរកឃើញ។ ហានិភ័យធំៗត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជាថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានធនាគារនៅពេលដែលវាលើសពី 2% សម្រាប់ឥណទានឯកត្តជន និង 3% សម្រាប់ឥណទានជាក្រុមនៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារក្រោមលក្ខខណ្ឌនៃប្រកាសលេខ B7-07-163 របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារក៏បានប្រើគោលការណ៍ជាច្រើន និងអនុវត្តគោលការណ៍ទាំងនោះ ដើម្បីកាត់បន្ថយហានិភ័យ។ គោលការណ៍ដ៏សាមញ្ញបំផុត គឺការទទួលបាននូវតួបញ្ជាក់សុវត្ថិភាព នៅក្នុងទម្រង់ជាវត្ថុបញ្ជាក់ក្នុងការបញ្ចេញឥណទានទៅអតិថិជន ដែលគោលការណ៍នេះជាការអនុវត្តន៍ទូទៅ។ ធនាគារក៏បានអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ជាក់ ឬ ការកាត់បន្ថយហានិភ័យឥណទាន។

ប្រភេទវត្ថុបញ្ជាក់ម្យ៉ាង សម្រាប់ឥណទានអតិថិជនមានដូចជា៖

- ការបញ្ជាក់លើអចលនទ្រព្យរស់នៅ (ដី អគារ និងទ្រព្យសកម្មផ្សេងៗទៀត)
- ថ្លៃលើទ្រព្យសកម្មអាជីវកម្មដូចជា ដីធ្លី និងអគារ
- ប្រាក់បញ្ញើមានការកំណត់របស់អតិថិជនដែលបានដាក់ក្នុងធនាគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកំណត់

(គ) ការប៉ះពាល់អតិបរមាលើហានិភ័យឥណទានមុនពេលកាន់កាប់ទ្រព្យដាក់បញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងៗទៀត

តារាងខាងក្រោមបង្ហាញនូវហានិភ័យឥណទានជាអតិបរមាមុនពេលកាន់កាប់ទ្រព្យដាក់បញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងៗទៀតទៀតរបស់ធនាគារ។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យដុលជាមួយធនាគារជាតិនៃកម្ពុជាសរុប	47,886,258	193,699,914	32,545,189	132,621,645
សមតុល្យដុលជាមួយធនាគារផ្សេងៗសរុប	46,401,213	187,692,907	35,137,688	143,186,079
ឥណទានទៅអតិថិជន ដុល	162,192,726	656,069,577	157,393,223	641,377,384
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	233,636	945,058	232,992	949,442
សន្យាក្រៅតារាងតុល្យការ ដុល	17,899,754	72,404,505	14,435,526	58,824,768
	<b>274,613,587</b>	<b>1,110,811,961</b>	<b>239,744,618</b>	<b>976,959,318</b>

ការប៉ះពាល់អតិបរមាហានិភ័យឥណទានទៅលើទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកំណត់ត្រឹមតម្លៃយោងទៅកាលបរិច្ឆេទបញ្ចប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងឆ្នាំ២០១៩។ ធនាគាររក្សាទ្រព្យបញ្ចាំចំពោះឥណទានទៅអតិថិជន ក្នុងទម្រង់ជាប៊ីប៊ូតែកអចលនទ្រព្យ ការធានា និងមូលបត្រដែលបានចុះបញ្ជីផ្សេងៗលើទ្រព្យសកម្ម និងទ្រព្យសកម្មផ្សេងៗទៀត។ ការប៉ាន់ប្រមាណនៃតម្លៃពិត គឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលត្រូវបានវាយតម្លៃនៅពេលខ្លីហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ យោងតាមគោលនយោបាយប្រាក់កម្ចីផ្ទៃក្នុង និងគោលការណ៍ណែនាំនៃបច្ចុប្បន្នភាព។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិទំព័រទទួល)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តតិទំព័រទទួល)

### ២៤.១ ហានិភ័យឥណទាន (តតិទំព័រទទួល)

(ឃ) បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងហានិភ័យឥណទាន

បណ្តុំនៃហានិភ័យកើតមាននៅពេលដែលតួភារីម្នាក់ បានទូល្យប្រែក្នុងសកម្មភាពអាជីវកម្មស្រដៀងគ្នា ឬ ក្នុងភូមិសាស្ត្រតែមួយដូចគ្នាមាន ឬ មានលក្ខណៈសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបង្កដល់សមត្ថភាពក្នុងការគោរពតាមកិច្ចសន្យាដែលអាចនឹងទទួលបានឥទ្ធិពល នៃការផ្លាស់ប្តូរនៃសេដ្ឋកិច្ច នយោបាយ ឬ លក្ខខណ្ឌដទៃទៀត។ បណ្តុំនៃហានិភ័យ បានគូសបញ្ជាក់ពីការប្រែប្រួលទាក់ទងនឹងការប្រតិបត្តិរបស់ធនាគារចំពោះការអភិវឌ្ឍន៍ដែលមានលក្ខណៈចម្រុះពាសពេញ ឬ ទំនាក់ទំនងស្រដៀងគ្នា។

ការបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុតាមវិស័យឧស្សាហកម្មរបស់ធនាគារ មុនពេលពិភាក្សាការពង្រឹងឥណទានផ្សេងទៀត (ការប៉ះពាល់អតិបរមា) មានដូចខាងក្រោម៖

	សមតុល្យជាមួយ ធនាគារជាតិ ដុល្លារអាមេរិក	សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទានទៅអតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប សរុប
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
អន្តរការីហិរញ្ញវត្ថុ	47,886,258	46,401,213	-	-	94,287,471
ការប្រើប្រាស់ផ្ទាល់ខ្លួន	-	-	75,481,751	-	75,481,751
លក់ដុំ និងរាយ	-	-	28,486,499	-	28,486,499
ការដឹកជញ្ជូន	-	-	17,789,144	-	17,789,144
អចលនទ្រព្យ និងសំណង់	-	-	17,146,485	-	17,146,485
អាហារូបត្ថម្ភ និងហិរញ្ញវត្ថុ	-	-	2,572,581	-	2,572,581
សេវាកម្ម	-	-	773,647	-	773,647
ឧស្សាហកម្មផ្សេងៗ	-	-	19,942,619	233,636	20,176,255
	<b>47,886,258</b>	<b>46,401,213</b>	<b>162,192,726</b>	<b>233,636</b>	<b>256,713,833</b>
ដកៈ សំវិធាននៃការខាតបង់ឥណទានរំពឹង	-	(40,287)	(21,249,736)	-	(21,290,023)
ទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ	<b>47,886,258</b>	<b>46,360,926</b>	<b>140,942,990</b>	<b>233,636</b>	<b>235,423,810</b>
សមមូលបានរៀល	<b>193,699,914</b>	<b>187,529,946</b>	<b>570,114,395</b>	<b>945,058</b>	<b>952,289,313</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណទាន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណទាន)

### ២៨.១ ហានិភ័យឥណទាន (តំបន់ឥណទាន)

(ឃ) បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងហានិភ័យឥណទាន (តំបន់ឥណទាន)

	សមតុល្យជាមួយ ធនាគារជាតិ ដុល្លារអាមេរិក	សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទានទៅអតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩					
អន្តរការីហិរញ្ញវត្ថុ	32,545,189	35,137,688	-	-	67,682,877
ការប្រើប្រាស់ផ្ទាល់ខ្លួន លក់ដុំ និងរាយ	-	-	18,506,853	-	18,506,853
ការជីកវី	-	-	29,937,490	-	29,937,490
អចលនទ្រព្យ និងសំណង់	-	-	72,501,614	-	72,501,614
អាហារណ៍ នីហ្សេណូ	-	-	717,194	-	717,194
សេវាកម្ម	-	-	1,694,422	-	1,694,422
ឧស្សាហកម្មផ្សេងៗ	-	-	16,910,258	-	16,910,258
	<b>32,545,189</b>	<b>35,137,688</b>	<b>157,393,223</b>	<b>232,992</b>	<b>225,309,092</b>
ដក- សំវិធានធននៃការខាតបង់ឥណទានរំពឹង ទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ	-	(43,771)	(19,283,105)	-	(19,326,876)
	<b>32,545,189</b>	<b>35,093,917</b>	<b>138,110,118</b>	<b>232,992</b>	<b>205,982,216</b>
សមមូលពាន់រៀល	<b>132,621,645</b>	<b>143,007,712</b>	<b>562,798,731</b>	<b>949,442</b>	<b>839,377,530</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

### ២៨.១ ហានិភ័យឥណទាន (ត្រីមាសទី១)

(ង) គុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ  
តារាងខាងក្រោមបង្ហាញ ពីគុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុយោងទៅតាមគោលការណ៍ផ្លាស់ប្តូរដំណាក់កាលរបស់ធនាគារ។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិដុល	47,886,258	-	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗដុល	46,401,213	-	-	46,401,213
ឥណទានទៅអតិថិជនដុល	132,904,629	4,772,195	24,515,902	162,192,726
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	233,636	-	-	233,636
	<b>227,425,736</b>	<b>4,772,195</b>	<b>24,515,902</b>	<b>256,713,833</b>
ដក- សំវិធានធននៃការខាតបង់ ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ	(656,790)	(1,480,893)	(19,152,340)	(21,290,023)
	<b>226,768,946</b>	<b>3,291,302</b>	<b>5,363,562</b>	<b>235,423,810</b>
សមមូលពាន់រៀល	<b>917,280,388</b>	<b>13,313,317</b>	<b>21,695,608</b>	<b>952,289,313</b>

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិដុល	32,545,189	-	-	32,545,189
សមតុល្យជាមួយធនាគារផ្សេងៗដុល	35,137,688	-	-	35,137,688
ឥណទានទៅអតិថិជនដុល	136,698,046	697,372	19,997,805	157,393,223
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,992	-	-	232,992
	<b>204,613,915</b>	<b>697,372</b>	<b>19,997,805</b>	<b>225,309,092</b>
ដក- សំវិធានធននៃការខាតបង់ ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ	(363,059)	(19,029)	(18,944,788)	(19,326,876)
	<b>204,250,856</b>	<b>678,343</b>	<b>1,053,017</b>	<b>205,982,216</b>
សមមូលពាន់រៀល	<b>832,322,237</b>	<b>2,764,248</b>	<b>4,291,045</b>	<b>839,377,530</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងលើសេដ្ឋកិច្ច)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណែងលើសេដ្ឋកិច្ច)

### ២៨.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ហានិភ័យប្រតិបត្តិការដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬ មិនជោគជ័យដែលកើតឡើងពីកត្តាមនុស្ស និងប្រព័ន្ធ ឬ ពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានកើតឡើងការត្រួតពិនិត្យ និងការ រាយការណ៍ត្រឹមត្រូវនៃសកម្មភាពអាជីវកម្មដែលអង្គការត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីអង្គការអាជីវកម្មនិងការត្រួតពិនិត្យដែលផ្តល់ ដោយអ្នកគ្រប់គ្រង។

គណៈគ្រប់គ្រងហានិភ័យតម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធតួនាទី និងគោលការណ៍គ្រប់គ្រងច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួត ពិនិត្យជាច្រើនត្រូវបានអនុវត្ត។ ទាំងនេះរួមមានការបង្កើតនូវអាជ្ញាធរចុះហត្ថលេខាការកំណត់ប្រព័ន្ធគ្រប់គ្រងនីតិវិធីត្រួតពិនិត្យ និងឯកសារ។ ទាំងនេះត្រូវបានពិនិត្យជាញឹកញាប់ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

### ២៨.៣ ហានិភ័យទីផ្សារ

ធនាគារផ្តោតលើហានិភ័យទីផ្សារ ដែលជាហានិភ័យដែលតម្លៃសមរម្យ ឬ លំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ និងបម្រែបម្រួល ដោយសារការផ្លាស់ប្តូរនៅតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីការបើកចំហរនូវអត្រាការប្រាក់រូបិយប័ណ្ណ និងផលចំណូលមូលធនដែរ ទាំងនេះ អាចត្រូវបានពិចារណាដោយចលនា និងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ណាមួយទៅតាមកម្រិតនៃភាពមិនចុះសម្រុងនៃអត្រា ឬ តម្លៃទីផ្សារនៃអត្រាការប្រាក់ឥណទានអត្រារូបិយប័ណ្ណ និងតម្លៃភាគហ៊ុន។

#### (i) ហានិភ័យអត្រាប្តូរប្រាក់

ធនាគារធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការជាដុល្លារអាមេរិក ខ្មែររៀល និងរូបិយប័ណ្ណផ្សេងៗទៀត។ ហានិភ័យអត្រាប្តូរប្រាក់បានកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មពេលអនាគត ហើយនៅពេលទ្រព្យសកម្ម និងទ្រព្យសកម្មដែលត្រូវបាន ទទួលស្គាល់ជាប្រិយប័ណ្ណ ដែលមិនមែនជាប្រិយប័ណ្ណ និងដំណើរការរបស់ធនាគារ។ សមតុល្យទ្រព្យសកម្ម និងទ្រព្យសកម្មជាប្រិយប័ណ្ណដែលបានទទួលស្គាល់ទៅកាន់រូបិយប័ណ្ណផ្សេងៗត្រូវបានបង្ហាញជាប្រាក់ដុល្លារ អាមេរិកដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដុល្លារអាមេរិក	រៀល	រូបិយប័ណ្ណដទៃ	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	11,556,371	185,052	116,600	11,858,023
សមតុល្យជាមួយធនាគារជាតិ	46,096,775	1,789,483	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗ	43,807,875	2,065,886	487,165	46,360,926
ឧបករណ៍មូលធនតាម FVOCI	25,000	-	-	25,000
ឥណទានអតិថិជន	134,137,006	6,805,984	-	140,942,990
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	233,636	-	-	233,636
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>235,856,663</b>	<b>10,846,405</b>	<b>603,765</b>	<b>247,306,833</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	2,992,816	-	557,698	3,550,514
ប្រាក់បញ្ញើពីអតិថិជន	184,386,425	2,504,903	10,590	186,901,918
បំណុលភតិសន្យា	1,309,117	-	-	1,309,117
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>188,688,358</b>	<b>2,504,903</b>	<b>568,288</b>	<b>191,761,549</b>
<b>គម្លាតប្រិយប័ណ្ណសុទ្ធ</b>	<b>47,168,305</b>	<b>8,341,502</b>	<b>35,477</b>	<b>55,545,284</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

### ២៨.៣ ហានិភ័យទីផ្សារ (ត្រីមាសទី១)

(i) ហានិភ័យអត្រាប្តូរប្រាក់ (ត្រីមាសទី១)

	នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩			
	ដុល្លារអាមេរិក	រៀល	រូបិយប័ណ្ណដទៃ	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	9,955,114	315,832	96,047	10,366,993
សមតុល្យជាមួយធនាគារជាតិ	31,850,867	694,322	-	32,545,189
សមតុល្យជាមួយធនាគារផ្សេងៗ	29,372,234	5,304,933	416,750	35,093,917
ឧបករណ៍មូលធនតាម FVOCI	25,000	-	-	25,000
ឥណទានអតិថិជន	136,267,397	1,842,721	-	138,110,118
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,992	-	-	232,992
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>207,703,604</b>	<b>8,157,808</b>	<b>512,797</b>	<b>216,374,209</b>
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	11,948,786	-	374,601	12,323,387
ប្រាក់បញ្ញើពីអតិថិជន	146,792,102	1,178,552	121,086	148,091,740
បំណុលភតិសន្យា	1,640,783	-	-	1,640,783
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប</b>	<b>160,381,671</b>	<b>1,178,552</b>	<b>495,687</b>	<b>162,055,910</b>
<b>គម្លាតប្តូររូបិយប័ណ្ណសុទ្ធ</b>	<b>47,321,933</b>	<b>6,979,256</b>	<b>17,110</b>	<b>54,318,299</b>

(ii) ហានិភ័យតម្លៃ

ធនាគារមិនត្រូវបានប្រឈមនឹងហានិភ័យតម្លៃមូលបត្រទេ ព្រោះធនាគារមិនបានកាន់កាប់ការវិនិយោគណាមួយដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់លក់ ឬ នៅក្នុងតម្លៃពិតក្នុងប្រាក់ចំណេញ ឬខាតទេ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យលំហូរអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុ និងអាចប្រែប្រួលដោយសារតាមផ្លាស់ប្តូរនូវអត្រាការប្រាក់ក្នុងទីផ្សារ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារការផ្លាស់ប្តូរនឹងអាចកាត់បន្ថយការខាតបង់ ក្នុងករណីមានចលនាណាមួយមិនបានគិតទុកមុន។ គណៈគ្រប់គ្រងរបស់ធនាគារខណៈនេះមិនទាន់មានគោលការណ៍ក្នុងការកំណត់កម្រិតនូវការលម្អៀងនៃអត្រាការប្រាក់នៅឡើយទេ។ ទោះយ៉ាងណាក៏ដោយគណៈគ្រប់គ្រងក៏នៅតែតាមដានភាពលម្អៀងនេះជាទៀងទាត់ដែរ។

ហានិភ័យការប្រាក់កើនឡើងនៅដោយលទ្ធភាព នៃការផ្លាស់ប្តូរនូវអត្រាការប្រាក់ដែលអាចប៉ះពាល់ដល់ផលចំណេញពីអនាគត ឬ តម្លៃពិត និងឧបករណ៍ហិរញ្ញវត្ថុ។ ធនាគារអាចប្រឈមនឹងហានិភ័យអត្រាការប្រាក់ ដោយសារតែភាពលម្អៀងនៃអត្រាការប្រាក់ដែលបានកំណត់តម្លៃឡើងវិញដែលបានធ្វើទៅលើទ្រព្យសកម្ម និងទ្រព្យអសកម្ម។ ធនាគារគ្រប់គ្រងហានិភ័យនេះដោយការផ្លាស់ប្តូរការកំណត់តម្លៃឡើងវិញដែលធ្វើទៅលើទ្រព្យសកម្ម និងទ្រព្យអសកម្មដោយធ្វើទៅតាមយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំខាន់)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់សំខាន់)

### ២៨.៣ ហានិភ័យទីផ្សារ (តំបន់សំខាន់)

(iii) ហានិភ័យអត្រាការប្រាក់ (តំបន់សំខាន់)

	បុគ្គលិក	មិនមានការប្រាក់ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ប្រព្រឹត្តិការណ៍ប្រាក់								
សាច់ប្រាក់ក្នុងដៃ	-	11,858,023	-	-	-	-	-	11,858,023
សមតុល្យជាមួយធនាគារជាតិ	-	39,341,215	7,500,000	1,045,043	-	-	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗ	-	36,061,929	2,285,370	4,993,163	3,020,464	-	-	46,360,926
ឧបករណ៍មូលធនតាម FVOCI	-	25,000	-	-	-	-	-	25,000
ឥណទានទៅអតិថិជន	6,017,493	-	6,607,239	8,056,081	120,262,177	-	-	140,942,990
ប្រព្រឹត្តិការណ៍ប្រាក់ផ្សេងៗ	-	-	5,850	2,244	12,412	201,130	12,000	233,636
<b>ប្រព្រឹត្តិការណ៍ប្រាក់សរុប</b>	<b>6,017,493</b>	<b>87,286,167</b>	<b>16,398,459</b>	<b>14,096,531</b>	<b>123,295,053</b>	<b>201,130</b>	<b>12,000</b>	<b>247,306,833</b>
ប្រព្រឹត្តិការណ៍ប្រាក់ប្រាក់								
ប្រាក់បញ្ញើធនាគារផ្សេងៗ	-	-	3,550,514	-	-	-	-	3,550,514
ប្រាក់បញ្ញើអតិថិជន	-	483,868	83,353,001	42,169,230	48,783,529	12,112,150	140	186,901,918
ចំណុះអតិថិជន	-	-	-	1,620	18,710	1,001,547	287,240	1,309,117
<b>ប្រព្រឹត្តិការណ៍ប្រាក់សរុប</b>	<b>-</b>	<b>483,868</b>	<b>86,903,515</b>	<b>42,170,850</b>	<b>48,802,239</b>	<b>13,113,697</b>	<b>287,380</b>	<b>191,761,549</b>
<b>គុណភាពប្រាក់</b>	<b>6,017,493</b>	<b>86,802,299</b>	<b>(70,505,056)</b>	<b>(28,074,319)</b>	<b>74,492,814</b>	<b>(12,912,567)</b>	<b>(275,380)</b>	<b>55,545,284</b>
<b>សមមូលពាន់រៀល</b>	<b>24,533,319</b>	<b>353,892,973</b>	<b>(287,449,113)</b>	<b>(114,458,999)</b>	<b>303,707,203</b>	<b>(52,644,536)</b>	<b>(1,122,724)</b>	<b>226,458,123</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

សម្រាប់ការិយបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណែងមុន)

### ២៨.៣ ហានិភ័យអតិថិជន (តំណែងមុន)

(iii) ហានិភ័យអតិថិជនប្រាក់ (តំណែងមុន)

	ហួសកាលកំណត់ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩								
<b>ប្រព្រឹត្តិសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	10,366,993	-	-	-	-	-	10,366,993
សមតុល្យជាមួយធនាគារជាតិ	-	24,645,566	7,500,543	399,080	-	-	-	32,545,189
សមតុល្យជាមួយធនាគារផ្សេងៗ	-	25,123,238	-	7,458,349	2,512,330	-	-	35,093,917
ឧបករណ៍មូលធនតាម FVOCI	-	25,000	-	-	-	-	-	25,000
ឥណទានទៅអតិថិជន	2,356,857	-	5,504,860	9,331,708	120,916,693	-	-	138,110,118
ប្រព្រឹត្តិសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	2,750	86,242	144,000	232,992
<b>ប្រព្រឹត្តិសកម្មហិរញ្ញវត្ថុសរុប</b>	<b>2,356,857</b>	<b>60,160,797</b>	<b>13,005,403</b>	<b>17,189,137</b>	<b>123,431,773</b>	<b>86,242</b>	<b>144,000</b>	<b>216,374,209</b>
<b>ប្រព្រឹត្តិសកម្មហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើធនាគារផ្សេងៗ	-	3,306,004	7,014,743	2,002,640	-	-	-	12,323,387
ប្រាក់បញ្ញើអតិថិជន	-	620,898	75,848,555	14,708,307	49,936,760	6,977,220	-	148,091,740
បំណុលភតិសន្យា	-	-	-	-	4,180	518,610	1,117,993	1,640,783
<b>ប្រព្រឹត្តិសកម្មហិរញ្ញវត្ថុសរុប</b>	<b>-</b>	<b>3,926,902</b>	<b>82,863,298</b>	<b>16,710,947</b>	<b>49,940,940</b>	<b>7,495,830</b>	<b>1,117,993</b>	<b>162,055,910</b>
<b>គ្មានការប្រាក់</b>	<b>2,356,857</b>	<b>56,233,895</b>	<b>(69,857,895)</b>	<b>478,190</b>	<b>73,490,833</b>	<b>(7,409,588)</b>	<b>(973,993)</b>	<b>54,318,299</b>
<b>សមមូលពាន់រៀល</b>	<b>9,549,985</b>	<b>227,859,743</b>	<b>(283,064,191)</b>	<b>1,937,626</b>	<b>297,784,856</b>	<b>(30,023,651)</b>	<b>(3,946,620)</b>	<b>220,097,748</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (គណនីជំនួស)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (គណនីជំនួស)

### ២៨.៤ ហានិភ័យសន្តិសុខនិយាម (គណនីជំនួស)

ហានិភ័យសន្តិសុខនិយាម ជាហានិភ័យនៅពេលដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទូទាត់ប្រាក់តែជាប់ទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដែលពួកគេដល់ពេលវេលាកំណត់ និងតម្រូវឱ្យជំនួសមូលនិធិនៅពេលពួកគេត្រូវបានដកប្រាក់។ ផលពិបាកនៃបញ្ហានេះអាចជាការខកខានមិនបានបំពេញកាតព្វកិច្ចដើម្បីសងបំណុលអ្នកដាក់ប្រាក់បញ្ញើ និងបំពេញតាមការសន្យាការខ្ចីប្រាក់។

គណៈគ្រប់គ្រងជាអ្នកត្រួតពិនិត្យលើសន្ទនីយភាពរបស់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងគ្រប់គ្រងការប្រមូលផ្តុំ និងទម្រង់នៃការកំណត់បំណុល។ ការត្រួតពិនិត្យ និងការវាយការណ៍ត្រូវយកទម្រង់បែបបទនៃការដាក់សាច់ប្រាក់ប្រចាំថ្ងៃ និងការប្រើប្រាស់ប្រាក់បញ្ញើសម្រាប់ប្រើប្រាស់សម្រាប់ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើសំខាន់ៗខ្លួន ពីប្រព័ន្ធនៃការកំណត់បំណុល។ ហានិភ័យនៃការប្រើប្រាស់ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើសំខាន់ៗគឺជាហានិភ័យដែលសំខាន់សម្រាប់គ្រប់គ្រងលទ្ធភាពទូទាត់។

គណៈគ្រប់គ្រងត្រួតពិនិត្យ មានតួនាទីពិនិត្យចលនាផ្លាស់ប្តូររបស់អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ និងការប្រើប្រាស់ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើសំខាន់ៗ ត្រឹមត្រូវប្រយោជន៍ស្ថានភាពហិរញ្ញវត្ថុទៅដល់កាលបរិច្ឆេទផុតកំណត់តាមកិច្ចសន្យា ឬ តាមការប៉ាន់ស្មាន។

### ហួសកាលកំណត់

	លើសពី១ខែ	រហូតដល់៣ខែ	រហូតដល់១ខែ	ពី១ទៅ៣ខែ	ពី៣ទៅ១២ខែ	ពី១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	11,858,023	-	-	-	-	11,858,023
សាច់ប្រាក់ក្នុងដៃ	-	-	46,841,215	1,045,043	-	-	-	47,886,258
សមតុល្យជាមួយធនាគារជាតិ	-	-	38,347,299	4,993,163	3,020,464	-	-	46,360,926
ឧបករណ៍មូលធនតាម FVOCI	-	-	-	-	-	-	25,000	25,000
ឥណទានទៅអតិថិជន	1,714,780	4,302,713	6,607,239	8,056,081	31,017,797	29,139,748	60,104,632	140,942,990
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	5,850	2,244	12,412	201,130	12,000	233,636
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>1,714,780</b>	<b>4,302,713</b>	<b>103,659,626</b>	<b>14,096,531</b>	<b>34,050,673</b>	<b>29,340,878</b>	<b>60,141,632</b>	<b>247,306,833</b>
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	3,550,514	-	-	-	-	3,550,514
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	-	-	83,836,869	42,169,230	48,783,529	12,112,150	140	186,901,918
ប្រាក់បញ្ញើពីអតិថិជន	-	-	-	1,620	18,710	1,001,547	287,240	1,309,117
បំណុលភតិសន្យា	-	-	-	-	-	-	-	-
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>-</b>	<b>-</b>	<b>87,387,383</b>	<b>42,170,850</b>	<b>48,802,239</b>	<b>13,113,697</b>	<b>287,380</b>	<b>191,761,549</b>
គុណតម្លៃនិយាមភាពសុទ្ធ	<b>1,714,780</b>	<b>4,302,713</b>	<b>16,272,243</b>	<b>(28,074,319)</b>	<b>(14,751,566)</b>	<b>16,227,181</b>	<b>59,854,252</b>	<b>55,545,284</b>
<b>សមមូលកំណត់រៀន</b>	<b>6,991,158</b>	<b>17,542,161</b>	<b>66,341,935</b>	<b>(114,458,999)</b>	<b>(60,142,135)</b>	<b>66,158,217</b>	<b>244,025,785</b>	<b>226,458,123</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំបុក)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់សំបុក)

### ២៨.៤ ហានិភ័យសន្ទនីយភាព (តំបន់សំបុក)

	បន្ត						
	លើសពី៣ខែ ដុល្លារអាមេរិក	រហូតដល់៣ខែ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាវីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	10,366,993	-	-	-	10,366,993
សមតុល្យជាមួយធនាគារជាតិ	-	-	32,145,566	399,623	-	-	32,545,189
សមតុល្យជាមួយធនាគារផ្សេងៗ	-	-	25,123,239	7,458,348	2,512,330	-	35,093,917
ឧបករណ៍មូលធនតាម FVOCI	-	-	-	-	-	25,000	25,000
តំណទានទៅអតិថិជន	736,149	1,620,708	5,912,960	9,329,348	28,224,247	56,782,892	138,110,118
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	2,750	144,000	232,992
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>736,149</b>	<b>1,620,708</b>	<b>73,548,758</b>	<b>17,187,319</b>	<b>30,739,327</b>	<b>56,951,892</b>	<b>216,374,209</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	-	-	10,320,748	2,002,639	-	-	12,323,387
ប្រាក់បញ្ញើអតិថិជន	-	-	76,469,453	14,708,307	49,936,760	6,977,220	148,091,740
បំណុលភតិសន្យា	-	-	-	-	<b>4,180</b>	<b>1,117,993</b>	<b>1,640,783</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>-</b>	<b>-</b>	<b>86,790,201</b>	<b>16,710,946</b>	<b>49,940,940</b>	<b>7,495,830</b>	<b>162,055,910</b>
តម្លាភាពសន្ទនីយភាពសុទ្ធ	736,149	1,620,708	(13,241,443)	476,373	(19,201,613)	28,094,226	54,318,299
<b>សមូលការពារសុទ្ធ</b>	<b>2,982,876</b>	<b>6,567,109</b>	<b>(53,654,327)</b>	<b>1,930,263</b>	<b>(77,804,936)</b>	<b>113,837,804</b>	<b>220,097,748</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តតិទំព័រមុន)

### ២៨.៥ តម្លៃពិតនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ និងឧបករណ៍ដែលមិនមាននៅតារាងតុល្យការ។ តម្លៃពិតគឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬ បង់ដើម្បីផ្ទេរទ្រព្យអសកម្មក្នុងប្រតិបត្តិការនៅកាលបរិច្ឆេទនៃការវាស់វែងដើម ឬ ក្នុងករណីដែលមិនមានទិដ្ឋភាពអត្ថប្រយោជន៍ច្រើនបំផុតដែលធនាគារបានចូលប្រើនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ប្រមាណនៃតម្លៃពិតដូចកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអង្កេតដែលអាចរកបានត្រូវប្រើជាងស្ថានភាពនៃតម្លៃត្រឹមត្រូវលើឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលត្រូវបានដកស្រង់ និងសង្កេតមិនអាចដឹងបានត្រូវបានគេប៉ាន់ប្រមាណដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតទាក់ទងនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាបញ្ចុះតម្លៃតាមការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតនិងកត្តាផ្សេងៗទៀត។ ព័ត៌មានតម្លៃពិតសម្រាប់ទ្រព្យសកម្ម និងទ្រព្យអសកម្មមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទៅព្រោះវាមិនស្ថិតនៅក្នុងវិសាលភាពនៃ (CIFRS) 7: ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យបង្ហាញព័ត៌មានតម្លៃពិត។ ទាំងនេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងទ្រព្យ និងហត្ថបករណ៍។

តម្លៃពិតរបស់ឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លីសមតុល្យចែងក្នុងប្រកាសប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតប្រាក់បញ្ញើអតិថិជន និងធនាគារទ្រព្យសកម្មផ្សេងៗ និងការខ្ចីរយៈពេល មិនផ្តល់ផលចំណេញចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញទីផ្សារ ដោយសារតែរយៈពេលមានកំណត់រហូតដល់ថ្ងៃផុតកំណត់នៃឧបករណ៍ទាំងនេះ។ ហេតុដូច្នេះនេះ តម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុនៅកាលបរិច្ឆេទហិរញ្ញវត្ថុត្រូវប្រហាក់ប្រហែល និងតម្លៃពិតនៃទ្រព្យសកម្ម។

វិធីសាស្ត្រ និងការសន្មត ដែលប្រើប្រាស់ដោយធនាគារការប៉ាន់ប្រមាណតម្លៃពិតនៃឧបករណ៍ហិរញ្ញវត្ថុមាន៖

- សាច់ប្រាក់ក្នុងដៃ និងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជានិងធនាគារផ្សេងៗទៀត  
តម្រូវការមានតម្លៃយោងប្រហាក់ប្រហែលនឹងតម្លៃពិតដោយសាររយៈពេលខ្លី និងនៃគណនីប្រាក់ទាំងនេះ។
- ឥណទានទៅអតិថិជន  
តម្លៃពិតត្រូវបានប៉ាន់ប្រមាណដោយខិតខំលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានដោយប្រើអត្រាទីផ្សារទូទៅនៃហិរញ្ញប្បទានមានហានិភ័យឥណទានស្រដៀងគ្នា និងកាលកំណត់។
- ប្រាក់ត្រូវសងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន  
ការប៉ាន់ស្មានតម្លៃពិតនៃប្រាក់បញ្ញើមានតម្រូវការ ដែលមិនមានឥសានកាលរួមមានប្រាក់បញ្ញើមិនមានការប្រាក់ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការ។ ការប៉ាន់ស្មានតម្លៃពិតនៃប្រាក់បញ្ញើមានការកំណត់រយៈពេលវែង និងប្រាក់កម្ចីផ្សេងទៀតដោយមិនមានក្នុងតម្លៃទីផ្សារ គឺផ្អែកលើលំហូរសាច់ប្រាក់ដែលបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់សម្រាប់បំណុលថ្មីដែលមានកាលកំណត់នៅសល់ស្រដៀងគ្នា។
- ទ្រព្យសកម្ម និងទ្រព្យអសកម្មផ្សេងៗ  
ដោយសារតែរយៈពេលខ្លីរបស់ពួកគេ ទ្រព្យសកម្មផ្សេងៗនៅក្នុងរបាយការណ៍តុល្យការត្រូវបានគេចាត់ទុកថាជាការប៉ាន់ស្មានប្រហាក់ប្រហែលនិងតម្លៃពិតទ្រព្យសកម្មតែនោះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

### ២៨.៥ តម្លៃពិតនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

#### ឋានានុក្រមនៃតម្លៃពិត

CIFRS7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកទៅលើតម្លៃចូល និងបច្ចេកទេសវាយតម្លៃទាំងនោះអាចសង្កេតបាន ឬ មិនអាចសង្កេតបាន។ ធាតុចូលដែលអាចសង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងធាតុចូលដែលមិនអាចគ្រប់គ្រងបានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃពិតមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនធ្វើនិយ័តកម្ម) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលប័ត្រភាគហ៊ុនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រួចមាន ក្នុងកម្រិតទី 1 ដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម និងការទទួលខុសត្រូវដោយផ្ទាល់ (ឧទាហរណ៍តម្លៃ) ឬ ដើមប្រយោល (ឧទាហរណ៍ពីតម្លៃ)។
- កម្រិត 3 - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬ ការទទួលខុសត្រូវដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន (ធាតុចូលតែមិនអាចសង្កេតបាន)។ ក្នុងកម្រិតនេះរួមបញ្ចូលទាំងឧបករណ៍វិនិយោគ និងឧបករណ៍បំណុលជាមួយផ្នែកមិនបានតាមដានសំខាន់ផ្សេងៗទៀត។

#### ឧបករណ៍ហិរញ្ញវត្ថុនិងកំណត់តាមតម្លៃពិត

ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានកំណត់តាមតម្លៃពិតគឺមាននៅខាងក្រោម

- ឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាការប្រាក់ស្របទៅនឹងអត្រាដែលបានអនុវត្តដោយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអត្រាធនាគារ។ ដូច្នេះតម្លៃយោងទៅតាមកាលបរិច្ឆេទបន្ទាប់គឺស្មើនឹងតម្លៃពិត។
- ឥណទានទៅអតិថិជន៖ ផលប្រតិបត្តិរបស់ធនាគារទទួលបានការប្រាក់តាមអត្រាអណ្តែត តាមអត្រាទីផ្សារហើយត្រូវពិនិត្យឡើងវិញជាប្រចាំ។ ដូច្នេះការយកចំនួនឥណទានទៅអតិថិជនដែលត្រូវបានគិតតាមថ្លៃដើមរំលស់គឺស្មើនឹងការប៉ាន់ស្មានតម្លៃសមរម្យ ផ្អែកលើលំហូរសាច់ប្រាក់ដែលបានបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់ទីផ្សារទូទៅសម្រាប់ឧបករណ៍ហិរញ្ញវត្ថុស្រដៀងគ្នា។
- ប្រាក់ត្រូវបង់ទៅអតិថិជន មូលនិធិដែលបានខ្ចីផ្សេងៗទៀតដោយធនាគារមានអត្រាការប្រាក់ដែលស្រដៀងទៅនឹងអត្រាទីផ្សារផ្សេងៗ (ដែលជាអត្រាការមធ្យមសម្រាប់ប្រាក់បញ្ញើដែលបានចេញនៅក្នុងឆ្នាំ)។ ដូចនេះតម្លៃយោងទៅតាមកាលបរិច្ឆេទ បន្ទាប់នៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះនឹងត្រូវជាការប៉ាន់ស្មានសមរម្យទៅនឹងតម្លៃពិត។

### ២៨.៦ ការគ្រប់គ្រងដើមទុន

បទប្បញ្ញត្តិសំខាន់ៗក្នុងតម្រូវការដើមទុននៅធនាគារ គឺសម្រាប់ប្រតិបត្តិការធនាគារដែលធនាគារជាតិនៃកម្ពុជាដែលជានិយ័តករ បានកំណត់ និងត្រួតពិនិត្យតម្រូវការដើមទុនសម្រាប់ធនាគារទាំងមូល។

គោលការណ៍របស់ធនាគារ គឺដើម្បីរក្សាមូលដ្ឋានដើមទុនឲ្យរឹងមាំ ដើម្បីរក្សាអ្នកវិនិយោគ ម្ចាស់ឥណទាន និងទំនុកចិត្តទីផ្សារ ហើយដើម្បីទ្រទ្រង់ការអភិវឌ្ឍអាជីវកម្មបន្ថែមទៀត។ ធនាគារទទួលស្គាល់ពីផលប៉ះពាល់នៃកម្រិត ដើមទុនទៅលើផលចំណេញវិលត្រឡប់របស់ម្ចាស់នឹងតម្រូវការក្នុងការរក្សាជំហររវាងភាពទទួលបានចំណូលវិញ និងអត្រាចងការជាមូលធន ខ្ពស់ជាង

អត្ថប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយចំហដើមទុនត្រឹមត្រូវ។ ធនាគារបានអនុវត្តតាមរាល់តម្រូវការមូលធនដែលបានកំណត់ពីខាងក្រៅយ៉ាងពេញលេញនៅក្នុងឆ្នាំ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ២៩. ព័ត៌មានអំពីភាពជាម្ចាស់នៃទ្រព្យសកម្ម និងបំណុល

ការវិភាគទ្រព្យសកម្ម និងបំណុលដែលរំពឹងទុកកាលបរិច្ឆេទនៃការប្រមូលមកវិញ និងការទូទាត់សងពីកាលបរិច្ឆេទតារាងតុល្យការមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	ក្នុងរយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
សាច់ប្រាក់ក្នុងដៃ	11,858,023	-	11,858,023
សមតុល្យជាមួយធនាគារជាតិ	47,886,258	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗ ដុល	46,401,213	-	46,401,213
ឧបករណ៍មូលធនតាម FVOCI	-	25,000	25,000
ឥណទានទៅអតិថិជន ដុល	72,157,154	90,035,572	162,192,726
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	20,506	213,130	233,636
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>			
ទ្រព្យ និងហត្ថករណី	206,325	1,178,932	1,385,257
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	22,001	1,183,048	1,205,049
ទ្រព្យអរូបី	58,721	412,104	470,825
ពន្ធពន្យារជាទ្រព្យសកម្ម	3,413,705	-	3,413,705
ទ្រព្យសកម្មផ្សេងៗ	492,341	-	492,341
<b>ទ្រព្យសកម្មសរុប</b>	<b>182,516,247</b>	<b>93,047,786</b>	<b>275,564,033</b>
<b>សមមូលពាន់រៀល</b>	<b>738,278,219</b>	<b>376,378,294</b>	<b>1,114,656,513</b>
<b>សំវិធានធនសម្រាប់ ECL</b>			
សមតុល្យជាមួយធនាគារផ្សេងៗ	(40,287)	-	(40,287)
ឥណទានទៅអតិថិជន	(20,458,544)	(791,192)	(21,249,736)
សរុប	<b>162,017,416</b>	<b>92,256,594</b>	<b>254,274,010</b>
<b>សមមូលពាន់រៀល</b>	<b>655,360,448</b>	<b>373,177,924</b>	<b>1,028,538,372</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	3,550,514	-	3,550,514
ប្រាក់បញ្ញើពីអតិថិជន	174,789,628	12,112,290	186,901,918
បំណុលភតិសន្យា	20,330	1,288,787	1,309,117
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>			
បំណុលពន្ធលើប្រាក់ចំណូល	23,889	-	23,889
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	772,020	-	772,020
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>179,156,381</b>	<b>13,401,077</b>	<b>192,557,458</b>
<b>សមមូលពាន់រៀល</b>	<b>724,687,561</b>	<b>54,207,357</b>	<b>778,894,919</b>



**NOTES TO THE FINANCIAL STATEMENTS** (continued)

as at 31 December 2020 and for the year then ended

**២៩. ព័ត៌មានអំពីភាពជាម្ចាស់នៃទ្រព្យសកម្ម និងបំណុល (តពីទំព័រមុន)**

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	ក្នុងរយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
សាច់ប្រាក់ក្នុងដៃ	10,366,993	-	10,366,993
សមតុល្យជាមួយធនាគារជាតិ	32,545,189	-	32,545,189
សមតុល្យជាមួយធនាគារផ្សេងៗ ដុល	35,137,688	-	35,137,688
ឧបករណ៍មូលធនតាម FVOCI	-	25,000	25,000
ឥណទានទៅអតិថិជន ដុល	64,619,309	92,773,914	157,393,223
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,750	230,242	232,992
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>			
ទ្រព្យ និងហត្ថបករណ៍	10,108	1,238,494	1,248,602
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	14,560	1,525,351	1,539,911
ទ្រព្យអរូបី	5,542	429,710	435,252
ពន្ធពន្យារជាទ្រព្យសកម្ម	3,795,472	-	3,795,472
ទ្រព្យសកម្មផ្សេងៗ	430,053	-	430,053
<b>ទ្រព្យសកម្មសរុប</b>	<b>146,927,664</b>	<b>96,222,711</b>	<b>243,150,375</b>
<b>សមមូលពាន់រៀល</b>	<b>598,730,231</b>	<b>392,107,547</b>	<b>990,837,778</b>
<i>សំវិធានធនសម្រាប់ ECL</i>			
សមតុល្យជាមួយធនាគារផ្សេងៗ	(43,771)	-	(43,771)
ឥណទានទៅអតិថិជន	(18,795,897)	(487,208)	(19,283,105)
<b>សរុប</b>	<b>128,087,996</b>	<b>95,735,503</b>	<b>223,823,499</b>
<b>សមមូលពាន់រៀល</b>	<b>521,958,584</b>	<b>390,122,173</b>	<b>912,080,757</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	12,323,387	-	12,323,387
ប្រាក់បញ្ញើពីអតិថិជន	141,114,520	6,977,220	148,091,740
បំណុលភតិសន្យា	4,180	1,636,603	1,640,783
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>			
បំណុលពន្ធលើប្រាក់ចំណូល	13,147	-	13,147
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	1,494,585	-	1,494,585
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>154,949,819</b>	<b>8,613,823</b>	<b>163,563,642</b>
<b>សមមូលពាន់រៀល</b>	<b>631,420,512</b>	<b>35,101,330</b>	<b>666,521,842</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ៣០. យថាភាពលើពន្ធ


ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈថ្មី ហើយពន្ធទាំងនេះតែងតែមានការផ្លាស់ប្តូរជាញឹកញាប់ហើយតែងតែមានភាពមិនច្បាស់លាស់មានភាពផ្ទុយគ្នាហើយ និងតម្រូវឲ្យមានការបកស្រាយបំភ្លឺដែលកើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដាននៅក្រុមអាជ្ញាធរជាច្រើនដែលមានសិទ្ធិតាមច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងការបង់ប្រាក់។ តថភាពទាំងនេះអាចបង្កឲ្យមានហានិភ័យពន្ធក្នុងព្រះរាជាណាចក្រកម្ពុជាជាសារវន្តជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា ពួកគេធ្វើបានធ្វើសិរិទ្ធិបានគ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដែលផ្អែកលើការបកស្រាយរបស់ពួកគេទៅលើច្បាប់ពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នាហើយឥទ្ធិពលរបស់វាអាចមានទំហំជាសារវន្ត។

## ៣១. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ជាមួយនឹងរោគភាពក្បាត Covid-19 មានប្រទេសជាច្រើនបានតម្រូវឲ្យអង្គការនានាកំណត់ ឬបញ្ឈប់ប្រតិបត្តិការអាជីវកម្ម និងអនុវត្តការវិភាគការធ្វើដំណើរ និងវិធានការដាច់ដោយឡែក។ វិធានការណ៍ និងគោលនយោបាយទាំងនេះបានរំខានយ៉ាងខ្លាំង ( ឬ រំពឹងថានឹងរំខាន) សកម្មភាពរបស់អង្គការជាច្រើន។ ស្ថានភាពនៃការផ្ទុះឡើងនៃជំងឺឆ្លងវីរុសនេះបានបន្តវិវឌ្ឍន៍ឆ្លងកាត់ការកំណត់ពេលវេលាឆ្លងកាត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ដោយមានការរីករាលដាលនៃជំងឺនេះធនាគារជាតិនៃកម្ពុជាបានណែនាំដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ឲ្យពន្យារពេល ឬ ផ្អាករាល់ការទូទាត់ប្រាក់កម្ចី និងការប្រាក់ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចរបស់មេរោគកូរ៉ូណាលើអាជីវកម្ម និងអ្នកខ្ចីក្រសារ។ ផ្អែកលើការវាយតម្លៃរបស់អ្នកគ្រប់គ្រងទៅលើការទន្ទឹងរង់ចាំឆ្នាំ 2021 ផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺដែលអាចកើតមានតិចតួចបំផុត ដោយសារមានវិធានការណ៍ការពារប្រាក់កម្ចីក្នុងការគ្រប់គ្រងហានិភ័យឥណទានរបស់ផលប័ត្រ ការគ្រប់គ្រងមិនបានគិតថាអាចអនុវត្តបានដើម្បីផ្តល់នូវការប៉ាន់ស្មានបរិមាណសក្តានុពលនោះទេ។ ផលប៉ះពាល់នៃជំងឺរោគក្បាតនេះទៅលើធនាគារ។ គណៈគ្រប់គ្រងនឹងយកចិត្តទុកដាក់ជានិច្ចចំពោះស្ថានភាពនៃគម្រោង COVID 19 នៅក្នុងប្រទេសកម្ពុជាប្រតិបត្តិការ របស់អតិថិជនប្រាក់កម្ចីក៏ដូចជាសមត្ថភាពរបស់ពួកគេក្នុងការជំពាក់បំណុលសេវាកម្ម។ ក្រៅពីការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ដែលបានកើតឡើងក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានឥទ្ធិពលជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឡើយ។



# បណ្តាញប្រតិបត្តិការ



# Sacombank

Sacombank (Cambodia) Plc.

📞 023 223 423

🌐 [sacombank.com.kh](http://sacombank.com.kh)

★ **HEAD OFFICE:** 60, Preah Norodom, Phnom Penh

★ **PREAH NORODOM BRANCH**  
60, Preah Norodom, Phnom Penh

★ **OLYMPIC BRANCH**  
319-321, Sihanouk, Phnom Penh

★ **PREAH MONIVONG BRANCH**  
537A-B, Preah Monivong, Phnom Penh

★ **POCHENTONG BRANCH**  
8-379, Russian Blvd., Phnom Penh

★ **KAMPONG CHAM BRANCH**  
43, National Road No 7, Kampong Cham

★ **CHBAR AMPEOU BRANCH**  
577A-578B, National Road 1, Phnom Penh

★ **PHSAR HENG LY BRANCH**  
25-27A, Street 271, Phnom Penh

★ **TAKHMAO BRANCH**  
539, Street 21B, Kandal

★ **SIEM REAP BRANCH**  
0665, National Road 6, Siem Reap